



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ០៣

ត្រីមាសទី ០១ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាត

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១. ព្រះរាជក្រម

០៣-០១-២០១៧ - ព្រះរាជក្រម នស/រកម/០១១៧/០០១ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការទូទាត់ ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ២០៣

២. ព្រះរាជក្រឹត្យ

០៣-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២០ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **ហ្វុណាស៊ុន ស្វីនអេរិក** (JONASSON SVEND ERIK) សញ្ជាតិដាណឺម៉ាក ២៥០

០៣-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញា ចំនួន ៨៣ អង្គ/រូប ២៥១

០៥-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំពោះ កញ្ញា **មាស សុខសោភា** ២៥៣

០៦-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ ឯកឧត្តម **ភឹម ចំរើន** ជាទីប្រឹក្សាទទួលបន្ទុកពលករ ប្រចាំប្រទេសថៃ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ២៥៤

០៦-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ០២ រូប ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២៥៥

០៦-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ហ៊ុយ ហឿន** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២៥៦

០៦-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ម៉ុំ លីហួត** ជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម មានឋានៈស្មើ អគ្គនាយក ២៥៧

០៦-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ០២ រូប ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ២៥៨

- ០៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៨ ស្តីពី ការតាំងសិប្បក្របខ័ណ្ឌមន្ត្រីរាជការ ជាករណីពិសេស ប្រភេទសម្តេចឧត្តមចរិយា បណ្ឌិត **ឈឹម ប៊ុនឈា** នៃក្របខ័ណ្ឌគ្រូ បង្រៀនកម្រិតឧត្តម នៅក្រសួងធម្មការ និងសាសនា ២៥៩
- ០៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០២៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ចំពោះ ឯកឧត្តម **ហោ ណាំហ៊ុំ** ២៦០
- ០៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំពោះ លោកជំទាវ អស់លោក និងលោកស្រី ចំនួន ០៥ រូប ២៦១

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ០៥-០១-២០១៧ -អនុក្រឹត្យលេខ ០៤ អនក្រ.បក ស្តីពី ការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងដែន ជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ២៦២
- ០៥-០១-២០១៧ -អនុក្រឹត្យលេខ ០៥ អនក្រ.បក ស្តីពី ការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងដែន ជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ២៧១
- ២៩-១២-២០១៦ -អនុក្រឹត្យលេខ ១២៥០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៨២
- ០៥-០១-២០១៧ -អនុក្រឹត្យលេខ ១៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៨៨
- ០៦-០១-២០១៧ -អនុក្រឹត្យលេខ ១៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីសង្ឃៀវជាន់ខ្ពស់ ថេរសភានៃ ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ២៨៩
- ០៦-០១-២០១៧ -អនុក្រឹត្យលេខ ១៧ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ២៩១
- ០៦-០១-២០១៧ -អនុក្រឹត្យលេខ ១៨ អនក្រ.តត ស្តីពី ការតាំងសិប្បក្របខ័ណ្ឌមន្ត្រីរាជការ ២៩៣

២. សេចក្តីសម្រេច

- ១១-០១-២០១៧ -សេចក្តីសម្រេចលេខ ០១ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ២៩៦

គ

១១-០១-២០១៧ -សេចក្តីសម្រេចលេខ ០២ សសរ ស្តីពី ការតែងតាំងអនុប្រធានក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា

២៩៨

III-ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៧-១២-២០១៦ -ប្រកាសលេខ ១៥៦៩ សហវ.ប្រក ស្តីពី ការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធាន
អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣០០



ព្រះរាជក្រម

យើង

នស/រកម/០១១៧/០០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់
ស្តីពី
ការទូទាត់វិភាគទូទៅរបស់
រដ្ឋសម្រាប់ការគ្រប់គ្រង
ឆ្នាំ ២០១៥**



ជំពូកទី ១
កិច្ចប្រតិបត្តិការថវិកាថ្នាក់ជាតិ
ផ្នែកទី ១
កិច្ចប្រតិបត្តិការទូទៅ

មាត្រា ១.-

ត្រូវបានយល់ព្រមលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៤ ។ ការអនុវត្តនេះ សម្រេចបានលទ្ធផលដូចមានចែងក្នុងតារាងសរុបខាងក្រោម ៖

ឯកតា: លានរៀល

កិច្ចប្រតិបត្តិការចំណូលនិងចំណាយថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	% ច្បាប់	លើស(+)/ខ្វះ(-)
សរុបចំណូល = (I.១ + II.១)	១៥ ១៣៥ ២៣០,០	១៦ ២២៩ ២០៣,៨	១០៧,២%	+ ១ ០៩៣ ៩៧៣,៨
សរុបចំណាយ = (I.២ + II.២)	១៥ ០៣៥ ២២៩,០	១៤ ៦៦០ ១៤៧,១	៩៧,៥%	-៣៧៥ ០៨១,៩
អតិរេកនៃថវិកា	+ ១០០ ០០១,០	+ ១ ៥៦៩ ០៥៦,៧		
I. កិច្ចប្រតិបត្តិការចំណូលនិងចំណាយថវិកាថ្នាក់ជាតិ ដែលបានអនុវត្តកាត់រកនាគារជាតិ				
I.១.ចំណូលថវិកា	១១ ៤៤៨ ២៣០,០	១២ ៥០៨ ៧៩៨,៥	១០៩,៣%	+ ១ ០៦០ ៥៦៨,៥
• ចំណូលចរន្ត	១១ ០១៤ ៦៤៤,០	១២ ២៤៥ ៦៣៩,១	១១១,២%	+ ១ ២៣១ ៩៩៥,១
• ចំណូលមូលធន	៤៣៣ ៥៨៦,០	២៦៣ ១៥៩,៤	៦០,៧%	-១៧០ ៤២៦,៦
+ ចំណូលមូលធនក្នុងប្រទេស	១៣៣ ៥៨៦,០	១២១ ៣៨៣,១	៩០,៩%	-១២ ២០២,៩
+ ចំណូលមូលធននិម្មិតទ្រទ្រង់ថវិកា	៣០០ ០០០,០	១៤១.៧៧៦,៣	៤៧,៣%	-១៥៨ ២២៣,៧
I.២.ចំណាយថវិកា	១១ ៣៤៨ ២២៩,០	១០ ៩៣៩ ៧៤១,៨	៩៦,៤%	-៤០៨ ៤៨៧,២
• ចំណាយចរន្ត	៩ ២៧៥ ១៦១,០	៩ ០៦៦ ៨០៤,៨	៩៧,៨%	-២០៨ ៣៥៦,២
• ចំណាយមូលធន	២ ០៧៣ ០៦៨,០	១ ៨៧២ ៩៣៧,០	៩០,៣%	-២០០ ១៣១,០
II.វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស				
II.១.ចំណូលមូលធនសម្រាប់គម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស	៣ ៦៨៧ ០០០,០	៣ ៧២០ ៤០៥,៣	១០០,៩%	+ ៣៣ ៤០៥,៣
II.២.ចំណាយមូលធនសម្រាប់គម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស	៣ ៦៨៧ ០០០,០	៣ ៧២០ ៤០៥,៣	១០០,៩%	+ ៣៣ ៤០៥,៣



មាត្រា ២._

ចំណូលថវិកាដែលបានអនុវត្តក្នុងកាត់តនាគារជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានបង្ហាញលម្អិតតាមមាតិកាថវិកានៅក្នុងចំណុច I នៃតារាង“ក” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

ចំណាយថវិកាដែលបានអនុវត្តក្នុងកាត់តនាគារជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានបង្ហាញលម្អិតតាមក្រសួង និងស្ថាប័នសាធារណៈប្រហាក់ប្រហែល និងតាមជំពូកនៅក្នុងតារាង“ខ” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

លទ្ធផលដែលសម្រេចបានពីវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសដែលអនុវត្តមិនឆ្លងកាត់តនាគារជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ចំពោះចំណូលត្រូវបានបង្ហាញនៅក្នុងចំណុច II នៃតារាង“ក” និងចំពោះចំណាយត្រូវបានបង្ហាញលម្អិតនៅក្នុងតារាង“ខ២” ដូចមានភ្ជាប់ជាមួយច្បាប់នេះ ។

ផ្នែកទី ២

កិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកាអនុវត្តក្នុងកាត់តនាគារជាតិ

មាត្រា ៣._

ការប្រមូលចំណូលបង់ចូលថវិកាថ្នាក់ជាតិ ដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ សម្រេចបានលទ្ធផលដូចតទៅ ៖

- ច្បាប់ហិរញ្ញវត្ថុ..... ១១ ៤៤៨ ២៣០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១២ ៥០៨ ៧៩៨,៥ លានរៀល
- ដូច្នេះ ចំណូលថវិកាថ្នាក់ជាតិអនុវត្តបានខ្ពស់ជាង
- ច្បាប់ហិរញ្ញវត្ថុចំនួន..... ១ ០៦០ ៥៦៨,៥ លានរៀល

ដែលជាលទ្ធផលនៃការអនុវត្តដូចតទៅ ៖

- ១. ចំណូលចរន្ត
 - ច្បាប់ហិរញ្ញវត្ថុ..... ១១ ០១៤ ៦៤៤,០ លានរៀល
 - អនុវត្តជាក់ស្តែងបានចំនួន..... ១២ ២៤៥ ៦៣៩,១ លានរៀល
 - ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១ ២៣០ ៩៩៥,១ លានរៀល ។
- ២. ចំណូលមូលធន
 - ច្បាប់ហិរញ្ញវត្ថុ..... ៤៣៣ ៥៨៦,០ លានរៀល
 - អនុវត្តជាក់ស្តែងបានចំនួន..... ២៦៣ ១៥៩,៤ លានរៀល
 - ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១៧០ ៤២៦,៦ លានរៀល ។



Handwritten signature or mark.

ក. ចំណូលមូលធនក្នុងប្រទេស

- ច្បាប់ហិរញ្ញវត្ថុ..... ១៣៣ ៥៨៦,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១២១ ៣៨៣,១ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១២ ២០២,៩ លានរៀល ។

ខ. ចំណូលមូលធនក្រៅប្រទេស(មូលនិធិទ្រទ្រង់ថវិកា)

- ច្បាប់ហិរញ្ញវត្ថុ..... ៣០០ ០០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១៤១ ៧៧៦,៣ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១៥៨ ២២៣,៧ លានរៀល ។

មាត្រា ៤._

ការអនុវត្តចំណាយថវិកាថ្នាក់ជាតិដែលមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ សម្រេចបានលទ្ធផលដូចតទៅ ៖

- ច្បាប់ហិរញ្ញវត្ថុ..... ១១ ៣៤៨ ២២៩,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១០ ៩៣៩ ៧៤១,៨ លានរៀល
- ដូច្នេះ ចំណាយថវិកាថ្នាក់ជាតិអនុវត្តបានទាបជាង
ច្បាប់ហិរញ្ញវត្ថុចំនួន..... ៤០៨ ៤៨៧,២ លានរៀល

ដែលជាលទ្ធផលនៃការអនុវត្តដូចតទៅ ៖

១. ចំណាយចរន្ត

- ច្បាប់ហិរញ្ញវត្ថុ..... ៩ ២៧៥ ១៦១,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ៩ ០៦៦ ៨០៤,៨ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ២០៨ ៣៥៦,២ លានរៀល ។

២. ចំណាយមូលធន

- ច្បាប់ហិរញ្ញវត្ថុ..... ២ ០៧៣ ០៦៨,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១ ៨៧២ ៩៣៧,០ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ២០០ ១៣១,០ លានរៀល ។

ក. ចំណាយមូលធន សម្រាប់វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

- ច្បាប់ហិរញ្ញវត្ថុ..... ១ ៦៣៦ ៥០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១ ៥៤២ ៨៦៨,៨ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ៩៣ ៦៣១,២ លានរៀល ។



ខ. ចំណាយមូលធន សម្រាប់ការវិនិយោគ

- ច្បាប់ហិរញ្ញវត្ថុ..... ៤៣៦ ៥៦៨,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ៣៣០ ០៦៨,២ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១០៦ ៤៩៩,៨ លានរៀល ។

មាត្រា ៥._

ការអនុវត្តកិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកាជាក់ស្តែងឆ្លងកាត់រតនាគារជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ សម្រេចបានលទ្ធផលដូចតទៅ ៖

- ចំណូលថវិកាអនុវត្តជាក់ស្តែងបានចំនួន..... ១២ ៥០៨ ៧៩៨,៥ លានរៀល
- ចំណាយថវិកាអនុវត្តជាក់ស្តែងបានចំនួន..... ១០ ៩៣៩ ៧៤១,៨ លានរៀល
- អតិរេកនៃថវិកាមានចំនួន..... (+) ១ ៥៦៩ ០៥៦,៧ លានរៀល ។

ដោយអនុលោមទៅតាមបទប្បញ្ញត្តិនៅក្នុងមាត្រា ៧៧ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ អតិរេកនៃថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ មានចំនួនទឹកប្រាក់(+) ១ ៥៦៩ ០៥៦,៧ លានរៀល (ដោយរួមបញ្ចូលអតិរេកនៃថវិការបស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៤,៣ លានរៀល) ត្រូវបានកាត់ត្រានៅក្នុងគណនីលទ្ធផលរបស់រតនាគារជាតិ ។

ផ្នែកទី ៣

កិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកាអនុវត្តមិនឆ្លងកាត់

រតនាគារជាតិ

មាត្រា ៦._

ការអនុវត្តចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ដែលបានគ្រោងទុកសរុបចំណូលស្មើនឹងសរុបចំណាយសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ សម្រេចបានលទ្ធផលដូចតទៅ ៖

- ច្បាប់ហិរញ្ញវត្ថុ..... ៣ ៦៨៧ ០០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ៣ ៧២០ ៤០៥,៣ លានរៀល
- ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ៣៣ ៤០៥,៣ លានរៀល ។

ផ្នែកទី ៤

តុល្យភាពហិរញ្ញវត្ថុសាធារណៈ

មាត្រា ៧._

តុល្យភាពហិរញ្ញវត្ថុដែលបានសម្រេចជាស្ថាពរ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានបង្ហាញក្នុងក្រុងនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់ជាតិ ដូចខាងក្រោម ៖



(Handwritten signature)

ឯកតា: លានរៀល

កិច្ចប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់ជាតិ	ចំនួនទឹកប្រាក់	គុណភាពហិរញ្ញប្បទាន
I- ចំណូលក្នុងប្រទេស	១២ ៣៦៧ ០២២,២	
១. ចំណូលចរន្ត	១២ ២៤៥ ៦៣៩,១	
២. ចំណូលមូលធនក្នុងប្រទេស	១២១ ៣៨៣,១	
II- ចំណាយថវិកា	១៤ ៣៣០ ០៧៨,៩	
១. ចំណាយចរន្ត	៩ ០៦៦ ៨០៤,៨	
២. ចំណាយមូលធន	៥ ២៦៣ ២៧៤,១	
(មិនគិតការរំលស់បំណុលបរទេស ៣៣០ ០៦៨,២ លានរៀលទេ)		
• វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	១ ៥៤២ ៨៦៨,៨	
+ ដោយថវិកាថ្នាក់ជាតិ	១ ៣៦៤ ៨៨០,៦	
- គម្រោងវិនិយោគផ្ទាល់	១ ០២៣ ០៥៦,៧	
- បដិភាគរួមចំណែកជាមួយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	៣៤១ ៨២៣,៩	
+ ដោយមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ	១៧៧ ៩៨៨,២	
• វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	៣ ៧២០ ៤០៥,៣	
អតិរេកនៃថវិកាចរន្ត (I.១-II.១)		(+)៣ ១៧៨ ៨៣៤,៤
ឱនភាពសរុបនៃថវិកាថ្នាក់ជាតិ (I-II)		(-)១ ៩៦៣ ០៥៦,៧
III- ហិរញ្ញប្បទាននៃឱនភាព		(+)១ ៩៦៣ ០៥៦,៧
១. ហិរញ្ញប្បទានក្រៅប្រទេស		(+)៣ ៥៣២ ១១៣,៤
• មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ		(+)១៤១ ៧៧៦,៣
• វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស		(+)៣ ៧២០ ៤០៥,៣
• ការទូទាត់ការខ្ចី		(-)៣៣០ ០៦៨,២
២. ហិរញ្ញប្បទានក្នុងប្រទេស		(-)១ ៥៦៩ ០៥៦,៧
• បញ្ជីរាជរដ្ឋាភិបាល		(-)១ ៥៦៩ ០៥៦,៧

ជំពូកទី ២

កិច្ចប្រតិបត្តិការថវិកាថ្នាក់ក្រោមជាតិ

មាត្រា ៨._

ត្រូវបានយល់ព្រមលើការអនុវត្តជំពូកទី ៥ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៤ ។ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ សម្រេចបានលទ្ធផលដូចមានចែងក្នុងតារាងសរុបខាងក្រោម ៖



ក. កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលរាជធានី ខេត្ត

ឯកតា: លានរៀល

កិច្ចប្រតិបត្តិការថវិកា របស់រដ្ឋបាលរាជធានី ខេត្ត	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	% ច្បាប់	លើស (+) /ខ្វះ (-)
សរុបចំណូលថវិកា	៧៥៣ ៩៤០,០	៨៩៥ ៦៨០,១	១១៨,៨%	+ ១៤១ ៧៤០,១
សរុបចំណាយថវិកា	៧៥៣ ៩៤០,០	៨៩៥ ៦៧៥,៨	១១៨,៨%	+ ១៤១ ៧៣៥,៨
អតិរេកនៃថវិការបស់រដ្ឋបាលរាជធានី ខេត្ត		+ ៤,៣		
កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលរាជធានី ខេត្ត				
I. ចំណូលថវិកា	៧៥៣ ៩៤០,០	៨៩៥ ៦៨០,១	១១៨,៨%	+ ១៤១ ៧៤០,១
- ចំណូលចរន្ត	៦៦០ ៦៩៩,០	៨០២ ៤៣៩,១	១២១,៥%	+ ១៤១ ៧៤០,១
• ចំណូលសារពើពន្ធ	៦៣២ ៣០០,០	៧៦១ ៣៧២,៣	១២០,៤%	+ ១២៩ ០៧២,៣
• ចំណូលមិនមែនសារពើពន្ធ	២៨ ៣៩៩,០	៤១ ០៦៦,៨	១៤៤,៦%	+ ១២ ៦៦៧,៨
- ឧបត្ថម្ភពិថវិកាថ្នាក់ជាតិ	៩៣ ២៤១,០	៩៣ ២៤១,០	១០០,០%	០,០
II. ចំណាយថវិកា	៧៥៣ ៩៤០,០	៨៩៥ ៦៧៥,៨	១១៨,៨%	+ ១៤១ ៧៣៥,៨
- ចំណាយចរន្ត	៦២១ ០៧៩,០	៧០៣ ៩៤០,៨	១១៣,៣%	+ ៨២ ៨៦១,៨
- ចំណាយមូលធន	១៣២ ៨៦១,០	១៩១ ៧៣៥,០	១៤៤,៣%	+ ៥៨ ៨៧៤,០

ខ. កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលក្រុង ស្រុក

ឯកតា: លានរៀល

កិច្ចប្រតិបត្តិការថវិកា របស់រដ្ឋបាលក្រុង ស្រុក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	% ច្បាប់	លើស (+) /ខ្វះ (-)
សរុបចំណូលថវិកា	៨១ ៣០២,០	១០១ ៣៩៩,៥	១២៤,៧%	+ ២០ ០៩៧,៥
សរុបចំណាយថវិកា	៨១ ៣០២,០	៩៧ ៨៦៥,៨	១២០,៤%	+ ១៦ ៥៦៣,៨
អតិរេកនៃថវិការបស់រដ្ឋបាលក្រុង ស្រុក		+ ៣ ៥៣៣,៧		
កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលក្រុង ស្រុក				
I. ចំណូលថវិកា	៨១ ៣០២,០	១០១ ៣៩៩,៥	១២៤,៧%	+ ២០ ០៩៧,៥
- ចំណូលចរន្ត (មិនមែនសារពើពន្ធ)	៣ ៦០១,០	២៤ ០៦១,៥	៦៦៨,២%	+ ២០ ៤៦០,៥
- ចំណូលឧបត្ថម្ភពិថវិកាថ្នាក់ជាតិ	៧៧ ៧០១,០	៧៧ ៣៣៨,០	៩៩,៥%	-៣៦៣,០
II. ចំណាយថវិកា	៨១ ៣០២,០	៩៧ ៨៦៥,៨	១២០,៤%	+ ១៦ ៥៦៣,៨
- ចំណាយចរន្ត	៨១ ៣០២,០	៩៧ ៨៦៥,៨	១២០,៤%	+ ១៦ ៥៦៣,៨



គ. កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលឃុំ សង្កាត់

ឯកតា: លានរៀល

កិច្ចប្រតិបត្តិការថវិកា របស់រដ្ឋបាលឃុំ សង្កាត់	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	% ច្បាប់	លើស (+) /ខ្វះ (-)
សរុបចំណូលថវិកា	២៧១ ៩៥៤,០០	៣៧៥ ០៥៤,៦៣	១៣៧,៩%	+ ១០៣ ១០០,៦៣
សរុបចំណាយថវិកា	២៧១ ៩៥៤,០០	២៩៤ ៣០៦,៦៥	១០៨,២%	+ ២២ ៣៥២,៦៥
អតិរេកថវិការបស់រដ្ឋបាលឃុំ សង្កាត់		+ ៨០ ៧៤៧,៩៨		
កិច្ចប្រតិបត្តិការថវិការបស់រដ្ឋបាលឃុំ សង្កាត់				
I. ចំណូលថវិកា	២៧១ ៩៥៤,០០	៣៧៥ ០៥៤,៦៣	១៣៧,៩%	+ ១០៣ ១០០,៦៣
- ចំណូលមិនមែនសារពើពន្ធ	០	១០ ៨៨០,៧៩		+ ១០ ៨៨០,៧៩
• ចំណូលសង្កាត់ចំណុះរាជធានី	០	៦៩៨,៥៧		+ ៦៩៨,៥៧
• ចំណូលសង្កាត់ចំណុះក្រុង	០	១ ០៧៩,៣០		+ ១ ០៧៩,៣០
• ចំណូលឃុំ	០	៩ ១០២,៩២		+ ៩ ១០២,៩២
- ចំណូលឧបត្ថម្ភពីថវិកាជាតិ	២៧១ ៩៥៤,០០	២៧១ ៩៥៤,០០	១០០,០%	០,០០
• ចំណូលសង្កាត់ចំណុះរាជធានី	១៨ ០៧៧,៥៣	១៨ ០៧៧,៥៣	១០០,០%	០,០០
• ចំណូលសង្កាត់ចំណុះក្រុង	២១ ៣២១,៩៧	២១ ៣២១,៩៧	១០០,០%	០,០០
• ចំណូលឃុំ	២៣២ ៥៥៤,៥០	២៣២ ៥៥៤,៥០	១០០,០%	០,០០
- អតិរេកឆ្នាំ២០១៥	០	៩២ ២១៩,៨៤		+ ៩២ ២១៩,៨៤
II. ចំណាយថវិកា	២៧១ ៩៥៤,០០	២៩៤ ៣០៦,៦៥	១០៨,២%	+ ២២ ៣៥២,៦៥
- ចំណាយសង្កាត់ចំណុះរាជធានី	១៨ ០៧៧,៥៣	១៨ ៦៥៩,១៣	១០៣,២%	+ ៥៨១,៦០
- ចំណាយសង្កាត់ចំណុះក្រុង	២១ ៣២១,៩៧	២៣ ៣៥៣,៥៥	១០៩,៥%	+ ២ ០៣១,៥៨
- ចំណាយឃុំ	២៣២ ៥៥៤,៥០	២៥២ ២៩៣,៩៧	១០៨,៥%	+ ១៩ ៧៣៩,៤៧

មាត្រា ៩._

សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ចំណូលថវិការបស់រដ្ឋបាលរាជធានី ខេត្ត ត្រូវបានបង្ហាញលម្អិតតាមមាតិកាថវិកានៅក្នុងតារាង “ក១” ចំណូលថវិការបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានបង្ហាញលម្អិតតាមមាតិកាថវិកានៅក្នុងតារាង “ក២” និងចំណូលថវិការបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានបង្ហាញលម្អិតតាមមាតិកាថវិកានៅក្នុងតារាង “ក៣” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានបង្ហាញលម្អិតនៅក្នុងតារាង “ខ១” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។



មាត្រា ១០._

អនុលោមតាមមាត្រា ៤២ នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១១ អតិរេកថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទឹកប្រាក់ចំនួន ៨៤ ២៨១,៦៨ លានរៀល (ដោយមិនរួមបញ្ចូលអតិរេកនៃថវិការបស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៤,៣ លានរៀល) ត្រូវបានកាត់ត្រាចូលគណនីលទ្ធផលនៃរតនាគារជាតិ ។

**ជំពូកទី ៣
អវសានប្បញ្ញត្តិ**

មាត្រា ១១._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍ ។

មាត្រា ១២._

ច្បាប់នេះ ត្រូវបានប្រកាសជាប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ៣៣ ខែ មករា ឆ្នាំ២០១៧/


ពស.ណ. ១៧/០១.០០១

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
**នាយករដ្ឋមន្ត្រី
ហត្ថលេខា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ហត្ថលេខា
អូន ព័ន្ធមុនីរ័ត្ន**

លេខ: ២៣ ស.ណ



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
			សរុបចំណូលថវិកា (I+II)	15.135.230.000.000	16.229.203.790.434	107,2%	+1.093.973.790.434
			I. សរុបចំណូលអនុវត្តន៍កាត់តម្លៃការជាតិ (ក+ខ)	11.448.230.000.000	12.508.798.462.267	109,3%	+1.060.568.462.267
			ក្នុងនោះ: ចំណូលក្នុងប្រទេស	11.148.230.000.000	12.367.022.229.835	110,9%	+1.218.792.229.835
			ក. សរុបចំណូលចរន្ត (ក្រទ)	11.014.644.000.000	12.245.639.126.459	111,2%	+1.230.995.126.459
			ក្រុមទី១: ចំណូលស្ថិត (ប្រភេទទី១+ប្រភេទទី២)	11.014.644.000.000	12.245.639.126.459	111,2%	+1.230.995.126.459
			ប្រភេទទី១: ចំណូលសារពើពន្ធ	9.548.391.100.000	10.839.848.518.176	113,5%	+1.291.457.418.176
70			ចំណូលសារពើពន្ធក្នុងស្រុក	7.587.691.100.000	8.831.243.905.447	116,4%	+1.243.552.805.447
	7001		ពន្ធផ្ទាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ)	2.069.000.000.000	2.472.093.913.127	119,5%	+403.093.913.127
		70011	ពន្ធលើប្រាក់ចំណេញ (រូបវន្តបុគ្គល)	0	161.381.233.313		+161.381.233.313
		70012	ពន្ធលើប្រាក់ចំណេញ (នីតិបុគ្គល)	1.565.000.000.000	1.680.130.487.380	107,4%	+115.130.487.380
		70013	ពន្ធលើប្រាក់បៀវត្ស	385.000.000.000	462.366.352.750	120,1%	+77.366.352.750
		70014	ពន្ធលើល្បួលចលននិងអចលនទ្រព្យ (រូបវន្តបុគ្គល)	96.000.000.000	130.181.826.881	135,6%	+34.181.826.881
		70015	ពន្ធលើល្បួលចលននិងអចលនទ្រព្យ (នីតិបុគ្គល)	23.000.000.000	38.034.012.803	165,4%	+15.034.012.803
	7002		ពន្ធប្រយោល	3.420.000.000.000	3.680.394.124.486	107,6%	+260.394.124.486
		70021	អាករលើផលរបរ	33.000.000.000	27.403.357.302	83,0%	-5.596.642.698
		70022	អាករលើតំលៃបន្ថែម	1.310.000.000.000	1.317.552.382.886	100,6%	+7.552.382.886
		70025	អាករលើតំលៃបន្ថែម របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	550.000.000.000	575.624.338.581	104,7%	+25.624.338.581
		70026	អាករលើតំលៃបន្ថែម របបនាំចូល (សហគ្រាសផ្សេងៗទៀត)	1.340.000.000.000	1.568.380.791.203	117,0%	+228.380.791.203
		70027	អាករលើតំលៃបន្ថែម របបនាំចូល ទំនិញជាសម្ភារៈកសិកម្ម (ជាបន្ទុករបស់រដ្ឋ)	187.000.000.000	191.433.254.514	102,4%	+4.433.254.514
	7003		អាករពិសេស	1.953.400.000.000	2.431.976.811.976	124,5%	+478.576.811.976
		70031	អាករពិសេសលើទំនិញមួយចំនួន	517.000.000.000	479.451.221.391	92,7%	-37.548.778.609
		70032	អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	288.200.000.000	292.562.152.160	101,5%	+4.362.152.160
		70033	អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសផ្សេងៗទៀត)	1.075.200.000.000	1.590.005.363.351	147,9%	+514.805.363.351
		70034	អាករពិសេសលើសេវាមួយចំនួន	73.000.000.000	69.958.075.074	95,8%	-3.041.924.926
	7004		អាករលើសេវាដែលបានកំណត់	95.314.000.000	141.619.249.449	148,6%	+46.305.249.449
		70041	អាករលើការស៊ីលា	94.114.000.000	140.456.210.129	149,2%	+46.342.210.129
			អាករលើឆ្នោត	1.200.000.000	1.163.039.320	96,9%	-36.960.680
			អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តន៍សកម្មភាព	26.377.100.000	24.986.321.344	94,7%	-1.390.778.656
		70052	ចំណូលពីអាជ្ញាប័ណ្ណក្នុងស្រុក	26.377.100.000	24.986.321.344	94,7%	-1.390.778.656
			ចំណូលសារពើពន្ធផ្សេងៗទៀត	23.600.000.000	80.173.485.065	339,7%	+56.573.485.065
			លើកម្រៃ	6.100.000.000	7.507.979.804	123,1%	+1.407.979.804
			ផែនការពិន័យ និងទោសបញ្ញត្តិសារពើពន្ធ	17.500.000.000	72.665.505.261	415,2%	+55.165.505.261



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
71			ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	1.960.700.000.000	2.008.604.612.729	102,4%	+47.904.612.729
	7100		ពន្ធនិងអាករលើការនាំចូល	1.671.400.000.000	1.827.833.678.186	109,4%	+156.433.678.186
		71001	ពន្ធគយពីការនាំចូល	1.102.000.000.000	1.253.382.051.773	113,7%	+151.382.051.773
		71002	កម្រៃពីការងារគយ	51.000.000.000	59.037.637.240	115,8%	+8.037.637.240
		71003	ពន្ធគយលើផលិតផលគេលសិលា	260.000.000.000	261.941.764.707	100,7%	+1.941.764.707
		71004	អាករលើផលិតផលគេលសិលាសម្រាប់ថែទាំផ្លូវថ្នល់	230.000.000.000	232.531.970.786	101,1%	+2.531.970.786
		71005	ផលនៃការលក់ផ្នែកគយ	800.000.000	1.148.507.339	143,6%	+348.507.339
		71006	ពិន័យផ្សេងៗលើការនាំចូល	26.000.000.000	17.849.208.441	68,7%	-8.150.791.559
		71007	ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសំរាប់ផលិតឧសថ (ជាបន្ទុករបស់រដ្ឋ)	1.600.000.000	1.942.537.900	121,4%	+342.537.900
	7101		ពន្ធនិងអាករលើការនាំចេញ	289.300.000.000	180.770.934.543	62,5%	-108.529.065.457
		71011	អាករនៃការនាំចេញឈើ	126.000.000.000	21.717.050.055	17,2%	-104.282.949.945
		71012	អាករនៃការនាំចេញកៅស៊ូ	30.000.000.000	25.711.959.505	85,7%	-4.288.040.495
		71014	អាករនៃការនាំចេញទំនិញផ្សេងៗ	2.800.000.000	1.259.994.497	45,0%	-1.540.005.503
		71015	កម្រៃគ្រប់គ្រង និងទិដ្ឋាការនាំចេញ	130.000.000.000	131.552.202.492	101,2%	+1.552.202.492
		71016	ពិន័យផ្សេងៗពីការនាំចេញ	500.000.000	529.727.994	105,9%	+29.727.994
			រួមគេធនី២: ចំណូលមិនមែនសារពើពន្ធ	1.466.252.900.000	1.405.790.608.283	95,9%	-60.462.291.717
72			ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	124.344.900.000	93.898.073.153	75,5%	-30.446.826.847
	7200		ផលនៃសម្បទាននិងការជួលដីធ្លី	113.614.900.000	78.048.398.605	68,7%	-35.566.501.395
		72001	សម្បទាននេសាទ	3.000.000.000	2.640.868.100	88,0%	-359.131.900
		72002	សម្បទានព្រៃឈើ	39.545.000.000	19.716.486.536	49,9%	-19.828.513.464
		72003	សម្បទានពីប្រេងកាត	3.116.000.000	0	0,0%	-3.116.000.000
		72004	សម្បទានរ៉ែ	43.747.700.000	30.989.002.433	70,8%	-12.758.697.567
		72005	ការជួលដីទំនេរ (មានតែដី)	24.206.200.000	24.702.041.536	102,0%	+495.841.536
	7201		ផលទុនពីសហគ្រាសសាធារណៈ	10.730.000.000	15.849.674.548	147,7%	+5.119.674.548
		72012	ភាគលាភរបស់សហគ្រាសសាធារណៈ	10.730.000.000	15.755.908.363	146,8%	+5.025.908.363
		72014	ប្រាក់ធានារ៉ាប់រងសង្គម	0	93.766.185		+93.766.185
73			ផលទុនលើការលក់ ការជួលទ្រព្យសម្បត្តិ និងសេវា	1.255.026.500.000	1.167.842.801.344	93,1%	-87.183.698.656
			ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកចំណេញ)	474.378.900.000	422.488.567.369	89,1%	-51.890.332.631
		73001	ទុនរបស់អាកាសចរណ៍ស៊ីវិល	92.900.000.000	137.085.081.423	147,6%	+44.185.081.423
		73003	ផលទុននៃសកម្មភាពទេសចរណ៍	256.904.500.000	150.793.553.327	58,7%	-106.110.946.673
			ផលទុននៃសកម្មភាពវប្បធម៌	24.887.900.000	21.341.052.316	85,7%	-3.546.847.684



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
		73005	ផលទុនពីប្រៃសណីយ៍ និងទូរគមនាគមន៍	93.418.000.000	107.142.500.681	114,7%	+13.724.500.681
		73006	ផលទុនពីវិទ្យុ និងទូរទស្សន៍	1.754.300.000	1.316.448.340	75,0%	-437.851.660
		73007	ផលទុននៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹក	30.000.000	34.796.500	116,0%	+4.796.500
		73008	ផលទុនផ្សេងៗទៀត	4.484.200.000	4.775.134.782	106,5%	+290.934.782
	7301		ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	32.323.900.000	46.808.481.873	144,8%	+14.484.581.873
		73011	ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា	128.000.000	223.048.162	174,3%	+95.048.162
		73012	លក់ឯកសារ លក់ប័ត្រ និងលិខិតបោះពុម្ពផ្សេងៗ	28.290.600.000	46.554.583.711	164,6%	+18.263.983.711
		73013	ផលបានពីការលក់ទ្រព្យសម្បត្តិកំរិតទាបសត្វពាហនៈ	9.100.000	1.800.000	19,8%	-7.300.000
		73018	ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ ផ្សេងៗទៀត	3.896.200.000	29.050.000	0,7%	-3.867.150.000
	7302		ផលពីការគ្រប់គ្រងរដ្ឋបាល	670.152.900.000	587.415.366.000	87,7%	-82.737.534.000
		73021	អាករស្ថានទូត (លិខិតឆ្លងដែននិងទិដ្ឋាការ)	530.347.000.000	403.587.912.257	76,1%	-126.759.087.743
		73022	ផលពីការចុះបញ្ជីគណបក្សនយោបាយ	0	3.000.000		+3.000.000
		73023	ផលពីការបង្កើតសហគ្រាស	12.339.300.000	18.882.966.632	153,0%	+6.543.666.632
		73024	ផលពីការបង់សិទ្ធិប្រឡង	1.046.000.000	776.358.494	74,2%	-269.641.506
		73025	ផលពីការលក់ស្លាកលេខ	25.814.200.000	44.079.787.446	170,8%	+18.265.587.446
		73026	ចំណូលពីប្រដាប់ក្តី	3.165.100.000	3.139.922.955	99,2%	-25.177.045
		73027	ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន និងសេវាត្រួតពិនិត្យអនាម័យសត្វ	95.496.000.000	114.684.958.072	120,1%	+19.188.958.072
		73028	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទំនាក់ទំនងរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ	1.945.300.000	2.260.460.144	116,2%	+315.160.144
	7303		ការជួលទ្រព្យសម្បត្តិអចល័ត	16.289.500.000	14.939.848.895	91,7%	-1.349.651.105
		73031	ការជួលសហគ្រាសសាធារណៈនៅថ្នាក់រដ្ឋបាលកណ្តាល	5.245.400.000	4.835.102.258	92,2%	-410.297.742
		73032	ការជួលសហគ្រាសសាធារណៈនៅថ្នាក់ខេត្ត (មន្ទីរជំនាញ)	9.600.000	9.600.000	100,0%	
		73033	ការជួលសំភារៈ និងមធ្យោបាយដឹកជញ្ជូន	2.900.000	2.900.000	100,0%	
		73034	ការជួលអចលនវត្ថុ (អសង្ហារឹម)	10.471.600.000	10.080.165.637	96,3%	-391.434.363
		73038	ផលពីការជួលទ្រព្យសម្បត្តិផ្សេងៗ	560.000.000	12.081.000	2,2%	-547.919.000
	7304		ការផ្តល់សេវាកម្ម	61.881.300.000	96.190.537.207	155,4%	+34.309.237.207
		73042	កម្រៃនៃការថែទាំ	29.449.900.000	31.474.616.967	106,9%	+2.024.716.967
		73043	សេវាស្តារយ៉ាង	20.000.000.000	32.777.859.539	163,9%	+12.777.859.539
			សេវាសំណង់	7.233.400.000	7.238.355.520	100,1%	+4.955.520
		73045	សេវាវិភាគថ្នាលទោស	1.602.000.000	1.601.465.000	100,0%	-535.000
		73048	ផលពីសេវាផ្សេងៗទៀត	3.596.000.000	23.098.240.181	642,3%	+19.502.240.181
			ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	8.864.400.000	23.973.299.429	270,4%	+15.108.899.429
			ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	8.864.400.000	23.973.299.429	270,4%	+15.108.899.429



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: រៀល

ល.រ	ឆ្នាំ	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
75			ការឧបត្ថម្ភ អំណោយ	671.000.000	29.914.021.632	4,458,1%	+29.243.021.632
	7505		ឧបត្ថម្ភធនធានក្រៅប្រទេសពហុភាគី	0	28.557.897.065		+28.557.897.065
	7508		ចំណូលចរន្តពីប្រភពផ្សេងៗ	0	1.356.124.567		+1.356.124.567
	7506		ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ	671.000.000	0	0,0%	-671.000.000
		75061	ពីក្រសួង ស្ថាប័ន	671.000.000	0	0,0%	-671.000.000
76			ផលហិរញ្ញវត្ថុ	77.346.100.000	81.678.331.891	105,6%	+4.332.231.891
	7601		ការប្រាក់នៃការឱ្យខ្ចី	77.338.000.000	75.775.665.208	98,0%	-1.562.334.792
		76011	ការប្រាក់លើកម្ចី	77.338.000.000	75.775.665.208	98,0%	-1.562.334.792
	7698		ផលហិរញ្ញវត្ថុផ្សេងទៀត	8.100.000	5.902.666.683	72,872,4%	+5.894.566.683
77			ផលផ្សេងៗនិងផលពិសេស	0	8.484.080.834		+8.484.080.834
	7701		ផលផ្សេងៗនិងកិច្ចប្រតិបត្តិការគ្រប់គ្រង	0	19.251.249		+19.251.249
		77011	ចំណូលពីការបង់អតិរេករបស់ថវិកាជនជាតិ-ខេត្ត	0	4.346.548		+4.346.548
		77013	កម្រៃរតនាគារ	0	14.904.701		+14.904.701
	7704		ចំណូលពីការលក់អាគារ	0	4.202.754.826		+4.202.754.826
	7798		ផលផ្សេងៗទៀត	0	4.262.074.759		+4.262.074.759
ខ.សរុបចំណូលមូលធន (ក្រុម១)				433.586.000.000	263.159.335.808	60,7%	-170.426.664.192
ក្រុមទី១: ចំណូលពិសេស (ក្រុមទី១+ក្រុមទី២)				433.586.000.000	263.159.335.808	60,7%	-170.426.664.192
ក្រុមទី១: ចំណូលពីប្រភពផ្ទាល់				133.586.000.000	121.383.103.376	90,9%	-12.202.896.624
27			អចលកម្មហិរញ្ញវត្ថុ	133.586.000.000	121.383.103.376	90,9%	-12.202.896.624
	2701		ការឱ្យខ្ចី (ការសងវិញនូវមូលធន)	133.586.000.000	121.383.103.376	90,9%	-12.202.896.624
		27011	ការឱ្យខ្ចី ទៅសហគ្រាសសាធារណៈ	0	118.040.084.532		+118.040.084.532
		27012	ការឱ្យខ្ចី ទៅសហគ្រាសឯកជន	0	3.343.018.844		+3.343.018.844
		27018	ការឱ្យខ្ចីផ្សេងៗ	133.586.000.000	0	0,0%	-133.586.000.000
ក្រុមទី២: ចំណូលពីប្រភពខាងក្រៅ				300.000.000.000	141.776.232.432	47,3%	-158.223.767.568
50			ការខ្ចីប្រាក់ និងបំណុលប្រហាក់ប្រហែល	210.000.000.000	141.756.708.432	67,5%	-68.243.291.568
	5002		ការខ្ចីក្រៅប្រទេស-ពហុភាគី	210.000.000.000	141.756.708.432	67,5%	-68.243.291.568
75			ការឧបត្ថម្ភ អំណោយ	90.000.000.000	19.524.000	0,0%	-89.980.476.000
		7514	ឧបត្ថម្ភធនធានពីក្រៅប្រទេសទ្វេភាគី	49.500.000.000	19.524.000	0,0%	-49.480.476.000
			សម្រាប់ចំណាយវិនិយោគ				
			ឧបត្ថម្ភធនធានពីក្រៅប្រទេសពហុភាគី	40.500.000.000	0	0,0%	-40.500.000.000
			សម្រាប់ចំណាយវិនិយោគ				



2014

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: រៀល

លំដាប់	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
II.			សរុបចំណូលអនុវត្តចំណូលកាត់កាត់ជាតិ	3.687.000.000.000	3.720.405.328.167	100,9%	+33.405.328.167
			ប្រភេទទី២: ចំណូលពីប្រតិបត្តិការ	3.687.000.000.000	3.720.405.328.167	100,9%	+33.405.328.167
50			ការខ្ចីប្រាក់ និងបំណុលប្រហាក់ប្រហែល	3.150.000.000.000	2.326.216.902.280	73,8%	-823.783.097.720
	5002		ការខ្ចីក្រៅប្រទេស-ពហុភាគី	3.150.000.000.000	373.739.189.131	11,9%	-2.776.260.810.869
	5003		ការខ្ចីក្រៅប្រទេស-ទ្វេភាគី	0	1.952.477.713.148		+1.952.477.713.148
75			ការឧបត្ថម្ភ អំណោយ	537.000.000.000	1.394.188.425.887	259,6%	+857.188.425.887
	7514		ឧបត្ថម្ភធនមូលធនពីក្រៅប្រទេស-ទ្វេភាគី សម្រាប់ចំណាយវិនិយោគ	537.000.000.000	183.007.459.644	34,1%	-353.992.540.356
	7515		ឧបត្ថម្ភធនពីក្រៅប្រទេស-ពហុភាគី សម្រាប់ចំណាយវិនិយោគ	0	1.211.180.966.243		+1.211.180.966.243



Adi

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក១"

ចំណូលថវិការបស់រដ្ឋបាលរាជធានី ខេត្ត

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
			ចំណូលថវិការបស់រដ្ឋបាលរាជធានី ខេត្ត	753.940.000.000	895.680.073.589	118,8%	+141.740.073.589
			ចំណូលបន្ថែម (ក+ខ)	753.940.000.000	895.680.073.589	118,8%	+141.740.073.589
			ក-ចំណូលសារពើពន្ធ	632.300.000.000	761.372.279.695	120,4%	+129.072.279.695
70			ចំណូលសារពើពន្ធក្នុងស្រុក	632.300.000.000	761.372.279.695	120,4%	+129.072.279.695
	7003		អាករពិសេស	111.253.000.000	136.125.930.204	122,4%	+24.872.930.204
		70035	អាករសម្រាប់ប័ក្តិសាធារណៈ	111.253.000.000	136.125.930.204	122,4%	+24.872.930.204
	7004		អាករលើសេវាដែលបានកំណត់	15.624.000.000	14.680.427.330	94,0%	-943.572.670
		70045	អាករលើការស្នាក់នៅ	13.207.000.000	12.909.599.970	97,7%	-297.400.030
		70046	ពន្ធសក្តិយាត	2.417.000.000	1.770.827.360	73,3%	-646.172.640
	7005		អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តសកម្មភាព	174.207.000.000	172.576.227.574	99,1%	-1.630.772.426
		70053	ពន្ធប៉ាតង់	29.090.000.000	28.437.611.812	97,8%	-652.388.188
		70054	ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ	145.117.000.000	144.138.615.762	99,3%	-978.384.238
	7006		ពន្ធប្រថាប់ត្រា	227.567.000.000	342.964.291.649	150,7%	+115.397.291.649
		70061	ពន្ធប្រថាប់ត្រា លើតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់	214.614.000.000	327.042.710.806	152,4%	+112.428.710.806
		70062	ពន្ធប្រថាប់ត្រា លើតម្លៃមធ្យោបាយដឹកជញ្ជូនឬយានយន្តចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់	3.310.000.000	5.439.483.328	164,3%	+2.129.483.328
		70063	ពន្ធប្រថាប់ត្រា លើតម្លៃភាគហ៊ុនចំពោះការផ្ទេរ	2.316.000.000	560.387.793	24,2%	-1.755.612.207
		70064	ពន្ធប្រថាប់ត្រា លើតម្លៃកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬ សេវា	3.422.000.000	5.614.201.983	164,1%	+2.192.201.983
		70065	ពន្ធប្រថាប់ត្រា លើលិខិតមានលក្ខណៈគតិយុត្តិ	3.905.000.000	4.307.507.739	110,3%	+402.507.739
	7007		ពន្ធលើអចលនទ្រព្យ	103.649.000.000	95.025.402.938	91,7%	-8.623.597.062
		70071	ពន្ធលើអចលនទ្រព្យ (រូបវន្តបុគ្គល)	92.990.000.000	84.761.290.554	91,2%	-8.228.709.446
		70072	ពន្ធលើអចលនទ្រព្យ (នីតិបុគ្គល)	6.618.000.000	5.002.360.301	75,6%	-1.615.639.699
		70073	ពន្ធលើដីធ្លីមិនបានប្រើប្រាស់	4.041.000.000	5.261.752.083	130,2%	+1.220.752.083
			ខ-ចំណូលមិនមែនសារពើពន្ធ (សរុប)	121.640.000.000	134.307.793.894	110,4%	+12.667.793.894
			-ចំណូលមិនមែនសារពើពន្ធ (មិនបូកបញ្ចូលឧបត្ថម្ភពីថវិកាថ្នាក់ជាតិ)	28.399.000.000	41.066.793.894	144,6%	+12.667.793.894
72			ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	3.045.000.000	5.369.512.370	176,3%	+2.324.512.370
			ផលនៃសម្បទាននិងការជួលដីធ្លី	3.045.000.000	5.369.512.370	176,3%	+2.324.512.370
		72004	ផលនៃសម្បទាន	1.221.000.000	3.318.063.448	271,7%	+2.097.063.448
		72005	ការជួលដីទំនេរ (មានតែដី)	10.000.000	0	0,0%	-10.000.000
		72006	ផលនៃការប្រើប្រាស់ដីកសិកម្ម	1.611.400.000	1.792.402.372	111,2%	+181.002.372
		72007	ចំណូលពីចំណាត់ផលយាន	184.100.000	255.046.550	138,5%	+70.946.550
		72008	ផលនៃការជួលដីធ្លីផ្សេងៗ	18.500.000	4.000.000	21,6%	-14.500.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក១"

ចំណូលថវិការបស់រដ្ឋបាលរាជធានី ខេត្ត

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
73			ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	22.946.600.000	31.801.675.027	138,6%	+8.855.075.027
	7300		ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកប្រាក់ចំណេញ)	11.012.000.000	10.020.120.000	91,0%	-991.880.000
		73008	ផលទុនផ្សេងៗទៀត	11.012.000.000	10.020.120.000	91,0%	-991.880.000
	7301		ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	2.400.000	0	0,0%	-2.400.000
		73011	ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា	2.400.000	0	0,0%	-2.400.000
	7302		ផលពីការគ្រប់គ្រងរដ្ឋបាល	2.457.500.000	4.453.428.935	181,2%	+1.995.928.935
		73025	ផលពីការលក់ស្លាកលេខ	0	749.291.921		+749.291.921
		73027	ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន និងសេវាត្រួតពិនិត្យអនាម័យសត្វ	1.289.000.000	984.130.924	76,3%	-304.869.076
		73028	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទំរង់ការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ	1.168.500.000	2.720.006.090	232,8%	+1.551.506.090
	7303		ការជួលទ្រព្យសម្បត្តិអចល័ត	57.000.000	38.955.200	68,3%	-18.044.800
		73036	ការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ក្រោមជាតិ	57.000.000	38.955.200	68,3%	-18.044.800
	7304		ការផ្តល់សេវាកម្ម	1.787.700.000	10.183.292.953	569,6%	+8.395.592.953
		73043	សេវាសុរិយោដី	682.900.000	8.593.116.508	1258,3%	+7.910.216.508
		73044	សេវាសំណង់	102.800.000	510.086.640	496,2%	+407.286.640
		73048	ផលពីសេវាផ្សេងៗទៀត	1.002.000.000	1.080.089.805	107,8%	+78.089.805
	7305		ការជួលទ្រព្យសម្បត្តិអចល័តផ្សេងៗទៀត	7.630.000.000	7.105.877.939	93,1%	-524.122.061
		73051	ចំណូលពីសត្វឃាតដ្ឋាន	750.000.000	884.583.750	117,9%	+134.583.750
		73052	ការជួលកន្លែងលក់ដូរក្នុងទីផ្សារ	2.063.300.000	1.332.712.740	64,6%	-730.587.260
		73053	ចំណូលពីកំពង់ចម្លង	1.124.000.000	1.135.592.300	101,0%	+11.592.300
		73054	ចំណូលពីឃ្លៀត និងកន្លែងបែងចែកផលិតផល	152.100.000	111.621.800	73,4%	-40.478.200
		73055	ចំណូលពីការស៊ីផ្សារ	3.540.600.000	3.618.976.249	102,2%	+78.376.249
		73058	ការជួលទ្រព្យសម្បត្តិអចល័តផ្សេងៗទៀត	0	22.391.100		+22.391.100
74			ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	2.397.400.000	3.522.361.077	146,9%	+1.124.961.077
	7401		ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	16.000.000	1.664.687	10,4%	-14.335.313
	7402		ផលពីការទប់ស្កាត់និងបង្ក្រាបអំពើធើរកិច្ច	2.381.400.000	3.520.696.390	147,8%	+1.139.296.390
75			ការឧបត្ថម្ភ អំណោយ	93.251.000.000	93.537.630.000	100,3%	+286.630.000
			ឧបត្ថម្ភធនពីថ្នាក់ជាតិ	93.241.000.000	93.241.000.000	100,0%	0
			ចំណូលពីការអនុវត្តមុខងារជាតិកងរាជការ	0	292.570.000		+292.570.000
		75063	ចំណូលធានី ខេត្ត	0	292.570.000		+292.570.000
			ចំណូលបដិភាគពីប្រជាពលរដ្ឋ-សហគមន៍ ក្នុងនិងក្រៅប្រទេស	10.000.000	0	0,0%	-10.000.000
			ចំណូលចរន្តប្រភពផ្សេងៗ	0	4.060.000		+4.060.000
			ផលហិរញ្ញវត្ថុ	0	76.615.420		+76.615.420
			ផលហិរញ្ញវត្ថុផ្សេងៗទៀត	0	76.615.420		+76.615.420



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "គ២"

ចំណូលថវិការបស់រដ្ឋបាលក្រុង ស្រុក

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
ចំណូលថវិការបស់រដ្ឋបាលក្រុង ស្រុក				81.302.000.000	101.399.552.715	124,7%	+20.097.552.715
ចំណូលចរន្ត (ក+ខ)				81.302.000.000	101.399.552.715	124,7%	+20.097.552.715
ក-ចំណូលសារពើពន្ធ				0	0	0,0%	0
ខ-ចំណូលមិនមែនសារពើពន្ធ (សរុប)				81.302.000.000	101.399.552.715	124,7%	+20.097.552.715
-ចំណូលមិនមែនសារពើពន្ធ (មិនបូកបញ្ចូលឧបត្ថម្ភពីថវិកាថ្នាក់ជាតិ)				3.601.000.000	24.061.552.715	668,2%	+20.460.552.715
72			ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	3.000.000	1.200.000	40,0%	-1.800.000
	7200		ផលនៃសម្បទាននិងការជួលដីធ្លី	3.000.000	1.200.000	40,0%	-1.800.000
		72006	ចំណូលពីចំណាតថយន្ត	3.000.000	1.200.000	40,0%	-1.800.000
73			ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	3.597.500.000	6.907.160.057	192,0%	+3.309.660.057
	7301		ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	0	1.000.000		+1.000.000
		73011	ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា	0	1.000.000		+1.000.000
	7302		ផលពីការគ្រប់គ្រងរដ្ឋបាល	3.348.530.000	6.376.882.720	190,4%	+3.028.352.720
		73028	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទំនងការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ	3.348.530.000	6.376.882.720	190,4%	+3.028.352.720
	7304		ការផ្តល់សេវាកម្ម	248.970.000	529.277.337	212,6%	+280.307.337
		73043	សេវាសុរិយោដី	50.240.000	221.467.855	440,8%	+171.227.855
		73044	សេវាសំណង់	168.600.000	233.546.442	138,5%	+64.946.442
		73048	ផលពីសេវាផ្សេងៗទៀត	30.130.000	74.263.040	246,5%	+44.133.040
74			ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	500.000	0	0,0%	-500.000
	7401		ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	500.000	0	0,0%	-500.000
75			ការឧបត្ថម្ភ អំណោយ	77.701.000.000	94.400.442.464	121,5%	+16.699.442.464
	7501		ឧបត្ថម្ភធនពីថ្នាក់ជាតិ	77.701.000.000	77.338.000.000	99,5%	-363.000.000
	7505		ឧបត្ថម្ភធនចរន្តពីក្រៅប្រទេសពហុភាគី	0	374.287.398		+374.287.398
	7506		ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ	0	4.937.260.830		+4.937.260.830
		75061	ពីក្រសួង ស្ថាប័ន	0	4.937.260.830		+4.937.260.830
			ឧបត្ថម្ភធនពីថ្នាក់ជាតិសម្រាប់ចំណាយវិនិយោគ	0	11.745.771.236		+11.745.771.236
			ចំណូលពីការចូលរួមចំណែករបស់ប្រជាជនមូលដ្ឋាន ក្នុងការអនុវត្តគម្រោង	0	5.123.000		+5.123.000
			ផលហិរញ្ញវត្ថុ	0	90.750.194		+90.750.194
			ផលហិរញ្ញវត្ថុផ្សេងៗទៀត	0	90.750.194		+90.750.194



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ក៣"

ចំណូលថវិការបស់រដ្ឋបាលឃុំ សង្កាត់

ឯកតា: រៀល

ល.រ	កូដ	អនុគណនី	បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
				ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	លើស(+)/ខ្វះ(-)
ចំណូលថវិការបស់រដ្ឋបាលឃុំ សង្កាត់				271.954.000.000	375.054.624.431	137,9%	+103.100.624.431
ចំណូលចរន្ត (ក+ខ)				271.954.000.000	375.054.624.431	137,9%	+103.100.624.431
ក-ចំណូលសារពើពន្ធ				0	0	0,0%	0
ខ-ចំណូលមិនមែនសារពើពន្ធ (សរុប)				271.954.000.000	375.054.624.431	137,9%	+103.100.624.431
-ចំណូលមិនមែនសារពើពន្ធ (មិនបូកបញ្ចូលឧបត្ថម្ភពីថវិកាថ្នាក់ជាតិនិងអតិរេក)				0	254.941.624.431		+254.941.624.431
73			ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	0	5.565.926.919		+5.565.926.919
	7302		ផលពីការគ្រប់គ្រងរដ្ឋបាល	0	5.427.892.957		+5.427.892.957
		73028	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទំនៀមការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ	0	5.427.892.957		+5.427.892.957
	7304		ការផ្តល់សេវាកម្ម	0	136.433.962		+136.433.962
		73043	សេវាសុរិយោដី	0	108.345.962		+108.345.962
		73044	សេវាសំណង់	0	28.088.000		+28.088.000
	7305		ការជួលទ្រព្យសម្បត្តិអចល័តផ្សេងទៀត	0	1.600.000		+1.600.000
		73058	ការជួលទ្រព្យសម្បត្តិអចល័តផ្សេងទៀត	0	1.600.000		+1.600.000
74			ផលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	0	12.590.800		+12.590.800
	7403	7403	ផលពីការរឹបអូសប្រាក់កក់	0	12.590.800		+12.590.800
75			ការឧបត្ថម្ភ អំណោយ	271.954.000.000	277.256.266.712	101,9%	+5.302.266.712
	7501	7501	ឧបត្ថម្ភធនពីថ្នាក់ជាតិ	139.795.000.000	120.113.000.000	85,9%	-19.682.000.000
	7502		ឧបត្ថម្ភធនរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ	0	19.635.028.800		+19.635.028.800
		75021	ឧបត្ថម្ភធនពីរាជធានី ខេត្ត	0	9.246.340.000		+9.246.340.000
		75022	ឧបត្ថម្ភធនពីក្រុង ស្រុក ខណ្ឌ	0	10.388.688.800		+10.388.688.800
	7503	7503	ការចូលរួមធនធានពីសមាសភាគអភិវឌ្ឍន៍មូលដ្ឋាន	0	17.781.921.861		+17.781.921.861
	7505	7505	ឧបត្ថម្ភធនចរន្តពីក្រៅប្រទេសឥណ្ឌូចិន	0	4.351.226.656		+4.351.226.656
	7507	7507	ចំណូលបដិភាគពីប្រជាពលរដ្ឋ-សប្បុរសជន ក្នុងនិងក្រៅប្រទេស	0	20.000.000		+20.000.000
	7508	7508	ចំណូលចរន្តពីប្រភពផ្សេងៗ	0	49.080.000		+49.080.000
	7511	7511	ឧបត្ថម្ភធនពីថ្នាក់ជាតិសម្រាប់ចំណាយវិនិយោគ	132.159.000.000	96.403.995.439	72,9%	-35.755.004.561
	7512		ឧបត្ថម្ភធនរវាងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ចំណាយវិនិយោគ	0	17.969.655.500		+17.969.655.500
			ឧបត្ថម្ភធនពីរាជធានី ខេត្ត សម្រាប់ចំណាយវិនិយោគ	0	8.433.578.400		+8.433.578.400
			ឧបត្ថម្ភធនពីក្រុង ស្រុក ខណ្ឌ សម្រាប់ចំណាយវិនិយោគ	0	9.536.077.100		+9.536.077.100
	7513		ចំណូលពីការចូលរួមចំណែករបស់ប្រជាជនមូលដ្ឋានក្នុងការអនុវត្តគម្រោង	0	881.959.040		+881.959.040
	7515		ឧបត្ថម្ភធនពីក្រៅប្រទេសឥណ្ឌូចិន សម្រាប់ចំណាយវិនិយោគ	0	50.398.400		+50.398.400
	7598	7598	ចំណូលហិរញ្ញវត្ថុផ្សេងទៀត	0	1.016		+1.016
				0	92.219.840.000		+92.219.840.000



Handwritten signature or mark.

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
សរុបចំណាយថវិកា (I + II)	15.035.229.000.000	14.660.147.113.410	97,5%	-375.081.886.590
I. សរុបចំណាយឆ្លងកាត់រដ្ឋាការជាតិ (១+២)	11.348.229.000.000	10.939.741.785.244	96,4%	-408.487.214.756
១. សរុបចំណាយបរទេស (ក+ខ+គ+ឃ+ង)	9.275.161.000.000	9.066.804.773.977	97,8%	-208.356.226.023
ក. វិស័យរដ្ឋបាលទូទៅ	1.591.525.833.000	1.493.161.763.063	93,8%	-98.364.069.937
០១-ព្រះបរមរាជវាំង	79.249.200.000	75.932.135.206	95,8%	-3.317.064.794
ជំពូក ៦០៖ ការទិញ	7.702.000.000	7.678.506.259	99,7%	-23.493.741
ជំពូក ៦១៖ សេវាកម្ម	17.118.200.000	16.718.405.607	97,7%	-399.794.393
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	19.880.000.000	19.681.197.500	99,0%	-198.802.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	34.340.000.000	31.792.130.840	92,6%	-2.547.869.160
ជំពូក ៦៣៖ ពន្ធ និងអាករ	209.000.000	61.895.000	29,6%	-147.105.000
០២-រដ្ឋសភា	132.528.400.000	135.835.710.155	102,5%	+3.307.310.155
ជំពូក ៦០៖ ការទិញ	16.336.460.000	16.329.356.340	100,0%	-7.103.660
ជំពូក ៦១៖ សេវាកម្ម	54.011.940.000	54.006.583.815	100,0%	-5.356.185
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	2.439.000.000	2.439.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	58.926.000.000	62.245.770.000	105,6%	+3.319.770.000
ជំពូក ៦៥៖ ឧបត្ថម្ភធន	730.000.000	730.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	85.000.000	85.000.000	100,0%	0
០៣-ព្រឹទ្ធសភា	56.171.000.000	57.010.921.570	101,5%	+839.921.570
ជំពូក ៦០៖ ការទិញ	6.341.000.000	6.305.111.260	99,4%	-35.888.740
ជំពូក ៦១៖ សេវាកម្ម	18.358.000.000	18.355.613.670	100,0%	-2.386.330
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	5.900.000.000	5.900.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	25.492.000.000	26.370.196.640	103,4%	+878.196.640
ជំពូក ៦៣៖ ពន្ធ និងអាករ	80.000.000	80.000.000	100,0%	0
០៤-ក្រុមប្រឹក្សាធម្មនុញ្ញ	7.692.300.000	7.622.204.200	99,1%	-70.095.800
ជំពូក ៦០៖ ការទិញ	676.000.000	676.000.000	100,0%	0
ជំពូក ៦១៖ សេវាកម្ម	1.207.000.000	1.207.000.000	100,0%	0
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	25.000.000	25.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.744.000.000	5.673.904.200	98,8%	-70.095.800
ជំពូក ៦៥៖ ឧបត្ថម្ភធន	20.000.000	20.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	20.300.000	20.300.000	100,0%	0



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាដ្ឋានជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
០៥-ទីស្តីការគណៈរដ្ឋមន្ត្រី	419.364.000.000	403.706.868.196	96,3%	-15.657.131.804
ជំពូក ៦០៖ ការទិញ	31.670.000.000	28.216.157.251	89,1%	-3.453.842.749
ជំពូក ៦១៖ សេវាកម្ម	33.712.000.000	31.580.032.231	93,7%	-2.131.967.769
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	177.660.000.000	171.162.117.189	96,3%	-6.497.882.811
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	38.204.000.000	36.255.746.996	94,9%	-1.948.253.004
ជំពូក ៦៥៖ ឧបត្ថម្ភធន	137.968.000.000	136.426.534.529	98,9%	-1.541.465.471
ជំពូក ៦៣៖ ពន្ធ និងអាករ	150.000.000	66.280.000	44,2%	-83.720.000
០៥-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	12.352.000.000	9.171.251.520	74,2%	-3.180.748.480
ជំពូក ៦០៖ ការទិញ	2.520.000.000	2.155.635.700	85,5%	-364.364.300
ជំពូក ៦១៖ សេវាកម្ម	4.976.000.000	3.228.931.320	64,9%	-1.747.068.680
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	4.836.000.000	3.770.153.000	78,0%	-1.065.847.000
ជំពូក ៦៣៖ ពន្ធ និងអាករ	20.000.000	16.531.500	82,7%	-3.468.500
០៧-មហាវិថ្យុរដ្ឋបាលទូទៅ	108.743.900.000	98.821.713.866	90,9%	-9.922.186.134
ជំពូក ៦០៖ ការទិញ	42.074.275.000	41.417.454.513	98,4%	-656.820.487
ជំពូក ៦១៖ សេវាកម្ម	13.314.225.000	13.219.934.750	99,3%	-94.290.250
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	4.355.000.000	4.335.200.000	99,5%	-19.800.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	47.500.400.000	38.349.124.603	80,7%	-9.151.275.397
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.500.000.000	1.500.000.000	100,0%	0
០៨-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	23.366.600.000	22.760.585.211	97,4%	-606.014.789
ជំពូក ៦០៖ ការទិញ	4.933.000.000	4.551.256.206	92,3%	-381.743.794
ជំពូក ៦១៖ សេវាកម្ម	9.765.000.000	9.415.194.073	96,4%	-349.805.927
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	8.637.600.000	8.778.704.432	101,6%	+141.104.432
ជំពូក ៦៣៖ ពន្ធ និងអាករ	31.000.000	15.430.500	49,8%	-15.569.500
១. ក្រសួង	12.481.400.000	11.988.797.203	96,1%	-492.602.797
ជំពូក ៦០៖ ការទិញ	2.380.000.000	2.103.112.250	88,4%	-276.887.750
ជំពូក ៦១៖ សេវាកម្ម	4.936.000.000	4.767.272.459	96,6%	-168.727.541
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.145.400.000	5.107.394.994	99,3%	-38.005.006
ជំពូក ៦៣៖ ពន្ធ និងអាករ	20.000.000	11.017.500	55,1%	-8.982.500
២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	10.885.200.000	10.771.788.008	99,0%	-113.411.992
ជំពូក ៦០៖ ការទិញ	2.553.000.000	2.448.143.956	95,9%	-104.856.044
ជំពូក ៦១៖ សេវាកម្ម	4.829.000.000	4.647.921.614	96,3%	-181.078.386
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	3.492.200.000	3.671.309.438	105,1%	+179.109.438
ជំពូក ៦៣៖ ពន្ធ និងអាករ	11.000.000	4.413.000	40,1%	-6.587.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ (°)	អនុវត្ត	% ច្បាប់	កើន (+)/ថយ (-)
០៩-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	84.486.200.000	77.054.087.624	91,2%	-7.432.112.376
ជំពូក ៦០៖ ការទិញ	8.446.800.000	7.938.396.118	94,0%	-508.403.882
ជំពូក ៦១៖ សេវាកម្ម	48.616.600.000	44.800.425.508	92,2%	-3.816.174.492
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	370.500.000	363.649.062	98,2%	-6.850.938
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	24.939.300.000	22.108.625.770	88,6%	-2.830.674.230
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.616.000.000	1.501.688.316	92,9%	-114.311.684
ជំពូក ៦៣៖ ពន្ធ និងអាករ	497.000.000	341.302.850	68,7%	-155.697.150
១០-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	427.637.600.000	398.818.490.191	93,3%	-28.819.109.809
ជំពូក ៦០៖ ការទិញ	50.864.330.000	47.338.477.073	93,1%	-3.525.852.927
ជំពូក ៦១៖ សេវាកម្ម	44.984.915.000	37.851.452.250	84,1%	-7.133.462.750
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	21.250.000.000	20.906.580.000	98,4%	-343.420.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	53.658.300.000	47.660.170.222	88,8%	-5.998.129.778
ជំពូក ៦៥៖ ឧបត្ថម្ភធន	18.630.000.000	10.929.955.559	58,7%	-7.700.044.441
ជំពូក ៦៣៖ ពន្ធ និងអាករ	238.250.055.000	234.131.855.087	98,3%	-4.118.199.913
១. ក្រសួង	407.682.600.000	379.722.922.471	93,1%	-27.959.677.529
ជំពូក ៦០៖ ការទិញ	44.358.330.000	41.021.388.832	92,5%	-3.336.941.168
ជំពូក ៦១៖ សេវាកម្ម	36.863.315.000	29.948.624.551	81,2%	-6.914.690.449
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	21.250.000.000	20.906.580.000	98,4%	-343.420.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	48.364.600.000	42.802.078.442	88,5%	-5.562.521.558
ជំពូក ៦៥៖ ឧបត្ថម្ភធន	18.630.000.000	10.929.955.559	58,7%	-7.700.044.441
ជំពូក ៦៣៖ ពន្ធ និងអាករ	238.216.355.000	234.114.295.087	98,3%	-4.102.059.913
៩. មន្ទីរជំនាញរាជធានី ខេត្ត	19.955.000.000	19.095.567.720	95,7%	-859.432.280
ជំពូក ៦០៖ ការទិញ	6.506.000.000	6.317.088.241	97,1%	-188.911.759
ជំពូក ៦១៖ សេវាកម្ម	8.121.600.000	7.902.827.699	97,3%	-218.772.301
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.293.700.000	4.858.091.780	91,8%	-435.608.220
ជំពូក ៦៣៖ ពន្ធ និងអាករ	33.700.000	17.560.000	52,1%	-16.140.000
១៤-ក្រសួងផែនការ	46.478.160.000	43.278.986.366	93,1%	-3.199.173.634
ជំពូក ៦០៖ ការទិញ	8.881.800.000	8.380.340.818	94,4%	-501.459.182
ជំពូក ៦១៖ សេវាកម្ម	17.383.700.000	16.378.478.088	94,2%	-1.005.221.912
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	10.000.000	4.410.000	44,1%	-5.590.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	20.164.060.000	18.481.500.460	91,7%	-1.682.559.540
ជំពូក ៦៣៖ ពន្ធ និងអាករ	38.600.000	34.257.000	88,7%	-4.343.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១. ក្រសួង	29.687.700.000	27.219.444.868	91,7%	-2.468.255.132
ជំពូក ៦០៖ ការទិញ	6.773.000.000	6.220.348.500	91,8%	-552.651.500
ជំពូក ៦១៖ សេវាកម្ម	12.238.000.000	11.490.774.268	93,9%	-747.225.732
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	10.000.000	4.410.000	44,1%	-5.590.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	10.631.700.000	9.470.982.100	89,1%	-1.160.717.900
ជំពូក ៦៣៖ ពន្ធ និងអាករ	35.000.000	32.930.000	94,1%	-2.070.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	16.790.460.000	16.059.541.498	95,6%	-730.918.502
ជំពូក ៦០៖ ការទិញ	2.108.800.000	2.159.992.318	102,4%	+51.192.318
ជំពូក ៦១៖ សេវាកម្ម	5.145.700.000	4.887.703.820	95,0%	-257.996.180
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	9.532.360.000	9.010.518.360	94,5%	-521.841.640
ជំពូក ៦៣៖ ពន្ធ និងអាករ	3.600.000	1.327.000	36,9%	-2.273.000
២៨-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	109.734.273.000	89.929.569.644	82,0%	-19.804.703.356
ជំពូក ៦០៖ ការទិញ	7.861.000.000	5.829.432.072	74,2%	-2.031.567.928
ជំពូក ៦១៖ សេវាកម្ម	15.573.300.000	9.637.904.984	61,9%	-5.935.395.016
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	20.768.000.000	239.992.500	1,2%	-20.528.007.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	45.500.473.000	55.011.338.969	120,9%	+9.510.865.969
ជំពូក ៦៥៖ ឧបត្ថម្ភធន	20.000.000.000	19.196.047.619	96,0%	-803.952.381
ជំពូក ៦៣៖ ពន្ធ និងអាករ	31.500.000	14.853.500	47,2%	-16.646.500
១. ក្រសួង	69.142.473.000	38.740.082.666	56,0%	-30.402.390.334
ជំពូក ៦០៖ ការទិញ	5.214.000.000	3.368.029.431	64,6%	-1.845.970.569
ជំពូក ៦១៖ សេវាកម្ម	10.925.000.000	5.302.683.564	48,5%	-5.622.316.436
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	20.768.000.000	239.992.500	1,2%	-20.528.007.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	12.210.473.000	10.619.120.552	87,0%	-1.591.352.448
ជំពូក ៦៥៖ ឧបត្ថម្ភធន	20.000.000.000	19.196.047.619	96,0%	-803.952.381
ជំពូក ៦៣៖ ពន្ធ និងអាករ	25.000.000	14.209.000	56,8%	-10.791.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	40.591.800.000	51.189.486.978	126,1%	+10.597.686.978
ជំពូក ៦០៖ ការទិញ	2.647.000.000	2.461.402.641	93,0%	-185.597.359
ជំពូក ៦១៖ សេវាកម្ម	4.648.300.000	4.335.221.420	93,3%	-313.078.580
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	33.290.000.000	44.392.218.417	133,4%	+11.102.218.417
ជំពូក ៦៣៖ ពន្ធ និងអាករ	6.500.000	644.500	9,9%	-5.855.500



020

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ (°)	អនុវត្ត	% ច្បាប់	កើន (+)/ថយ (-)
៣០-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត	13.299.000.000	11.286.331.086	84,9%	-2.012.668.914
ជំពូក ៦០៖ ការទិញ	5.310.600.000	4.764.944.400	89,7%	-545.655.600
ជំពូក ៦១៖ សេវាកម្ម	7.049.400.000	5.580.592.486	79,2%	-1.468.807.514
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	2.000.000	0	0,0%	-2.000.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	847.000.000	853.691.700	100,8%	+6.691.700
ជំពូក ៦៣៖ ពន្ធ និងអាករ	90.000.000	87.102.500	96,8%	-2.897.500
៣១-អាជ្ញាធរសវនកម្មជាតិ	9.871.300.000	9.189.662.489	93,1%	-681.637.511
ជំពូក ៦០៖ ការទិញ	2.728.000.000	2.413.877.350	88,5%	-314.122.650
ជំពូក ៦១៖ សេវាកម្ម	2.500.000.000	2.038.012.264	81,5%	-461.987.736
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	4.623.300.000	4.723.454.780	102,2%	+100.154.780
ជំពូក ៦៥៖ ឧបត្ថម្ភធន	9.000.000	7.268.095	80,8%	-1.731.905
ជំពូក ៦៣៖ ពន្ធ និងអាករ	11.000.000	7.050.000	64,1%	-3.950.000
៣៣-អង្គភាពប្រឆាំងអំពើពុករលួយ	27.561.400.000	24.766.013.393	89,9%	-2.795.386.607
ជំពូក ៦០៖ ការទិញ	4.280.000.000	3.004.204.212	70,2%	-1.275.795.788
ជំពូក ៦១៖ សេវាកម្ម	10.902.000.000	10.315.362.271	94,6%	-586.637.729
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	12.281.400.000	11.401.636.910	92,8%	-879.763.090
ជំពូក ៦៣៖ ពន្ធ និងអាករ	98.000.000	44.810.000	45,7%	-53.190.000
៣៤-ក្រសួងមុខងារសាធារណៈ	32.990.500.000	27.977.232.346	84,8%	-5.013.267.654
ជំពូក ៦០៖ ការទិញ	4.981.300.000	4.803.004.483	96,4%	-178.295.517
ជំពូក ៦១៖ សេវាកម្ម	11.607.500.000	9.462.145.486	81,5%	-2.145.354.514
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	9.752.300.000	8.186.515.940	83,9%	-1.565.784.060
ជំពូក ៦៥៖ ឧបត្ថម្ភធន	6.629.000.000	5.522.716.437	83,3%	-1.106.283.563
ជំពូក ៦៣៖ ពន្ធ និងអាករ	20.400.000	2.850.000	14,0%	-17.550.000
១. ក្រសួង	23.741.700.000	20.035.173.750	84,4%	-3.706.526.250
ជំពូក ៦០៖ ការទិញ	3.264.000.000	3.217.472.150	98,6%	-46.527.850
ជំពូក ៦១៖ សេវាកម្ម	6.977.000.000	5.488.174.723	78,7%	-1.488.825.277
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	6.853.700.000	5.803.960.440	84,7%	-1.049.739.560
ជំពូក ៦៥៖ ឧបត្ថម្ភធន	6.629.000.000	5.522.716.437	83,3%	-1.106.283.563
ជំពូក ៦៣៖ ពន្ធ និងអាករ	18.000.000	2.850.000	15,8%	-15.150.000
២. មន្ទីរធានី ខេត្ត	9.248.800.000	7.942.058.596	85,9%	-1.306.741.404
ជំពូក ៦០៖ ការទិញ	1.717.300.000	1.585.532.333	92,3%	-131.767.667
ជំពូក ៦១៖ សេវាកម្ម	4.630.500.000	3.973.970.763	85,8%	-656.529.237
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	2.898.600.000	2.382.555.500	82,2%	-516.044.500
ជំពូក ៦៣៖ ពន្ធ និងអាករ	2.400.000	0	0,0%	-2.400.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
ខ. វិស័យការពារជាតិ និងសន្តិសុខ	2.211.485.969.000	2.224.338.074.381	100,6%	+12.852.105.381
០៦-ក្រសួងការពារជាតិ	1.323.398.400.000	1.324.941.134.689	100,1%	+1.542.734.689
ជំពូក ៦០៖ ការទិញ	268.451.400.000	259.978.955.582	96,8%	-8.472.444.418
ជំពូក ៦១៖ សេវាកម្ម	10.099.000.000	9.930.529.000	98,3%	-168.471.000
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	15.688.000.000	15.623.824.000	99,6%	-64.176.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	1.027.610.000.000	1.037.956.094.070	101,0%	+10.346.094.070
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.550.000.000	1.451.732.037	93,7%	-98.267.963
០៧.១-ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ	820.995.000.000	835.451.092.755	101,8%	+14.456.092.755
ជំពូក ៦០៖ ការទិញ	184.224.814.000	181.501.437.951	98,5%	-2.723.376.049
ជំពូក ៦១៖ សេវាកម្ម	30.231.186.000	28.116.304.127	93,0%	-2.114.881.873
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	2.269.000.000	2.235.000.000	98,5%	-34.000.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	594.244.000.000	613.838.289.688	103,3%	+19.594.289.688
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.026.000.000	9.760.060.989	97,3%	-265.939.011
២៦-ក្រសួងយុត្តិធម៌	67.092.569.000	63.945.846.937	95,3%	-3.146.722.063
ជំពូក ៦០៖ ការទិញ	14.512.100.000	13.237.170.710	91,2%	-1.274.929.290
ជំពូក ៦១៖ សេវាកម្ម	20.566.880.000	16.081.964.433	78,2%	-4.484.915.567
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	1.780.800.000	1.510.387.000	84,8%	-270.413.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	30.191.789.000	33.096.924.794	109,6%	+2.905.135.794
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.000.000	10.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	31.000.000	9.400.000	30,3%	-21.600.000
១. ក្រសួង	37.853.760.000	34.420.958.665	90,9%	-3.432.801.335
ជំពូក ៦០៖ ការទិញ	10.265.600.000	9.273.109.270	90,3%	-992.490.730
ជំពូក ៦១៖ សេវាកម្ម	14.758.600.000	10.921.460.539	74,0%	-3.837.139.461
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	1.780.800.000	1.510.387.000	84,8%	-270.413.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	11.012.760.000	12.696.601.856	115,3%	+1.683.841.856
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.000.000	10.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	26.000.000	9.400.000	36,2%	-16.600.000
១. ក្រសួង	26.823.812.000	23.483.510.158	87,5%	-3.340.301.842
ជំពូក ៦០៖ ការទិញ	7.367.600.000	6.795.507.130	92,2%	-572.092.870
ជំពូក ៦១៖ សេវាកម្ម	11.600.600.000	8.947.932.128	77,1%	-2.652.667.872
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	1.775.800.000	1.508.900.000	85,0%	-266.900.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	6.059.812.000	6.223.820.900	102,7%	+164.008.900
ជំពូក ៦៥៖ ឧបត្ថម្ភធន	20.000.000	7.350.000	36,8%	-12.650.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ (°)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១.២. គុណភាពកំពូល	3.795.000.000	2.999.106.389	79,0%	-795.893.611
ជំពូក ៦០៖ ការទិញ	825.000.000	635.368.500	77,0%	-189.631.500
ជំពូក ៦១៖ សេវាកម្ម	1.166.000.000	650.941.229	55,8%	-515.058.771
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	5.000.000	1.487.000	29,7%	-3.513.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	1.783.000.000	1.699.259.660	95,3%	-83.740.340
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.000.000	10.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	6.000.000	2.050.000	34,2%	-3.950.000
១.៣. សាលាឧទ្ធរណ៍	4.592.948.000	4.034.353.396	87,8%	-558.594.604
ជំពូក ៦០៖ ការទិញ	988.000.000	795.227.770	80,5%	-192.772.230
ជំពូក ៦១៖ សេវាកម្ម	773.000.000	511.158.674	66,1%	-261.841.326
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	2.831.948.000	2.727.966.952	96,3%	-103.981.048
១.៤. ក្រុមប្រឹក្សានៃអង្គចៅក្រម	2.642.000.000	3.903.988.722	147,8%	+1.261.988.722
ជំពូក ៦០៖ ការទិញ	1.085.000.000	1.047.005.870	96,5%	-37.994.130
ជំពូក ៦១៖ សេវាកម្ម	1.219.000.000	811.428.508	66,6%	-407.571.492
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	338.000.000	2.045.554.344	605,2%	+1.707.554.344
៩. មន្ទីរជំនាញរាជធានី ខេត្ត	29.238.809.000	29.524.888.272	101,0%	+286.079.272
ជំពូក ៦០៖ ការទិញ	4.246.500.000	3.964.061.440	93,3%	-282.438.560
ជំពូក ៦១៖ សេវាកម្ម	5.808.280.000	5.160.503.894	88,8%	-647.776.106
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	19.179.029.000	20.400.322.938	106,4%	+1.221.293.938
ជំពូក ៦៣៖ ពន្ធ និងអាករ	5.000.000	0	0,0%	-5.000.000
គ. វិស័យសង្គមកិច្ច	3.594.608.698.000	3.372.991.478.091	93,8%	-221.617.219.909
១១-ក្រសួងព័ត៌មាន	53.456.000.000	50.274.767.400	94,0%	-3.181.232.600
ជំពូក ៦០៖ ការទិញ	16.252.200.000	14.938.721.659	91,9%	-1.313.478.341
ជំពូក ៦១៖ សេវាកម្ម	16.110.500.000	15.314.229.339	95,1%	-796.270.661
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	21.017.800.000	19.954.985.602	94,9%	-1.062.814.398
ជំពូក ៦៥៖ ឧបត្ថម្ភធន	42.000.000	41.546.800	98,9%	-453.200
ជំពូក ៦៣៖ ពន្ធ និងអាករ	33.500.000	25.284.000	75,5%	-8.216.000
ជំពូក ៦០៖ ការទិញ	37.683.806.000	35.773.064.582	94,9%	-1.910.741.418
ជំពូក ៦១៖ សេវាកម្ម	11.857.400.000	10.763.444.410	90,8%	-1.093.955.590
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	11.947.000.000	11.392.399.982	95,4%	-554.600.018
ជំពូក ៦៥៖ ឧបត្ថម្ភធន	13.814.406.000	13.552.693.390	98,1%	-261.712.610
ជំពូក ៦៣៖ ពន្ធ និងអាករ	42.000.000	41.546.800	98,9%	-453.200
ជំពូក ៦០៖ ការទិញ	23.000.000	22.980.000	99,9%	-20.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
៩. មន្ទីរជំនាញរាជធានី ខេត្ត	15.772.194.000	14.501.702.818	91,9%	-1.270.491.182
ជំពូក ៦០៖ ការទិញ	4.394.800.000	4.175.277.249	95,0%	-219.522.751
ជំពូក ៦១៖ សេវាកម្ម	4.163.500.000	3.921.829.357	94,2%	-241.670.643
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.203.394.000	6.402.292.212	88,9%	-801.101.788
ជំពូក ៦៣៖ ពន្ធ និងអាករ	10.500.000	2.304.000	21,9%	-8.196.000
១២-ក្រសួងសុខាភិបាល	1.026.091.000.000	959.769.649.151	93,5%	-66.321.350.849
ជំពូក ៦០៖ ការទិញ	179.093.036.000	173.208.787.116	96,7%	-5.884.248.884
ជំពូក ៦១៖ សេវាកម្ម	96.306.964.000	83.065.329.460	86,3%	-13.241.634.540
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	436.765.400.000	430.123.320.777	98,5%	-6.642.079.223
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	276.287.000.000	241.208.724.134	87,3%	-35.078.275.866
ជំពូក ៦៥៖ ឧបត្ថម្ភធន	37.056.000.000	31.924.417.164	86,2%	-5.131.582.836
ជំពូក ៦៣៖ ពន្ធ និងអាករ	582.600.000	239.070.500	41,0%	-343.529.500
១. ក្រសួង	689.565.783.000	643.544.987.503	93,3%	-46.020.795.497
ជំពូក ៦០៖ ការទិញ	132.667.000.000	128.893.144.897	97,2%	-3.773.855.103
ជំពូក ៦១៖ សេវាកម្ម	51.731.964.000	41.626.571.166	80,5%	-10.105.392.834
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	399.558.400.000	394.554.889.736	98,7%	-5.003.510.264
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	68.326.819.000	46.417.887.040	67,9%	-21.908.931.960
ជំពូក ៦៥៖ ឧបត្ថម្ភធន	37.056.000.000	31.924.417.164	86,2%	-5.131.582.836
ជំពូក ៦៣៖ ពន្ធ និងអាករ	225.600.000	128.077.500	56,8%	-97.522.500
៩. មន្ទីរជំនាញរាជធានី ខេត្ត	336.525.217.000	316.224.661.648	94,0%	-20.300.555.352
ជំពូក ៦០៖ ការទិញ	46.426.036.000	44.315.642.219	95,5%	-2.110.393.781
ជំពូក ៦១៖ សេវាកម្ម	44.575.000.000	41.438.758.294	93,0%	-3.136.241.706
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	37.207.000.000	35.568.431.041	95,6%	-1.638.568.959
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	207.960.181.000	194.790.837.094	93,7%	-13.169.343.906
ជំពូក ៦៣៖ ពន្ធ និងអាករ	357.000.000	110.993.000	31,1%	-246.007.000
១៦-ក្រសួងអប់រំ យុវជន និងកីឡា	1.588.954.608.000	1.493.101.033.176	94,0%	-95.853.574.824
ជំពូក ៦០៖ ការទិញ	147.180.500.000	128.973.300.104	87,6%	-18.207.199.896
ជំពូក ៦១៖ សេវាកម្ម	142.068.759.000	105.671.959.798	74,4%	-36.396.799.202
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	67.960.849.000	53.759.871.605	79,1%	-14.200.977.395
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	1.231.016.800.000	1.204.260.495.907	97,8%	-26.756.304.093
ជំពូក ៦៥៖ ឧបត្ថម្ភធន	411.300.000	323.360.262	78,6%	-87.939.738
ជំពូក ៦៣៖ ពន្ធ និងអាករ	316.400.000	112.045.500	35,4%	-204.354.500



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១. ក្រសួង	240.168.943.000	180.525.266.030	75,2%	-59.643.676.970
ជំពូក ៦០៖ ការទិញ	84.357.600.000	71.020.420.444	84,2%	-13.337.179.556
ជំពូក ៦១៖ សេវាកម្ម	71.344.169.000	50.005.836.596	70,1%	-21.338.332.404
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	21.769.049.000	17.377.904.305	79,8%	-4.391.144.695
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	62.166.825.000	41.710.814.423	67,1%	-20.456.010.577
ជំពូក ៦៥៖ ឧបត្ថម្ភធន	411.300.000	323.360.262	78,6%	-87.939.738
ជំពូក ៦៣៖ ពន្ធ និងអាករ	120.000.000	86.930.000	72,4%	-33.070.000
១.១. អប់រំ	145.958.285.000	111.301.782.325	76,3%	-34.656.502.675
ជំពូក ៦០៖ ការទិញ	63.364.800.000	55.092.674.347	86,9%	-8.272.125.653
ជំពូក ៦១៖ សេវាកម្ម	43.826.460.000	32.272.595.956	73,6%	-11.553.864.044
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	6.999.100.000	5.540.753.347	79,2%	-1.458.346.653
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	31.471.625.000	18.136.074.995	57,6%	-13.335.550.005
ជំពូក ៦៥៖ ឧបត្ថម្ភធន	176.300.000	172.753.680	98,0%	-3.546.320
ជំពូក ៦៣៖ ពន្ធ និងអាករ	120.000.000	86.930.000	72,4%	-33.070.000
១.២. ឧត្តមសិក្សា	50.452.858.000	38.861.289.797	77,0%	-11.591.568.203
ជំពូក ៦០៖ ការទិញ	15.094.100.000	11.738.736.810	77,8%	-3.355.363.190
ជំពូក ៦១៖ សេវាកម្ម	9.662.858.000	6.097.794.883	63,1%	-3.565.063.117
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	2.029.400.000	1.371.985.000	67,6%	-657.415.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	23.595.500.000	19.641.514.804	83,2%	-3.953.985.196
ជំពូក ៦៥៖ ឧបត្ថម្ភធន	71.000.000	11.258.300	15,9%	-59.741.700
១.៣. យុវជន និងកីឡា	43.757.800.000	30.362.193.908	69,4%	-13.395.606.092
ជំពូក ៦០៖ ការទិញ	5.898.700.000	4.189.009.287	71,0%	-1.709.690.713
ជំពូក ៦១៖ សេវាកម្ម	17.854.851.000	11.635.445.757	65,2%	-6.219.405.243
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	12.740.549.000	10.465.165.958	82,1%	-2.275.383.042
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.099.700.000	3.933.224.624	55,4%	-3.166.475.376
ជំពូក ៦៥៖ ឧបត្ថម្ភធន	164.000.000	139.348.282	85,0%	-24.651.718
៩. អភិវឌ្ឍន៍នាពាណិជ្ជកម្ម	1.348.785.665.000	1.312.575.767.146	97,3%	-36.209.897.854
ជំពូក ៦០៖ ការទិញ	62.822.900.000	57.952.879.660	92,2%	-4.870.020.340
ជំពូក ៦១៖ សេវាកម្ម	70.724.590.000	55.666.123.202	78,7%	-15.058.466.798
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	46.191.800.000	36.381.967.300	78,8%	-9.809.832.700
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	1.168.849.975.000	1.162.549.681.484	99,5%	-6.300.293.516
ជំពូក ៦៥៖ ឧបត្ថម្ភធន	196.400.000	25.115.500	12,8%	-171.284.500



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ (*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១៨-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	55.480.600.000	52.263.191.699	94,2%	-3.217.408.301
ជំពូក ៦០៖ ការទិញ	7.360.100.000	6.620.540.959	90,0%	-739.559.041
ជំពូក ៦១៖ សេវាកម្ម	14.433.400.000	13.406.861.181	92,9%	-1.026.538.819
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	116.800.000	110.700.000	94,8%	-6.100.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	31.496.000.000	30.175.859.989	95,8%	-1.320.140.011
ជំពូក ៦៥៖ ឧបត្ថម្ភធន	2.052.000.000	1.933.955.570	94,2%	-118.044.430
ជំពូក ៦៣៖ ពន្ធ និងអាករ	22.300.000	15.274.000	68,5%	-7.026.000
១. ក្រសួង	36.947.670.000	36.195.777.875	98,0%	-751.892.125
ជំពូក ៦០៖ ការទិញ	5.447.400.000	4.881.352.720	89,6%	-566.047.280
ជំពូក ៦១៖ សេវាកម្ម	8.903.200.000	8.201.553.921	92,1%	-701.646.079
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	116.800.000	110.700.000	94,8%	-6.100.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	20.410.970.000	21.053.445.664	103,1%	+642.475.664
ជំពូក ៦៥៖ ឧបត្ថម្ភធន	2.052.000.000	1.933.955.570	94,2%	-118.044.430
ជំពូក ៦៣៖ ពន្ធ និងអាករ	17.300.000	14.770.000	85,4%	-2.530.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	18.532.930.000	16.067.413.824	86,7%	-2.465.516.176
ជំពូក ៦០៖ ការទិញ	1.912.700.000	1.739.188.239	90,9%	-173.511.761
ជំពូក ៦១៖ សេវាកម្ម	5.530.200.000	5.205.307.260	94,1%	-324.892.740
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	11.085.030.000	9.122.414.325	82,3%	-1.962.615.675
ជំពូក ៦៣៖ ពន្ធ និងអាករ	5.000.000	504.000	10,1%	-4.496.000
១៩-ក្រសួងបរិស្ថាន	37.389.800.000	39.400.195.591	105,4%	+2.010.395.591
ជំពូក ៦០៖ ការទិញ	6.894.100.000	6.356.537.933	92,2%	-537.562.067
ជំពូក ៦១៖ សេវាកម្ម	10.515.600.000	10.096.937.304	96,0%	-418.662.696
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	503.000.000	482.220.000	95,9%	-20.780.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	19.354.100.000	22.371.177.354	115,6%	+3.017.077.354
ជំពូក ៦៥៖ ឧបត្ថម្ភធន	80.000.000	63.437.000	79,3%	-16.563.000
ជំពូក ៦៣៖ ពន្ធ និងអាករ	43.000.000	29.886.000	69,5%	-13.114.000
ជំពូក ៦០៖ ការទិញ	23.175.900.000	26.161.626.367	112,9%	+2.985.726.367
ជំពូក ៦១៖ សេវាកម្ម	4.408.000.000	3.988.321.227	90,5%	-419.678.773
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	6.341.400.000	6.103.006.236	96,2%	-238.393.764
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	500.000.000	482.220.000	96,4%	-17.780.000
ជំពូក ៦៥៖ ឧបត្ថម្ភធន	11.819.500.000	15.497.691.904	131,1%	+3.678.191.904
ជំពូក ៦៥៖ ឧបត្ថម្ភធន	80.000.000	63.437.000	79,3%	-16.563.000
ជំពូក ៦៣៖ ពន្ធ និងអាករ	27.000.000	26.950.000	99,8%	-50.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
៩. មន្ទីរជំនាញរាជធានី ខេត្ត	14.213.900.000	13.238.569.224	93,1%	-975.330.776
ជំពូក ៦០៖ ការទិញ	2.486.100.000	2.368.216.706	95,3%	-117.883.294
ជំពូក ៦១៖ សេវាកម្ម	4.174.200.000	3.993.931.068	95,7%	-180.268.932
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	3.000.000	0	0,0%	-3.000.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.534.600.000	6.873.485.450	91,2%	-661.114.550
ជំពូក ៦៣៖ ពន្ធ និងអាករ	16.000.000	2.936.000	18,4%	-13.064.000
២១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	646.987.497.000	599.783.571.793	92,7%	-47.203.925.207
ជំពូក ៦០៖ ការទិញ	6.110.800.000	5.793.099.648	94,8%	-317.700.352
ជំពូក ៦១៖ សេវាកម្ម	10.085.600.000	9.102.962.916	90,3%	-982.637.084
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	30.002.000.000	29.495.633.430	98,3%	-506.366.570
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	582.139.197.000	537.425.988.099	92,3%	-44.713.208.901
ជំពូក ៦៥៖ ឧបត្ថម្ភធន	18.595.000.000	17.940.497.200	96,5%	-654.502.800
ជំពូក ៦៣៖ ពន្ធ និងអាករ	54.900.000	25.390.500	46,2%	-29.509.500
១. ក្រសួង	53.364.800.000	49.851.653.177	93,4%	-3.513.146.823
ជំពូក ៦០៖ ការទិញ	3.315.000.000	3.246.520.940	97,9%	-68.479.060
ជំពូក ៦១៖ សេវាកម្ម	3.254.600.000	2.904.523.233	89,2%	-350.076.767
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	18.442.000.000	18.128.189.100	98,3%	-313.810.900
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	9.738.200.000	7.612.213.704	78,2%	-2.125.986.296
ជំពូក ៦៥៖ ឧបត្ថម្ភធន	18.595.000.000	17.940.497.200	96,5%	-654.502.800
ជំពូក ៦៣៖ ពន្ធ និងអាករ	20.000.000	19.709.000	98,5%	-291.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	593.622.697.000	549.931.918.616	92,6%	-43.690.778.384
ជំពូក ៦០៖ ការទិញ	2.795.800.000	2.546.578.708	91,1%	-249.221.292
ជំពូក ៦១៖ សេវាកម្ម	6.831.000.000	6.198.439.683	90,7%	-632.560.317
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	11.560.000.000	11.367.444.330	98,3%	-192.555.670
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	572.400.997.000	529.813.774.395	92,6%	-42.587.222.605
ជំពូក ៦៣៖ ពន្ធ និងអាករ	34.900.000	5.681.500	16,3%	-29.218.500
២១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	34.585.100.000	31.292.361.029	90,5%	-3.292.738.971
ជំពូក ៦០៖ ការទិញ	6.510.300.000	6.185.883.381	95,0%	-324.416.619
ជំពូក ៦១៖ សេវាកម្ម	6.380.900.000	5.725.269.108	89,7%	-655.630.892
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	50.000.000	50.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	21.629.700.000	19.327.558.540	89,4%	-2.302.141.460
ជំពូក ៦៣៖ ពន្ធ និងអាករ	14.200.000	3.650.000	25,7%	-10.550.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១. ក្រសួង	15.546.251.000	14.244.506.380	91,6%	-1.301.744.620
ជំពូក ៦០៖ ការទិញ	4.876.900.000	4.699.233.640	96,4%	-177.666.360
ជំពូក ៦១៖ សេវាកម្ម	2.511.000.000	2.116.871.370	84,3%	-394.128.630
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	50.000.000	50.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	8.098.351.000	7.375.501.370	91,1%	-722.849.630
ជំពូក ៦៣៖ ពន្ធ និងអាករ	10.000.000	2.900.000	29,0%	-7.100.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	19.038.849.000	17.047.854.649	89,5%	-1.990.994.351
ជំពូក ៦០៖ ការទិញ	1.633.400.000	1.486.649.741	91,0%	-146.750.259
ជំពូក ៦១៖ សេវាកម្ម	3.869.900.000	3.608.397.738	93,2%	-261.502.262
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	13.531.349.000	11.952.057.170	88,3%	-1.579.291.830
ជំពូក ៦៣៖ ពន្ធ និងអាករ	4.200.000	750.000	17,9%	-3.450.000
២៤-ក្រសួងកិច្ចការនារី	34.808.384.000	31.005.781.810	89,1%	-3.802.602.190
ជំពូក ៦០៖ ការទិញ	5.059.500.000	4.762.369.435	94,1%	-297.130.565
ជំពូក ៦១៖ សេវាកម្ម	11.315.100.000	9.602.657.419	84,9%	-1.712.442.581
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	6.203.500.000	6.043.958.200	97,4%	-159.541.800
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	12.156.184.000	10.570.515.256	87,0%	-1.585.668.744
ជំពូក ៦៣៖ ពន្ធ និងអាករ	74.100.000	26.281.500	35,5%	-47.818.500
១. ក្រសួង	16.279.335.000	13.814.266.537	84,9%	-2.465.068.463
ជំពូក ៦០៖ ការទិញ	2.179.500.000	2.036.638.805	93,4%	-142.861.195
ជំពូក ៦១៖ សេវាកម្ម	6.060.700.000	4.749.227.205	78,4%	-1.311.472.795
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	3.183.500.000	3.167.710.000	99,5%	-15.790.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	4.805.535.000	3.840.040.527	79,9%	-965.494.473
ជំពូក ៦៣៖ ពន្ធ និងអាករ	50.100.000	20.650.000	41,2%	-29.450.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	18.529.049.000	17.191.515.273	92,8%	-1.337.533.727
ជំពូក ៦០៖ ការទិញ	2.880.000.000	2.725.730.630	94,6%	-154.269.370
ជំពូក ៦១៖ សេវាកម្ម	5.254.400.000	4.853.430.214	92,4%	-400.969.786
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	3.020.000.000	2.876.248.200	95,2%	-143.751.800
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.350.649.000	6.730.474.729	91,6%	-620.174.271
ជំពូក ៦៣៖ ពន្ធ និងអាករ	24.000.000	5.631.500	23,5%	-18.368.500
២៥-ក្រសួងយុត្តិធម៌ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	116.855.709.000	116.100.926.442	99,4%	-754.782.558
ជំពូក ៦០៖ ការទិញ	18.648.600.000	17.807.687.946	95,5%	-840.912.054
ជំពូក ៦១៖ សេវាកម្ម	18.935.100.000	18.089.344.118	95,5%	-845.755.882
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	17.572.800.000	16.867.528.500	96,0%	-705.271.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	49.220.309.000	51.506.580.908	104,6%	+2.286.271.908
ជំពូក ៦៥៖ បុគ្គលិកម្នាក់	12.400.000.000	11.806.710.970	95,2%	-593.289.030
ជំពូក ៦៣៖ ពន្ធ និងអាករ	78.900.000	23.074.000	29,2%	-55.826.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១. ក្រសួង	83.534.648.000	84.252.135.351	100,9%	+717.487.351
ជំពូក ៦០៖ ការទិញ	15.125.000.000	14.728.969.830	97,4%	-396.030.170
ជំពូក ៦១៖ សេវាកម្ម	13.076.000.000	12.635.105.941	96,6%	-440.894.059
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	15.008.800.000	14.908.096.000	99,3%	-100.704.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	27.884.848.000	30.155.322.610	108,1%	+2.270.474.610
ជំពូក ៦៥៖ ឧបត្ថម្ភធន	12.400.000.000	11.806.710.970	95,2%	-593.289.030
ជំពូក ៦៣៖ ពន្ធ និងអាករ	40.000.000	17.930.000	44,8%	-22.070.000
៩. មន្ទីរព័ន្ធនាយករដ្ឋមន្ត្រី	33.321.061.000	31.848.791.091	95,6%	-1.472.269.909
ជំពូក ៦០៖ ការទិញ	3.523.600.000	3.078.718.116	87,4%	-444.881.884
ជំពូក ៦១៖ សេវាកម្ម	5.859.100.000	5.454.238.177	93,1%	-404.861.823
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	2.564.000.000	1.959.432.500	76,4%	-604.567.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	21.335.461.000	21.351.258.298	100,1%	+15.797.298
ជំពូក ៦៣៖ ពន្ធ និងអាករ	38.900.000	5.144.000	13,2%	-33.756.000
ឃ. វិស័យសេដ្ឋកិច្ច	1.001.090.112.000	1.006.505.073.514	100,5%	+5.414.961.514
០៥. ការផ្ទេរថវិកាដោយរដ្ឋសម្រាប់សេវាសាធារណៈ	47.878.900.000	70.353.883.908	146,9%	+22.474.983.908
ជំពូក ៦០៖ ការទិញ	4.198.000.000	3.895.830.630	92,8%	-302.169.370
ជំពូក ៦១៖ សេវាកម្ម	7.600.000.000	6.745.003.886	88,8%	-854.996.114
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	10.010.000.000	9.322.493.232	93,1%	-687.506.768
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	25.509.900.000	50.153.980.782	196,6%	+24.644.080.782
ជំពូក ៦៥៖ ឧបត្ថម្ភធន	551.000.000	236.575.378	42,9%	-314.424.622
ជំពូក ៦៣៖ ពន្ធ និងអាករ	10.000.000	0	0,0%	-10.000.000
១៣-ក្រសួងរ៉ែ និងថាមពល	26.119.601.000	21.136.835.802	80,9%	-4.982.765.198
ជំពូក ៦០៖ ការទិញ	6.864.484.000	6.145.085.728	89,5%	-719.398.272
ជំពូក ៦១៖ សេវាកម្ម	9.545.016.000	6.565.074.465	68,8%	-2.979.941.535
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	300.000.000	297.128.000	99,0%	-2.872.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	9.075.901.000	7.847.310.260	86,5%	-1.228.590.740
ជំពូក ៦៥៖ ឧបត្ថម្ភធន	269.900.000	233.308.849	86,4%	-36.591.151
ជំពូក ៦៣៖ ពន្ធ និងអាករ	64.300.000	48.928.500	76,1%	-15.371.500
១៤-ក្រសួងរ៉ែ និងថាមពល	15.669.148.000	12.020.165.042	76,7%	-3.648.982.958
ជំពូក ៦០៖ ការទិញ	3.928.784.000	3.523.918.630	89,7%	-404.865.370
ជំពូក ៦១៖ សេវាកម្ម	6.193.616.000	3.564.053.183	57,5%	-2.629.562.817
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.231.548.000	4.653.584.380	89,0%	-577.963.620
ជំពូក ៦៥៖ ឧបត្ថម្ភធន	269.900.000	233.308.849	86,4%	-36.591.151
ជំពូក ៦៣៖ ពន្ធ និងអាករ	45.300.000	45.300.000	100,0%	0



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
៩. មន្ទីរជំនាញរាជធានី ខេត្ត	10.450.453.000	9.116.670.760	87,2%	-1.333.782.240
ជំពូក ៦០៖ ការទិញ	2.935.700.000	2.621.167.098	89,3%	-314.532.902
ជំពូក ៦១៖ សេវាកម្ម	3.351.400.000	3.001.021.282	89,5%	-350.378.718
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	300.000.000	297.128.000	99,0%	-2.872.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	3.844.353.000	3.193.725.880	83,1%	-650.627.120
ជំពូក ៦៣៖ ពន្ធ និងអាករ	19.000.000	3.628.500	19,1%	-15.371.500
១៥-ក្រសួងពាណិជ្ជកម្ម	116.978.800.000	116.914.316.012	99,9%	-64.483.988
ជំពូក ៦០៖ ការទិញ	14.110.958.000	12.387.100.145	87,8%	-1.723.857.855
ជំពូក ៦១៖ សេវាកម្ម	43.347.842.000	40.618.031.989	93,7%	-2.729.810.011
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	4.823.000.000	4.823.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	53.441.800.000	58.725.832.658	109,9%	+5.284.032.658
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.219.200.000	345.338.220	28,3%	-873.861.780
ជំពូក ៦៣៖ ពន្ធ និងអាករ	36.000.000	15.013.000	41,7%	-20.987.000
១. ក្រសួង	103.573.100.000	104.570.361.821	101,0%	+997.261.821
ជំពូក ៦០៖ ការទិញ	11.005.458.000	9.524.574.920	86,5%	-1.480.883.080
ជំពូក ៦១៖ សេវាកម្ម	37.603.742.000	35.147.031.292	93,5%	-2.456.710.708
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	4.823.000.000	4.823.000.000	100,0%	0
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	48.904.700.000	54.721.908.389	111,9%	+5.817.208.389
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.219.200.000	345.338.220	28,3%	-873.861.780
ជំពូក ៦៣៖ ពន្ធ និងអាករ	17.000.000	8.509.000	50,1%	-8.491.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	13.405.700.000	12.343.954.191	92,1%	-1.061.745.809
ជំពូក ៦០៖ ការទិញ	3.105.500.000	2.862.525.225	92,2%	-242.974.775
ជំពូក ៦១៖ សេវាកម្ម	5.744.100.000	5.471.000.697	95,2%	-273.099.303
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	4.537.100.000	4.003.924.269	88,2%	-533.175.731
ជំពូក ៦៣៖ ពន្ធ និងអាករ	19.000.000	6.504.000	34,2%	-12.496.000
១៧-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	150.296.500.000	149.030.910.726	99,2%	-1.265.589.274
ជំពូក ៦០៖ ការទិញ	25.575.274.000	23.902.533.618	93,5%	-1.672.740.382
ជំពូក ៦១៖ សេវាកម្ម	46.240.126.000	37.728.977.290	81,6%	-8.511.148.710
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	7.472.600.000	6.972.687.850	93,3%	-499.912.150
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	60.162.800.000	70.142.815.341	116,6%	+9.980.015.341
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.542.000.000	10.098.000.627	95,8%	-443.999.373
ជំពូក ៦៣៖ ពន្ធ និងអាករ	303.700.000	185.896.000	61,2%	-117.804.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
១. ក្រសួង	106.263.100.000	105.571.170.879	99,3%	-691.929.121
ជំពូក ៦០៖ ការទិញ	17.929.374.000	16.677.746.500	93,0%	-1.251.627.500
ជំពូក ៦១៖ សេវាកម្ម	36.587.726.000	28.738.712.770	78,5%	-7.849.013.230
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	30.000.000	0	0,0%	-30.000.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	40.920.800.000	49.892.952.482	121,9%	+8.972.152.482
ជំពូក ៦៥៖ ឧបត្ថម្ភធន	10.542.000.000	10.098.000.627	95,8%	-443.999.373
ជំពូក ៦៣៖ ពន្ធ និងអាករ	253.200.000	163.758.500	64,7%	-89.441.500
៩. មន្ទីរពិភាក្សាជាតិ ខេត្ត	44.033.400.000	43.459.739.847	98,7%	-573.660.153
ជំពូក ៦០៖ ការទិញ	7.645.900.000	7.224.787.118	94,5%	-421.112.882
ជំពូក ៦១៖ សេវាកម្ម	9.652.400.000	8.990.264.520	93,1%	-662.135.480
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	7.442.600.000	6.972.687.850	93,7%	-469.912.150
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	19.242.000.000	20.249.862.859	105,2%	+1.007.862.859
ជំពូក ៦៣៖ ពន្ធ និងអាករ	50.500.000	22.137.500	43,8%	-28.362.500
២០-ក្រសួងអភិវឌ្ឍន៍ជនបទ	128.342.100.000	121.381.961.756	94,6%	-6.960.138.244
ជំពូក ៦០៖ ការទិញ	14.504.232.000	12.930.630.687	89,2%	-1.573.601.313
ជំពូក ៦១៖ សេវាកម្ម	95.526.668.000	92.561.545.960	96,9%	-2.965.122.040
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	18.060.900.000	15.741.329.109	87,2%	-2.319.570.891
ជំពូក ៦៥៖ ឧបត្ថម្ភធន	68.000.000	68.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	182.300.000	80.456.000	44,1%	-101.844.000
១. ក្រសួង	93.766.200.000	88.273.777.754	94,1%	-5.492.422.246
ជំពូក ៦០៖ ការទិញ	9.551.132.000	8.406.310.110	88,0%	-1.144.821.890
ជំពូក ៦១៖ សេវាកម្ម	76.347.868.000	73.949.971.896	96,9%	-2.397.896.104
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.649.200.000	5.785.135.248	75,6%	-1.864.064.752
ជំពូក ៦៥៖ ឧបត្ថម្ភធន	68.000.000	68.000.000	100,0%	0
ជំពូក ៦៣៖ ពន្ធ និងអាករ	150.000.000	64.360.500	42,9%	-85.639.500
៩. មន្ទីរពិភាក្សាជាតិ ខេត្ត	34.575.900.000	33.108.184.002	95,8%	-1.467.715.998
ជំពូក ៦០៖ ការទិញ	4.953.100.000	4.524.320.577	91,3%	-428.779.423
ជំពូក ៦១៖ សេវាកម្ម	19.178.800.000	18.611.574.064	97,0%	-567.225.936
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	10.411.700.000	9.956.193.861	95,6%	-455.506.139
ជំពូក ៦៣៖ ពន្ធ និងអាករ	32.300.000	16.095.500	49,8%	-16.204.500



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
២២-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	46.442.136.000	41.370.335.546	89,1%	-5.071.800.454
ជំពូក ៦០៖ ការទិញ	11.566.600.000	10.687.216.697	92,4%	-879.383.303
ជំពូក ៦១៖ សេវាកម្ម	15.209.600.000	13.332.217.408	87,7%	-1.877.382.592
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	115.000.000	3.763.000	3,3%	-111.237.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	17.841.136.000	16.057.247.659	90,0%	-1.783.888.341
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.660.000.000	1.266.597.779	76,3%	-393.402.221
ជំពូក ៦៣៖ ពន្ធ និងអាករ	49.800.000	23.293.003	46,8%	-26.506.997
១. ក្រសួង	35.324.036.000	31.193.388.426	88,3%	-4.130.647.574
ជំពូក ៦០៖ ការទិញ	8.696.700.000	7.978.172.580	91,7%	-718.527.420
ជំពូក ៦១៖ សេវាកម្ម	11.521.600.000	9.910.766.775	86,0%	-1.610.833.225
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	115.000.000	3.763.000	3,3%	-111.237.000
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	13.301.736.000	12.014.660.789	90,3%	-1.287.075.211
ជំពូក ៦៥៖ ឧបត្ថម្ភធន	1.660.000.000	1.266.597.779	76,3%	-393.402.221
ជំពូក ៦៣៖ ពន្ធ និងអាករ	29.000.000	19.427.503	67,0%	-9.572.497
៩. មន្ទីរជំនាញរាជធានី ខេត្ត	11.118.100.000	10.176.947.120	91,5%	-941.152.880
ជំពូក ៦០៖ ការទិញ	2.869.900.000	2.709.044.117	94,4%	-160.855.883
ជំពូក ៦១៖ សេវាកម្ម	3.688.000.000	3.421.450.633	92,8%	-266.549.367
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	4.539.400.000	4.042.586.870	89,1%	-496.813.130
ជំពូក ៦៣៖ ពន្ធ និងអាករ	20.800.000	3.865.500	18,6%	-16.934.500
២៥-ក្រសួងសាធារណការ និងដឹកជញ្ជូន	324.037.800.000	334.122.817.417	103,1%	+10.085.017.417
ជំពូក ៦០៖ ការទិញ	13.007.300.000	11.408.409.858	87,7%	-1.598.890.142
ជំពូក ៦១៖ សេវាកម្ម	267.023.900.000	265.418.414.463	99,4%	-1.605.485.537
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	43.743.300.000	57.134.649.096	130,6%	+13.391.349.096
ជំពូក ៦៣៖ ពន្ធ និងអាករ	263.300.000	161.344.000	61,3%	-101.956.000
១. ក្រសួង	284.453.460.000	285.218.040.290	100,3%	+764.580.290
ជំពូក ៦០៖ ការទិញ	8.053.400.000	7.186.715.505	89,2%	-866.684.495
ជំពូក ៦១៖ សេវាកម្ម	258.353.000.000	257.024.695.499	99,5%	-1.328.304.501
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	17.897.060.000	20.919.629.286	116,9%	+3.022.569.286
ជំពូក ៦៣៖ ពន្ធ និងអាករ	150.000.000	87.000.000	58,0%	-63.000.000
២៥-មន្ទីរជំនាញរាជធានី ខេត្ត	39.584.340.000	48.904.777.127	123,5%	+9.320.437.127
ជំពូក ៦០៖ ការទិញ	4.953.900.000	4.221.694.353	85,2%	-732.205.647
ជំពូក ៦១៖ សេវាកម្ម	8.670.900.000	8.393.718.964	96,8%	-277.181.036
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	25.846.240.000	36.215.019.810	140,1%	+10.368.779.810
ជំពូក ៦៣៖ ពន្ធ និងអាករ	113.300.000	74.344.000	65,6%	-38.956.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ (°)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
២៧-ក្រសួងទេសចរណ៍	54.551.875.000	50.384.741.897	92,4%	-4.167.133.103
ជំពូក ៦០៖ ការទិញ	5.466.400.000	5.038.834.133	92,2%	-427.565.867
ជំពូក ៦១៖ សេវាកម្ម	32.202.100.000	31.543.308.408	98,0%	-658.791.592
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	16.298.875.000	13.354.582.370	81,9%	-2.944.292.630
ជំពូក ៦៥៖ ឧបត្ថម្ភធន	560.000.000	441.776.486	78,9%	-118.223.514
ជំពូក ៦៣៖ ពន្ធ និងអាករ	24.500.000	6.240.500	25,5%	-18.259.500
១. ក្រសួង	41.993.691.000	38.713.860.035	92,2%	-3.279.830.965
ជំពូក ៦០៖ ការទិញ	2.419.700.000	2.149.922.970	88,9%	-269.777.030
ជំពូក ៦១៖ សេវាកម្ម	28.483.100.000	28.070.587.109	98,6%	-412.512.891
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	10.523.891.000	8.048.423.470	76,5%	-2.475.467.530
ជំពូក ៦៥៖ ឧបត្ថម្ភធន	560.000.000	441.776.486	78,9%	-118.223.514
ជំពូក ៦៣៖ ពន្ធ និងអាករ	7.000.000	3.150.000	45,0%	-3.850.000
៩. មន្ទីរជំនាញរាជធានី ខេត្ត	12.558.184.000	11.670.881.862	92,9%	-887.302.138
ជំពូក ៦០៖ ការទិញ	3.046.700.000	2.888.911.163	94,8%	-157.788.837
ជំពូក ៦១៖ សេវាកម្ម	3.719.000.000	3.472.721.299	93,4%	-246.278.701
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.774.984.000	5.306.158.900	91,9%	-468.825.100
ជំពូក ៦៣៖ ពន្ធ និងអាករ	17.500.000	3.090.500	17,7%	-14.409.500
២៩-ក្រសួងធនធានទឹក និងឧតុនិយម	76.860.400.000	74.814.834.641	97,3%	-2.045.565.359
ជំពូក ៦០៖ ការទិញ	11.693.900.000	10.799.343.315	92,4%	-894.556.685
ជំពូក ៦១៖ សេវាកម្ម	45.847.400.000	44.702.038.614	97,5%	-1.145.361.386
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	224.000.000	217.302.800	97,0%	-6.697.200
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	13.051.400.000	13.113.562.674	100,5%	+62.162.674
ជំពូក ៦៥៖ ឧបត្ថម្ភធន	5.820.000.000	5.790.731.738	99,5%	-29.268.262
ជំពូក ៦៣៖ ពន្ធ និងអាករ	223.700.000	191.855.500	85,8%	-31.844.500
១. ក្រសួង	56.302.900.000	55.339.820.504	98,3%	-963.079.496
ជំពូក ៦០៖ ការទិញ	8.189.000.000	7.572.885.970	92,5%	-616.114.030
ជំពូក ៦១៖ សេវាកម្ម	34.239.600.000	33.675.180.882	98,4%	-564.419.118
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.874.300.000	8.121.271.914	103,1%	+246.971.914
ជំពូក ៦៥៖ ឧបត្ថម្ភធន	5.820.000.000	5.790.731.738	99,5%	-29.268.262
ជំពូក ៦៣៖ ពន្ធ និងអាករ	180.000.000	179.750.000	99,9%	-250.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
៩. មន្ទីរជំនាញរាជធានី ខេត្ត	20.557.500.000	19.475.014.137	94,7%	-1.082.485.863
ជំពូក ៦០៖ ការទិញ	3.504.900.000	3.226.457.345	92,1%	-278.442.655
ជំពូក ៦១៖ សេវាកម្ម	11.607.800.000	11.026.857.732	95,0%	-580.942.268
ជំពូក ៦២៖ អត្ថប្រយោជន៍សង្គម	224.000.000	217.302.800	97,0%	-6.697.200
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.177.100.000	4.992.290.760	96,4%	-184.809.240
ជំពូក ៦៣៖ ពន្ធ និងអាករ	43.700.000	12.105.500	27,7%	-31.594.500
៣៥-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	29.582.000.000	26.994.435.809	91,3%	-2.587.564.191
ជំពូក ៦០៖ ការទិញ	8.586.600.000	7.901.181.122	92,0%	-685.418.878
ជំពូក ៦១៖ សេវាកម្ម	7.816.000.000	7.255.843.500	92,8%	-560.156.500
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	12.921.700.000	11.609.674.839	89,8%	-1.312.025.161
ជំពូក ៦៥៖ ឧបត្ថម្ភធន	231.700.000	216.091.848	93,3%	-15.608.152
ជំពូក ៦៣៖ ពន្ធ និងអាករ	26.000.000	11.644.500	44,8%	-14.355.500
១. ក្រសួង	18.009.633.000	16.938.034.268	94,0%	-1.071.598.732
ជំពូក ៦០៖ ការទិញ	5.600.900.000	5.289.035.100	94,4%	-311.864.900
ជំពូក ៦១៖ សេវាកម្ម	4.369.600.000	4.067.028.252	93,1%	-302.571.748
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	7.786.433.000	7.356.829.568	94,5%	-429.603.432
ជំពូក ៦៥៖ ឧបត្ថម្ភធន	231.700.000	216.091.848	93,3%	-15.608.152
ជំពូក ៦៣៖ ពន្ធ និងអាករ	21.000.000	9.049.500	43,1%	-11.950.500
៩. មន្ទីរជំនាញរាជធានី ខេត្ត	11.572.367.000	10.056.401.541	86,9%	-1.515.965.459
ជំពូក ៦០៖ ការទិញ	2.985.700.000	2.612.146.022	87,5%	-373.553.978
ជំពូក ៦១៖ សេវាកម្ម	3.446.400.000	3.188.815.248	92,5%	-257.584.752
ជំពូក ៦៤៖ បន្ទុកបុគ្គលិក	5.135.267.000	4.252.845.271	82,8%	-882.421.729
ជំពូក ៦៣៖ ពន្ធ និងអាករ	5.000.000	2.595.000	51,9%	-2.405.000
ខ. ចំណាយមិនទាន់បែងចែក	876.450.388.000	969.808.384.928	110,7%	+93.357.996.928
ជំពូក ៦៥៖ ចំណាយចរន្តក្នុងការអនុវត្តគម្រោង	129.500.000.000	125.029.111.630	96,5%	-4.470.888.370
ជំពូក ៦៥៖ បន្ទុកហិរញ្ញវត្ថុ (ការប្រាក់)	276.381.000.000	224.873.704.110	81,4%	-51.507.295.890
ជំពូក ៦៥៖ ឧបត្ថម្ភធន (ឧបត្ថម្ភរាជធានី-ខេត្ត និងឃុំ-សង្កាត់)	447.896.000.000	619.905.569.188	138,4%	+172.009.569.188
ជំពូក ៦៥៖ ចំណាយមិនទាន់គ្រោងទុក	22.673.388.000	0	0,0%	-22.673.388.000
ជំពូក ៦៥៖ ចំណាយត្រៀមបម្រុង	1.547.800.000	0	0,0%	-1.547.800.000
ជំពូក ៦៥៖ ចំណាយផ្សេងៗ	21.125.588.000	0	0,0%	-21.125.588.000



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: រៀល

វិស័យ ក្រសួង ស្ថាប័ន ជំពូក	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ(*)	អនុវត្ត	% ច្បាប់	កើន(+)/ថយ(-)
២. សរុបចំណាយមូលធន	2.073.068.000.000	1.872.937.011.267	90,3%	-200.130.988.733
ក. វិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេស (១+២+៣)	1.636.500.000.000	1.542.868.751.651	94,3%	-93.631.248.349
១. គម្រោងវិនិយោគ	1.074.700.000.000	1.023.056.715.986	95,2%	-51.643.284.014
- គម្រោងវិនិយោគក្នុងវិស័យសេដ្ឋកិច្ច	926.413.000.000	874.282.132.613	94,4%	-52.130.867.387
០៧ ៖ ក្រសួងមហាផ្ទៃ	58.000.000.000	26.912.533.700	46,4%	-31.087.466.300
១៦.១៖ ក្រសួងអប់រំ យុវជន និងកីឡា	35.000.000.000	26.383.690.593	75,4%	-8.616.309.407
១៧.១៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	20.400.000.000	20.372.193.000	99,9%	-27.807.000
២០.១៖ ក្រសួងអភិវឌ្ឍន៍ជនបទ	202.000.000.000	198.366.727.670	98,2%	-3.633.272.330
២៥.១៖ ក្រសួងសាធារណការ និងដឹកជញ្ជូន	485.000.000.000	484.982.500.150	100,0%	-17.499.850
២៩.១៖ ក្រសួងធនធានទឹក និងឧតុនិយម	126.013.000.000	117.264.487.500	93,1%	-8.748.512.500
- គម្រោងវិនិយោគក្នុងចំណាយមិនទាន់បែងចែក	148.287.000.000	148.774.583.373	100,3%	+487.583.373
• គម្រោងវិនិយោគ	115.887.000.000	113.498.778.251	97,9%	-2.388.221.749
• ជំពូក ២៦៖ ភាគកម្ម និងឥណទេយ្យពាក់ព័ន្ធ	0	5.046.300.000		+5.046.300.000
• ជំពូក ២៧៖ អចលកម្មហិរញ្ញវត្ថុផ្សេងៗ	32.400.000.000	30.229.505.122	93,3%	-2.170.494.878
២. ថវិកាបដិភាគ	343.624.148.929	341.823.852.082	99,5%	-1.800.296.847
- ចំណាយមិនទាន់បែងចែក	343.624.148.929	341.823.852.082	99,5%	-1.800.296.847
៣. វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា	218.175.851.071	177.988.183.583	81,6%	-40.187.667.488
- ចំណាយមិនទាន់បែងចែក	218.175.851.071	177.988.183.583	81,6%	-40.187.667.488
ខ. ជំពូក ៥០៖ ការទូទាត់ប្រាក់ខ្ចី	436.568.000.000	330.068.259.616	75,6%	-106.499.740.384
១. ចំណាយមិនទាន់បែងចែក	436.568.000.000	330.068.259.616	75,6%	-106.499.740.384
II. សរុបចំណាយអនុវត្តនិងច្បាប់ហិរញ្ញវត្ថុ	3.687.000.000.000	3.720.405.328.166	100,9%	+33.405.328.166
- ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	3.687.000.000.000	3.720.405.328.166	100,9%	+33.405.328.166

(*) តួលេខច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៥ខាងលើ គឺជាតួលេខឥណទានកែតម្រូវក្រោយការធ្វើនិយ័តកម្មឥណទានថវិកា



ARH

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "១១"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

ឯកតា: រៀល

វិស័យ (ក្រសួង ស្ថាប័ន)	ឆ្នាំ២០១៥		% ចំណាយសរុប អនុវត្តសរុបរួម
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	
សរុបរួម (ក+ខ+គ+ឃ)	1.636.500.000.000	1.542.868.751.651	100,0%
- គម្រោងវិនិយោគ	1.019.700.000.000	1.023.056.715.986	66,3%
- មូលនិធិបដិភាគ	316.800.000.000	341.823.852.082	22,2%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា	300.000.000.000	177.988.183.583	11,5%
ក. វិស័យរដ្ឋបាលទូទៅ		442.541.310.483	28,7%
- គម្រោងវិនិយោគ		99.830.178.256	6,5%
- មូលនិធិបដិភាគ		264.211.393.747	17,1%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		78.499.738.480	5,1%
០១-ព្រះបរមរាជវាំង		6.664.661.761	0,4%
- គម្រោងវិនិយោគ		6.664.661.761	0,4%
០២-រដ្ឋសភា		5.305.400.000	0,3%
- គម្រោងវិនិយោគ		5.305.400.000	0,3%
០៣-ព្រឹទ្ធសភា		3.771.280.000	0,2%
- គម្រោងវិនិយោគ		3.771.280.000	0,2%
០៥.១-ទីស្តីការគណៈរដ្ឋមន្ត្រី		89.738.299.649	5,8%
- គម្រោងវិនិយោគ		7.914.150.720	0,5%
- មូលនិធិបដិភាគ		81.824.148.929	5,3%
០៧.២-មហាវិថីរដ្ឋបាលទូទៅ		21.168.166.800	1,4%
១. ក្រសួង		21.168.166.800	1,4%
- គម្រោងវិនិយោគ		21.168.166.800	1,4%
០៨-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច		992.000.000	0,1%
១. ក្រសួង		992.000.000	0,1%
- គម្រោងវិនិយោគ		992.000.000	0,1%
១០-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		303.348.464.740	19,7%
១. ក្រសួង		303.348.464.740	19,7%
- គម្រោងវិនិយោគ		42.461.481.442	2,8%
- មូលនិធិបដិភាគ		182.387.244.818	11,8%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		78.499.738.480	5,1%
១២-ក្រសួងផែនការ		1.234.656.000	0,1%
ក្រសួង		1.234.656.000	0,1%
- គម្រោងវិនិយោគ		1.234.656.000	0,1%
១២.២-អគ្គនាយកដ្ឋានគណនេយ្យ និងសំណង់		2.034.649.533	0,1%
អគ្គនាយកដ្ឋាន		2.034.649.533	0,1%
- គម្រោងវិនិយោគ		2.034.649.533	0,1%



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ១"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

ឯកតា: រៀល

វិស័យ (ក្រសួង ស្ថាប័ន)	ឆ្នាំ២០១៥		% រចនាសម្ព័ន្ធ អនុវត្តសរុបរួម
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	
៣០-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត		2.934.596.500	0,2%
- គម្រោងវិនិយោគ		2.934.596.500	0,2%
៣៣-អង្គភាពប្រឆាំងអំពើពុករលួយ		1.652.000.000	0,1%
- គម្រោងវិនិយោគ		1.652.000.000	0,1%
៣៤-ក្រសួងមុខងារសាធារណៈ		3.697.135.500	0,2%
- គម្រោងវិនិយោគ		3.697.135.500	0,2%
ខ. វិស័យការពារជាតិ និងសន្តិសុខ	58.000.000.000	25.000.821.237	1,6%
- គម្រោងវិនិយោគ	58.000.000.000	22.196.124.700	1,4%
- មូលនិធិបដិភាគ		2.804.696.537	0,2%
០៧-១-ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ	58.000.000.000	22.899.000.237	1,5%
- គម្រោងវិនិយោគ	58.000.000.000	20.094.303.700	1,3%
- មូលនិធិបដិភាគ		2.804.696.537	0,2%
២៦-ក្រសួងយុត្តិធម៌		2.101.821.000	0,1%
១. ក្រសួង		2.101.821.000	0,1%
- គម្រោងវិនិយោគ		2.101.821.000	0,1%
១.១. យុត្តិធម៌		2.101.821.000	0,1%
- គម្រោងវិនិយោគ		2.101.821.000	0,1%
គ. វិស័យសេដ្ឋកិច្ច	35.000.000.000	47.506.208.485	3,1%
- គម្រោងវិនិយោគ	35.000.000.000	46.565.557.993	3,0%
- មូលនិធិបដិភាគ		940.650.492	0,1%
១១-ក្រសួងព័ត៌មាន		1.998.000.000	0,1%
១. ក្រសួង		1.998.000.000	0,1%
- គម្រោងវិនិយោគ		1.998.000.000	0,1%
១២-ក្រសួងសុខាភិបាល		5.633.541.900	0,4%
១. ក្រសួង		5.633.541.900	0,4%
- គម្រោងវិនិយោគ		5.633.541.900	0,4%
១៦-ក្រសួងអប់រំ យុវជន និងកីឡា	35.000.000.000	26.383.690.593	1,7%
១. ក្រសួង	35.000.000.000	26.383.690.593	1,7%
- គម្រោងវិនិយោគ	35.000.000.000	26.383.690.593	1,7%
២០-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		26.383.690.593	1,7%
- គម្រោងវិនិយោគ		26.383.690.593	1,7%
២១-ក្រសួងយុវជន និងកីឡា		7.770.500.000	0,5%
១. ក្រសួង		7.770.500.000	0,5%
- គម្រោងវិនិយោគ		7.770.500.000	0,5%



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង “ខ១”

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

ឯកតា: រៀល

វិនិយោគ (ក្រសួង ស្ថាប័ន)	ឆ្នាំ២០១៥		% ចំពោះសរុប អនុវត្តសរុបរួម
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	
១៩-ក្រសួងបរិស្ថាន		1.996.500.000	0,1%
១. ក្រសួង		1.996.500.000	0,1%
- គម្រោងវិនិយោគ		1.996.500.000	0,1%
២១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា		993.786.000	0,1%
១. ក្រសួង		993.786.000	0,1%
- គម្រោងវិនិយោគ		993.786.000	0,1%
៣២-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ		2.730.189.992	0,2%
១. ក្រសួង		2.730.189.992	0,2%
- គម្រោងវិនិយោគ		1.789.539.500	0,1%
- មូលនិធិបដិភាគ		940.650.492	0,1%
ឃ. វិនិយោគសេដ្ឋកិច្ច	605.000.000.000	1.027.820.411.446	66,6%
- គម្រោងវិនិយោគ	605.000.000.000	854.464.855.037	55,4%
- មូលនិធិបដិភាគ		73.867.111.306	4,8%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		99.488.445.103	6,4%
០៥.៣-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល		2.584.552.500	0,2%
- គម្រោងវិនិយោគ		2.584.552.500	0,2%
១៣-ក្រសួងរ៉ែ និងថាមពល		14.559.535.841	0,9%
១. ក្រសួង		14.559.535.841	0,9%
- គម្រោងវិនិយោគ		997.940.210	0,1%
- មូលនិធិបដិភាគ		12.747.995.631	0,8%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		813.600.000	0,1%
១៧-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	20.000.000.000	27.577.155.982	1,8%
១. ក្រសួង	20.000.000.000	27.577.155.982	1,8%
- គម្រោងវិនិយោគ	20.000.000.000	20.372.193.000	1,3%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		7.204.962.982	0,5%
២០-ក្រសួងអភិវឌ្ឍន៍ជនបទ	120.000.000.000	206.580.715.211	13,4%
១. ក្រសួង	120.000.000.000	206.580.715.211	13,4%
- គម្រោងវិនិយោគ	120.000.000.000	198.366.727.670	12,9%
- មូលនិធិបដិភាគ		4.963.987.541	0,3%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		3.250.000.000	0,2%
២១-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍		20.296.714.007	1,3%
១. ក្រសួង		20.296.714.007	1,3%
- គម្រោងវិនិយោគ		20.296.714.007	1,3%



2017

ការគ្រប់គ្រងឆ្នាំ២០១៥
តារាង "ខ១"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

ឯកតា: រៀល

វិស័យ (ក្រសួង ស្ថាប័ន)	ឆ្នាំ២០១៥		% ចំណាយសរុប អនុវត្តសរុបរួម
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	
២៥-ក្រសួងសាធារណការ និងដឹកជញ្ជូន	345.000.000.000	527.096.896.627	34,2%
១. ក្រសួង	345.000.000.000	527.096.896.627	34,2%
- គម្រោងវិនិយោគ	345.000.000.000	484.982.500.150	31,4%
- មូលនិធិបដិភាគ		42.027.064.365	2,7%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		87.332.112	0,0%
២៩-ក្រសួងធនធានទឹក និងឧតុនិយម	120.000.000.000	212.449.931.903	13,8%
១. ក្រសួង	120.000.000.000	212.449.931.903	13,8%
- គម្រោងវិនិយោគ	120.000.000.000	117.264.487.500	7,6%
- មូលនិធិបដិភាគ		14.128.063.769	0,9%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		81.057.380.634	5,3%
៣៥- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម		16.674.909.375	1,1%
១. ក្រសួង		16.674.909.375	1,1%
- គម្រោងវិនិយោគ		9.599.740.000	0,6%
- វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា		7.075.169.375	0,5%



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ២"

ចំណាយវិនិយោគសាធារណៈដោយបរិច្ឆេទប្រាក់ប្រចាំឆ្នាំ

ឯកតា: រៀល

ប្រភេទ-ស្ថាប័ន ឈ្មោះគម្រោង	ច្បាប់ហិរញ្ញវត្ថុ ២០១៥	ការអនុវត្តឆ្នាំ២០១៥	
		គិតជា រៀល	ដុល្លារ (*)
សរុបរួម	3.687.000.000.000	3.720.405.328.166	916.085.412
វិនិយោគសាធារណៈ: រដ្ឋប្រតិភូ	157.299.942.600	0	0
រដ្ឋបាលធារណៈ: រដ្ឋបាលសាធារណៈ	21.686.168.070	7.968.072.802	1.962.000
គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាសាសនាស្តីពី	9.665.325.000	7.968.072.802	1.962.000
ប្រភេទសាធារណៈ	49.462.605.450	22.125.800.600	5.448.095
គម្រោងកែលម្អផ្លូវជាតិលេខ១១១៤ ភាគខាងកើត	31.347.000.000	22.125.800.600	5.448.095
ប្រភេទសាធារណៈ: រដ្ឋបាលសាធារណៈ	940.410.000	0	0
ប្រភេទសាធារណៈ: រដ្ឋបាលសាធារណៈ	17.415.000.000	36.058.073.891	8.878.677
គម្រោងឧបត្ថម្ភស្បៀងបន្ទាន់	3.483.000.000	20.949.344.298	5.158.413
គម្រោងទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	13.932.000.000	13.638.253.435	3.358.184
គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការវិនិយោគ	0	1.470.476.158	362.079
ប្រភេទសាធារណៈ	2.612.250.000	0	0
ប្រភេទសាធារណៈ: រដ្ឋបាលសាធារណៈ	273.765.512.000	312.473.462.778	76.941.181
គម្រោងសាងសង់មជ្ឈមណ្ឌលចក្ខុវិស័យកសិកម្ម-កូរ៉េ	7.128.000.000	4.727.235.852	1.164.000
កម្មវិធីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង	1.021.000.000	5.267.707.834	1.297.082
គម្រោងកែលម្អមជ្ឈមណ្ឌលបណ្តុះបណ្តាលស្តីពី	21.013.000.000	16.028.684.088	3.946.786
គម្រោងទ្រទ្រង់វិស័យសុខាភិបាលទី២	0	70.842.259.006	17.443.680
គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គជំហាន២	0	5.267.707.834	1.297.082
គម្រោងផ្សេងៗ	0	210.339.868.164	51.792.552
ប្រភេទសាធារណៈ: រដ្ឋបាលសាធារណៈ	99.670.189.770	67.280.205.568	16.566.586
គម្រោងសាងសង់ផ្នែកទឹកក្រូចសែនមនោរម្យ ខេត្តមណ្ឌលគិរី	3.483.000.000	8.699.088.655	2.142.000
គម្រោងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងតាមទីរួមខេត្ត	0	2.180.863.963	537.000
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម និងខេត្តបាត់ដំបង	390.096.000	55.420.265.281	13.646.281
គម្រោងផ្សេងៗ	0	979.987.669	241.305
ប្រភេទសាធារណៈ: រដ្ឋបាលសាធារណៈ	417.472.380.000	454.557.077.961	111.926.812
គម្រោងសាងសង់ និងកែលម្អរោងចក្រអគ្គិសនីខ្នាតតូចអូរជុំនៅខេត្តរតនគិរី	10.449.000.000	5.228.018.262	1.287.309
គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី១១៥ គីឡូវ៉ុល ភ្នំពេញ-បាត់	87.075.000.000	91.918.205.584	22.633.267
គម្រោងខ្សែបញ្ជូនថាមពលគភ្លាបខេត្តក្រចេះ-ស្ទឹងត្រែង	8.707.500.000	18.871.548.535	4.646.792
គម្រោងអគ្គិសនីជនបទខេត្តស្វាយរៀង	31.347.000.000	3.987.225.620	981.785
គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅតាមតំបន់ជុំវិញរាជធានីភ្នំពេញ	0	30.812.318.220	7.587.000
គម្រោងស្ថាបនាប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីដល់ជនបទ (ជំហានទី២)	0	152.987.413.660	37.670.502
គម្រោងសាងសង់បណ្តាញអគ្គិសនីជនបទ ដំណាក់កាលទី៣ និងទី៤	0	115.576.928.885	28.458.818
គម្រោងសាងសង់បណ្តាញអគ្គិសនីតំបន់ស្បៀងមជ្ឈម	0	17.690.790.488	4.356.051
គម្រោងសាងសង់បណ្តាញអគ្គិសនី ជំហានទី២	0	3.216.060.223	791.899
គម្រោងផ្សេងៗ	0	14.268.568.484	3.513.388



244

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ២"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: រៀល

ក្រសួង-ស្ថាប័ន ឈ្មោះគម្រោង	ច្បាប់ហិរញ្ញវត្ថុ	ការអនុវត្តឆ្នាំ២០១៥	
	២០១៥	គិតជា រៀល	ដុល្លារ (*)
ក្រសួងផែនការ	5.903.685.000	0	0
ក្រសួងពាណិជ្ជកម្ម	27.139.536.000	10.570.525.587	2.602.809
កម្មវិធីគាំទ្រការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម	17.415.000.000	10.570.525.587	2.602.809
ក្រសួងអប់រំ យុវជន និងកីឡា	195.281.953.110	160.739.155.113	39.579.235
កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ ជំហានទី៣	5.224.500.000	14.348.763.928	3.533.135
គម្រោងសាងសង់អនុវិទ្យាល័យនៅរាជធានីភ្នំពេញ	13.932.000.000	28.527.284.498	7.024.350
គម្រោងកាត់បន្ថយការបាត់បង់ប្រាក់ប្រចាំឆ្នាំ ២០១៤-២០១៦	55.728.000.000	60.205.933.545	14.824.669
គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា	17.415.000.000	14.323.453.641	3.526.903
កម្មវិធីគាំទ្រវិស័យអប់រំ ២០១៣-២០១៦	25.992.584.100	23.556.256.159	5.800.320
គម្រោងផ្សេងៗ	0	19.777.463.343	4.869.858
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	208.304.967.170	121.556.037.264	29.931.070
កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ	34.830.000.000	2.725.432.273	671.091
គម្រោងកាត់បន្ថយការបាត់បង់ក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប	71.444.000.000	34.855.498.189	8.582.563
គម្រោងអភិវឌ្ឍកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច	30.435.498.900	39.688.262.961	9.772.548
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលជនរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ	0	10.717.203.594	2.638.926
គម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទក្នុងខេត្ត ក្រចេះ ព្រះវិហារ និងរតនគិរី	0	1.068.338.733	263.060
គម្រោងរៀបចំអភិវឌ្ឍន៍វិស័យកសិកម្ម មហាអនុតំបន់មេគង្គ	6.966.000.000	2.596.368.784	639.311
គម្រោងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព និងអនាម័យក្នុងមហាអនុតំបន់មេគង្គ	8.707.500.000	11.810.868.939	2.908.222
គម្រោងផ្សេងៗ	0	18.094.063.791	4.455.350
ក្រសួងធម្មនុញ្ញ	23.030.292.600	3.386.111.081	833.771
គម្រោងរៀបចំអភិវឌ្ឍន៍វិស័យកសិកម្ម មហាអនុតំបន់មេគង្គ	7.174.980.000	3.386.111.081	833.771
ក្រសួងអភិវឌ្ឍន៍តំបន់ជនបទ	164.342.080.980	272.686.130.152	67.144.239
គម្រោងស្តារឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធបន្តរដ្ឋបាលដោយទឹកជំនន់២០១១ និង២០១៣	52.245.000.000	41.441.837.477	10.204.335
គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ	10.449.000.000	0	0
គម្រោងកែលម្អផ្លូវជនបទ ជំហានទី១	28.386.450.000	27.658.731.626	6.810.484
គម្រោងកែលម្អផ្លូវជនបទ ជំហានទី២	52.245.000.000	165.556.719.872	40.765.476
គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី២	5.005.071.000	10.358.798.664	2.550.675
គម្រោងផ្សេងៗ	0	27.670.042.513	6.813.269
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បជន	21.124.534.320	0	0
ក្រសួងស្ថាប័ន និងសេវាសាធារណៈ	39.328.573.140	19.867.098.720	4.891.929
គម្រោងបង្កើតបណ្តាញទូរគមនាគមន៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ	22.482.068.400	19.867.098.720	4.891.929
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	4.806.540.000	0	0
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យធុនតូច និងផ្លូវក្រោម	1.249.236.371.380	1.142.455.238.122	281.309.826
កម្មវិធីកែលម្អសេវាសាធារណៈ និងផ្លូវក្រោម	20.955.817.800	35.131.316.278	8.650.479



ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ២"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: រៀល

គ្រួសារ-ស្ថាប័ន ឈ្មោះគម្រោង	ច្បាប់ហិរញ្ញវត្ថុ	ការអនុវត្តឆ្នាំ២០១៥	
	២០១៥	គិតជា រៀល	ដុល្លារ (*)
គម្រោងសាងសង់ស្ពានកោះជំនួងកាត់ទន្លេបាសាក់ និងផ្លូវក្រប	47.269.882.800	8.677.762.283	2.136.749
គម្រោងសាងសង់ស្ពានកោះខ្មៅនិងផ្លូវក្របស្ពានកោះខ្មៅ	11.002.797.000	25.378.839.829	6.249.100
គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀង	34.830.000.000	3.173.085.060	781.317
គម្រោងកែលម្អផ្លូវជាតិលេខ៥ ក្នុងតាមរយៈខេត្តកាកាបយ៉ាងនៅកម្ពុជានៃមហាអនុតំបន់មេគង្គ	24.381.000.000	28.540.630.005	7.027.636
គម្រោងស្ថាប័នជាតិលេខ៥ (ព្រែកក្តាម-ឆ្នាំម្លូ) និងផ្លូវរាងខេត្តកំពង់ឆ្នាំង	69.660.000.000	9.090.221.774	2.238.310
គម្រោងកែលម្អផ្លូវជាតិលេខ៥ (បាត់ដំបង-ស៊ីសុផុន) និងផ្លូវរាងក្រុង	34.830.000.000	4.809.846.979	1.184.342
គម្រោងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធបង្កោយគ្រោះទឹកជំនន់ឆ្នាំ២០១១ និង២០១៣	145.000.471.000	68.125.804.887	16.774.800
គម្រោងស្ថាប័នជាតិលេខ៥៤ (ពោធិ៍សាត់-ភ្នំក្រវាញ-ថ្មបា)	52.245.000.000	133.854.282.311	32.959.300
គម្រោងស្ថាប័នជាតិលេខ៦ (ថ្នល់កែង-ស្ពាន-កំពង់ធំ-អង្គរ)	179.374.500.000	195.580.651.789	48.158.350
គម្រោងស្ថាប័នឡើងវិញផ្លូវជាតិលេខ៤៤ (ច្បារមន-ឱរ៉ាល់-អំលាំង-ឧត្តុង)	13.984.245.000	16.652.211.167	4.100.319
គម្រោងស្ថាប័នជាតិលេខ៦ (ភ្នំពេញ-ថ្នល់កែង) ជាបួនគន្លងផ្លូវ	48.608.748.000	40.655.142.095	10.010.625
គម្រោងស្ថាប័នខេត្តលេខ១៣ ភ្ជាប់ពីផ្លូវលេខ៥ និងលេខ១១ (កំបាយមារ-ប្រសូត្រ) ផ្លូវលេខ៣១៤០ (ប្រសូត្រ-ព្រៃល្វី) និងសាងសង់អគារប៉ុស្តិ៍ព្រំដែននៅព្រៃល្វី ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង និងផ្លូវលេខ១៥០១, ១៥១២ និងផ្លូវលេខ៥៣	87.075.000.000	25.543.761.230	6.289.709
គម្រោងស្ថាប័នឡើងវិញកំណាត់ផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រំ)	54.902.180.700	54.506.158.750	13.421.198
គម្រោងអភិវឌ្ឍន៍ចំណតផែនហ្វូប៊ីលីតេកំពង់ផែស្វយ័តក្រុងព្រះសីហនុ	114.637.023.900	76.857.359.114	18.924.794
គម្រោងសាងសង់ស្ពានអ្នកល្បឿន	37.337.411.700	30.096.722.739	7.410.797
គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ ជំហានទី៤ ប្រវែង៤គ.ម.	20.898.000.000	2.728.878.119	671.939
គម្រោងស្ថាប័នជាតិលេខ៧២បន្ត (សែនមនោរម្យ-កោះកុង ខេត្តមណ្ឌលគិរី ដល់ដាក់-តាអង់ ខេត្តរតនគិរី)	47.898.216.000	88.428.551.063	21.774.000
គម្រោងសាងសង់ផ្លូវជាតិលេខ២១៤ ប្រវែង១៤៣.៤ គម ពីសៀមរាបដល់ទៅដល់ពាហន្តរិក្ខ	0	22.473.660.992	5.533.750
គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវខេត្តលេខ ១១៧ និងផ្លូវរាងខេត្តកំពត	0	12.401.831.577	3.053.736
គម្រោងច្រករបៀងតំបន់ឆ្នេរកាកាបយ៉ាងនៃមហាអនុតំបន់មេគង្គ	0	11.232.505.522	2.765.810
គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ និងអភិវឌ្ឍន៍ស្ទឹងសៀមរាប	0	9.803.253.297	2.413.881
គម្រោងស្ថាប័នលេខ១៥៧ បំបែកពីផ្លូវជាតិលេខ៥៧ ត្រង់សេកសក-សំឡូត-ច្រក៤០០ ព្រំដែនកម្ពុជា-ថៃ	1.044.900.000	28.766.286.070	7.083.200
គម្រោងស្ថាប័នឡើងវិញប្រព័ន្ធផ្លូវដែកនៅកម្ពុជា	1.044.900.000	19.729.268.645	4.857.991
គម្រោងស្ថាប័នជាតិលេខ៤១-ស្ថាប័នជាតិលេខ៣១A (ឈូក-មូនតុង-កំពង់ត្រាប ផ្លូវជាតិលេខ៣១)	1.044.900.000	9.136.073.687	2.249.600
គម្រោងស្ថាប័នជាតិលេខ៥៨ (ខេត្តបន្ទាយមានជ័យដល់ថ្មបាង ដល់ផុង (ផ្លូវជាតិលេខ៦៨)	2.089.800.000	145.900.743.324	35.925.533
គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់	1.044.900.000	576.637.286	141.987
គម្រោងផ្សេងៗ	0	34.603.752.249	8.520.575
គ្រួសារធនធាន	11.372.970.240	3.494.958.367	860.573
គម្រោងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនរួមក្នុងមហាអនុតំបន់មេគង្គ	4.353.750.000	3.494.958.367	860.573
គម្រោងស្ថាប័នសាងសង់ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥៩	653.767.842.330	495.495.564.928	122.007.206
គម្រោងស្ថាប័នស្ថាប័នស្រាវជ្រាវស្រាវអង្កេត ខេត្តកំពង់ឆ្នាំង	27.864.000.000	2.013.205.558	495.717
គម្រោងស្ថាប័នស្ថាប័នស្រាវជ្រាវស្រាវអង្កេត ជំហានទី២ ខេត្តបាត់ដំបង	27.864.000.000	20.977.146.537	5.165.259



បញ្ជាក់ (*) លេខគត់

ល

ការគ្រប់គ្រងឆ្នាំ២០១៥

តារាង "ខ២"

ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: រៀល

ក្រសួង-ស្ថាប័ន ឈ្មោះគម្រោង	ច្បាប់ហិរញ្ញវត្ថុ	ការអនុវត្តឆ្នាំ២០១៥	
	២០១៥	គិតជា រៀល	ដុល្លារ (*)
គម្រោងអភិវឌ្ឍន៍ទំនប់មង្គលបុរី ខេត្តបន្ទាយមានជ័យ	19.348.065.000	23.404.270.449	5.762.896
គម្រោងអភិវឌ្ឍន៍ពហុបំណងទំនប់បាត់ដំបង១	34.830.000.000	80.519.643.435	19.826.568
គម្រោងស្តារឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តខូចខាតដោយទឹកជំនន់២០១១ និង២០១៣	10.449.000.000	26.682.600.593	6.570.129
គម្រោងជួសជុលប្រព័ន្ធស្រោចស្រពសាលាតាអន ខេត្តបាត់ដំបង	34.830.000.000	1.898.889.136	467.569
គម្រោងគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងភាពងងឹតក្នុងមហាអនុតំបន់មេគង្គ	17.415.000.000	3.968.365.452	977.141
គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅភាគខាងលិចបឹងទន្លេសាប	11.274.471.000	1.103.520.983	271.723
គម្រោងកសិកម្មខ្នាតតូច និងគាំពារសង្គមជំហានទី២ នៅតាមបណ្តាខេត្ត	10.449.000.000	0	0
គម្រោងអភិវឌ្ឍន៍ធនធានទឹកអាងស្ទឹងជីក្រែង ខេត្តសៀមរាប	20.898.000.000	72.154.192.365	17.766.721
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែងជំហានទី២ ខេត្តសៀមរាប	34.830.000.000	69.910.377.866	17.214.220
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្នោង ជំហានទី១ ខេត្តកំពង់ធំ	27.864.000.000	43.336.122.188	10.670.770
គម្រោងអភិវឌ្ឍន៍អាងទឹកស្ទឹងតាសាល	17.415.000.000	8.922.637.364	2.197.045
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ែក ជំហានទី១ ខេត្តស្វាយរៀង	34.830.000.000	60.860.857.673	14.985.933
គម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក ខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ	8.707.500.000	38.976.963.865	9.597.403
គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រកង្កែប	0	9.628.366.648	2.370.819
គម្រោងការពារទឹកជំនន់ទន្លេកំពង់ត្របែក ខេត្តព្រៃវែង	0	5.962.915.632	1.473.189
គម្រោងអភិវឌ្ឍន៍ធនធានទឹកអាងស្ទឹងស្រែង	0	10.320.522.430	2.541.250
គម្រោងអភិវឌ្ឍន៍ធនធានស្ទឹងកែវ	0	9.285.209.816	2.286.322
គម្រោងអភិវឌ្ឍន៍ជនបទដ៏ទំនាបបឹងទន្លេសាប	0	5.549.756.939	1.366.532
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	42.519.697.740	21.589.399.564	5.316.016
គម្រោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំហានទី១	13.583.700.000	17.520.164.484	4.314.037
គម្រោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំហានទី២	20.898.000.000	4.069.235.080	1.001.979
ក្រសួងធម្មនុញ្ញសាធារណៈ	516.600.000	0	0
គម្រោងធានាសិទ្ធិសង្ឃេរ	0	568.102.415.670	139.885.386



Handwritten signature

ការគ្រប់គ្រងឆ្នាំ២០១៥
តារាង "ខ៣"
ចំណាយថវិកាថ្នាក់ក្រោមជាតិ

ឯកតា: រៀល

បរិយាយ	ឆ្នាំ២០១៥		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	%ច្បាប់	កើន (+)/ថយ (-)
១-ចំណាយថវិកាបេសរដ្ឋបាលរាជធានី ខេត្ត	753.940.000.000	895.675.727.041	118,8%	+141.735.727.041
ក-ចំណាយចរន្ត	621.079.000.000	703.940.747.711	113,3%	+82.861.747.711
ជំពូក ៦០៖ការទិញ	57.203.000.000	53.872.822.244	94,2%	-3.330.177.756
ជំពូក ៦១៖សេវាកម្ម	363.608.600.000	502.978.152.047	138,3%	+139.369.552.047
ជំពូក ៦២៖អត្ថប្រយោជន៍សង្គម	37.708.000.000	38.536.366.830	102,2%	+828.366.830
ជំពូក ៦៣៖ពន្ធ និងអាករ	16.400.000	10.350.000	63,1%	-6.050.000
ជំពូក ៦៤៖បន្ទុកបុគ្គលិក	34.090.000.000	35.205.352.757	103,3%	+1.115.352.757
ជំពូក ៦៥៖ឧបត្ថម្ភធន	90.278.000.000	73.337.703.833	81,2%	-16.940.296.167
ជំពូក ៦៩៖ចំណាយមិនបានគ្រោងទុក	38.175.000.000	0	0,0%	-38.175.000.000
ខ-ចំណាយមូលធន	132.861.000.000	191.734.979.330	144,3%	+58.873.979.330
ជំពូក ២១៖អចលកម្មរូបី	132.861.000.000	191.734.979.330	144,3%	+58.873.979.330
២-ចំណាយថវិកាបេសរដ្ឋបាលក្រុង ស្រុក	81.302.000.000	97.865.845.224	120,4%	+16.563.845.224
ក-ចំណាយចរន្ត	81.302.000.000	97.865.845.224	120,4%	+16.563.845.224
ជំពូក ៦០៖ការទិញ	4.074.366.000	3.710.981.932	91,1%	-363.384.068
ជំពូក ៦១៖សេវាកម្ម	18.607.196.000	34.871.408.472	187,4%	+16.264.212.472
ជំពូក ៦២៖អត្ថប្រយោជន៍សង្គម	592.640.000	399.555.550	67,4%	-193.084.450
ជំពូក ៦៣៖ពន្ធ និងអាករ	200.000	0	0,0%	-200.000
ជំពូក ៦៤៖បន្ទុកបុគ្គលិក	53.962.498.000	58.883.899.270	109,1%	+4.921.401.270
ជំពូក ៦៩៖ចំណាយមិនបានគ្រោងទុក	4.065.100.000	0	0,0%	-4.065.100.000
៣-ចំណាយថវិកាបេសរដ្ឋបាលឃុំ សង្កាត់	271.954.000.000	294.306.646.016	108,2%	+22.352.646.016
ក-ចំណាយចរន្ត	18.077.530.000	18.659.129.163	103,2%	+581.599.163
ខ-ចំណាយមូលធន	21.321.970.000	23.353.546.223	109,5%	+2.031.576.223
៤-ចំណាយថវិកាបេសរដ្ឋបាលសង្កាត់ចំណុះរាជធានី	232.554.500.000	252.293.970.630	108,5%	+19.739.470.630



Handwritten signature/initials.



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **ចូណាសុន ស្វីនអេរិក (JONASSON SVEND ERIK)** ភេទប្រុស អាយុ ៦៥ ឆ្នាំ សញ្ជាតិដាណឺម៉ាក ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ ពីបទសញ្ញារក្សាទុកទង់និងពេស្យាបារកុមារ តាមអំណាចសាលដីកាលេខ ០៣ “ក្រ. III. ច” ចុះថ្ងៃទី១៧-០១-២០១៣ របស់សាលាឧទ្ធរណ៍។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២.០១.០២១

លេខ: ១៤ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

សំណៅដែលមានកម្លាំងការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧



អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៧/០២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **សំរិន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ច្រាសព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស ជាតូចការ

- ១-ឯកឧត្តម មិន សារ៉ុ
- ៣-បណ្ឌិត គេញ ធីត

- ២-លោក ហាស សាវ៉េត
- ៤-លោកជំទាវ ស៊ីង ហ្លួងអ៊ឹម

ខ- គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេនីយឧត្តមៈ

- ១-ព្រះតេជគុណ សំ វ៉ាន់ថា ២-លោកជំទាវ សៀង ឯមធីត
- ៣-ឯកឧត្តមសាស្ត្រាចារ្យមហាបវិញ្ញា ឡុំ អេងហ្វូ ៤-ឧត្តមសេនីយ៍ទោ ធិត ប៊ុន្ណារា អត្ត.០៦៩៦
- ៥-លោក ហាន ស៊ីហ៊ុម ៦-លោក វ៉ុក គង់
- ៧-លោក សុន សែ ៨-លោក ជា សុបន
- ៩-លោក អុន កាវ៉េត ១០-លោក វី បុល
- ១១-វរសេនីយ៍ទោ ប័ន្ទ ធីរី អត្ត.០៣៩០០៧ ១២-វរសេនីយ៍ត្រី សារ៉ាត់ ធីរីរ៉ាត់ អត្ត.៦៤២១៩
- ១៣-អនុសេនីយ៍ឯក កង កាវ៉េត អត្ត.៥៧៥៨៧ ១៤-អនុសេនីយ៍ទោ ឡុន ចាន់ថាសនា អត្ត.៧៣៧០១
- ១៥-អនុសេនីយ៍ទោ ស៊ីង ធីត អត្ត.៦៩១៤៧ ១៦-អនុសេនីយ៍ទោ ពៅ មិនា អត្ត.៦០៣៥៩
- ១៧-លោក ធីត ហាន ១៨-លោក មិន ហួត
- ១៩-លោក ហ៊ុន សុខន្ទ្រតារា ២០-លោក កេត សុបុរិទ្ធិ
- ២១-លោក អុន ឌុន ២២-អនុសេនីយ៍ទោ ឌុប វិទ្យា អត្ត.៦៦៨៦៩
- ២៣-លោក ឃុ ហ៊ាម

គ- គ្រឿងឥស្សរិយយស សុបត្តារា ថ្នាក់ មហាសេនីយឧត្តមៈ

- ១-ឯកឧត្តម ឡុំ ឈឹមវិរិច ២-ឯកឧត្តម ជា ជេម
- ៣-លោក ហ៊ុន ប៊ុនថា ៤-វរសេនីយ៍ត្រី វ៉ុន សុភ័ស្ត អត្ត.៦៤៦៥៣
- ៥-លោក សុស គន្ធាល

ឃ- គ្រឿងឥស្សរិយយស មុនីសារាជ្យ ថ្នាក់ មហាសេនីយឧត្តមៈ

- ១-លោក លង់ សុភាព ២-លោក ឈឹម ចន្ទានី

ង- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយាលី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរក្ស
មហាសេនីយឧត្តមៈ

- ១-លោកជំទាវ សះ ធីបលី ២-វរសេនីយ៍ត្រី ព្រំ ចន្ទា អត្ត.០៩០៩០
- ៣-លោកស្រីវរសេនីយ៍ត្រី ថន គាវ៉េនណា អត្ត.៥៧៨៥៩



ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា:

- | | |
|---|---|
| ១-ឯកឧត្តម ហ៊ុន សំរេត | ២-ឯកឧត្តម អេង សារីម |
| ៣-ឯកឧត្តម ឡាយ សុណន | ៤-ឯកឧត្តម ពេជ្រ ជេនីង |
| ៥-ឯកឧត្តម សេង សុខុម | ៦-ឯកឧត្តម កែវ ធឿន |
| ៧-សាស្ត្រាប្បមហាវិញ្ញាណបណ្ឌិត ឌី សុវណ្ណត្រី | ៨-លោក មោក សុគន្ធ |
| ៩-លោក គឹម ណារ៉ែន | ១០-លោក យិន ចំរើន |
| ១១-លោក លេង គឹមហាវ | ១២-លោក ជួន ឌុឌុរី |
| ១៣-លោក ស៊ីម ច័ន្ទ័យសាញ់ | ១៤-លោក គឹម សៀមចន |
| ១៥-លោក ហួន គេនា | ១៦-វរសេនីយ៍ត្រី គោត វណ្ណារ៉ា អត្ត.៥៦១០៧ |
| ១៧-Mr. NA YOUNG SIK | ១៨-Mr. CHA SANGHYUP |
| ១៩-លោក ស៊ីម លីហាន | ២០-លោក ឌី លីហាវ |
| ២១-បណ្ឌិត ឃ័យ ឧត្តម | ២២-លោក ខែ សុដា |
| ២៣-លោក ឌី សុផាន់ណារ៉ា | ២៤-លោក ជិន ឌីនឌុ |
| ២៥-លោក ហួ ណាម | ២៦-លោក តាវ សំអុល |

ឆ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ:

- | | |
|--|--|
| ១-ឧត្តមសេនីយ៍ទោ ឌី គេន:វិសេស អត្ត.០១១២២៩ | ២-ឧត្តមសេនីយ៍ត្រី ផាន់ គេន: អត្ត.៧៧៨៦៥ |
| ៣-វរសេនីយ៍ឯក គេន សុវណ្ណ អត្ត.០២៤១៤៨ | ៤-វរសេនីយ៍ឯក មាស ព្រះនី អត្ត.០២៤៩៣១ |
| ៥-វរសេនីយ៍ឯក ឌី សំអេន អត្ត.១០២៦៨ | ៦-វរសេនីយ៍ទោ ពិន ច័ន្ទតារា អត្ត.០៥៩០៧៧ |
| ៧-អនុសេនីយ៍ឯក ប្រា សុវណ្ណ អត្ត.៦៩៤៥១ | ៨-កញ្ញាអនុសេនីយ៍ឯក មាស សុវណ្ណឌី អត្ត.៧៥០៥៤ |

ជ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មីមឌីន:

- | | |
|-------------------------------------|---------------------|
| ១-លោក លីម សាយ | ២-លោក សុខ ស៊ីមញ្ញា |
| ៣-វរសេនីយ៍ទោ ឃ័យ ឧត្តម អត្ត.៧២០២៨ | ៤-លោក AIDA YOSHIAKI |
| ៥-អនុសេនីយ៍ទោ លីម គឹមគេន អត្ត.៧៧៣៨៦ | |

ឈ-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ សេនា:

- | | |
|----------------------------------|-------------------|
| ១-លោក YEO TIONG LOK | ២-លោក LIM SAM LEE |
| ៣-អនុសេនីយ៍ឯក គោម រិច អត្ត.៦៤៨៤៩ | |

ញ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សម្មន្តិ:

- | | |
|--|---------------------------|
| ១-វរសេនីយ៍ត្រី គង់ ចិត្តករុណា អត្ត.០៨៩៦១ | ២-លោក ឌី ពុឌី |
| ៣-លោក ចន គុចហ៊ាន | ៤-លោក អៀង សុវណ្ណច័ន្ទត្រា |

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧. ១៧/០១. ០២/២២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ១០ ស.ណ
សំណៅដៃសម្រាប់ការបោះពុម្ពផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាណ

ចំពោះ

កញ្ញា មាស សុខសោភា

នូវ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ចាត់លេខ: ១៧០១.០២២២

លេខ: ១៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈដល់ ឯកឧត្តម **អ៊ឹម ចំរើន** ជាទីប្រឹក្សាទទួលបន្ទុកពលករ ប្រចាំប្រទេសថៃ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

២០១៧.១២០១.០២៤

លេខ: ២៧ ស.ណ

សំណៅជូនមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ០២ រូប ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖

- | | |
|---------------------|--|
| ១-ឯកឧត្តម ឈុន ហេង | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយក |
| ២-លោកជំទាវ ជួន ឡានី | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយក។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

លេខ: ២៤ ស.ណ
សំណៅដល់មានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០២៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ហ៊ុយ ហឿន** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២០១.០២៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ២៩ ស.ណ
សំណៅដល់អគ្គនាយកដ្ឋានការបែងចែកធនធាន
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦៩៩ / ០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ឃុំ លីហួត** ជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម មានឋានៈស្មើអគ្គនាយក ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.ណ. ១៧០១. ០២៧

លេខ: ២៤ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧

សំណៅដល់**លោកសម្តេចអគ្គមហាសេនាបតីតេជោ**
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការ គ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ មន្ត្រីរាជការ ០២ រូប ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ៖
- ១-ឯកឧត្តម **វិរ័យ ភារក្ស** ជាទីប្រឹក្សាក្រសួង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារ បច្ចុប្បន្ន
 - ២-ឯកឧត្តម **វេន សុវណ្ណារី** ជាទីប្រឹក្សាក្រសួង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ. ១៧/០១. ០២៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ២៩ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧





ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ជាករណីពិសេស ប្រភេទសម្តេចឧត្តមចរិយា បណ្ឌិត **ឈឹម ប៊ុនឈា** ទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើម្បីពិសេស ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងធម្មការ និងសាសនា ចាប់ពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៧០១.០២៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ២៦ ស.ណ
សំណៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតុបករ

ចំពោះ

ឯកឧត្តម ហោ ណាំហ៊ុន

ពស. ២៧០១.០៣០

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣១ ស.ណ

សំណៅជូនឯកឧត្តមជាអគ្គនាយកដ្ឋាន
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

ចំពោះ

- | | |
|-------------|-----------------------------|
| ១- លោកជំទាវ | នាង សេដ្ឋា ជឿងអំ |
| ២- លោកជំទាវ | គូយ ណារីន ឃឹមម៉ីនសុខ |
| ៣- លោក | សុះ ម៉ាច |
| ៤- លោក | សុខ ធិតធានី |
| ៥- លោកស្រី | ហែម សុចន្ទ្រា |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ. ១៧០១.០៣១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣០ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៤ រដ្ឋាភិបាល



អនុក្រឹត្យ

ស្តីពី

**ការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងដែលជម្រកសត្វព្រៃលំដាប់
ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមការស្នើសុំរបស់ក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដែលមានផ្ទៃដីសរុបទំហំ ២៥០.០០០ (ពីរសែនប្រាំម៉ឺន) ហិកតា ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា (Datum: WGS1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២។

មាត្រា ២ .-

អនុក្រឹត្យនេះមានគោលបំណងដើម្បី៖

- ធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់
- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់តំបន់ការពារធម្មជាតិ។

មាត្រា ៣ .-

ត្រូវបានបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ជា ៤ តំបន់ដែលរួមមាន៖ តំបន់ស្នួល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

១. **តំបន់ស្នួល** មានចំនួន ០២កន្លែង មានផ្ទៃដីសរុប ៤១.៩២០ (បួនម៉ឺនមួយពាន់ប្រាំបួនរយម្ភៃ) ហិកតា តំបន់ស្នួលទី១ (CRZ1) ស្ថិតនៅតំបន់ព្រៃខៀវ និងតំបន់ស្នួលទី២ (CRZ2) ស្ថិតនៅខាងកើតទន្លេស្រែពក ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

២. **តំបន់អភិរក្ស** មានចំនួន ០១កន្លែង មានផ្ទៃដីសរុប ១០៥.២៨៥ (មួយសែនប្រាំពាន់ពីររយប៉ែតសិបប្រាំ) ហិកតា តំបន់នេះលាតសន្ធឹងពីព្រំប្រទល់ដែនជម្រកសត្វព្រៃលំផាត់ប៉ែកខាងលិចទន្លេស្រែពក ហើយឆ្លងកាត់ទន្លេស្រែពកបន្តដល់ប៉ែកខាងកើតទន្លេស្រែពក ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

៣. **តំបន់ប្រើប្រាស់ដោយចីរភាព** មានចំនួន ០៤កន្លែង មានផ្ទៃដីសរុប ៧៩.១២៥ (ប្រាំពីរម៉ឺនប្រាំបួនពាន់មួយរយម្ភៃប្រាំ) ហិកតា ដែលរួមមាន៖ តំបន់ (SUZ1) ស្ថិតនៅតាមដងទន្លេស្រែពកខាងក្នុងតំបន់ (SUZ2) ស្ថិតនៅជាប់ភាគខាងត្បូងនៃតំបន់សហគមន៍ (CMZ5) ជាទីតាំងដែលប្រជាសហគមន៍និងអាជ្ញាធរមូលដ្ឋានស្នើទុកបង្កើតជាតំបន់សហគមន៍ការពារធម្មជាតិថ្មី តំបន់ (SUZ3) ជាទីតាំងដែលទុកបង្កើតជាតំបន់សហគមន៍ការពារធម្មជាតិថ្មីស្ថិតនៅជាប់នឹងតំបន់សហគមន៍ (CMZ4) និងទន្លេស្រែពកតំបន់ (SUZ4) ស្ថិតនៅភាគខាងលិចនៃតំបន់សហគមន៍ (CMZ7) និងជាទីតាំងដែលទុកបង្កើតជាតំបន់សហគមន៍ការពារធម្មជាតិថ្មី ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

៤. **តំបន់សហគមន៍** មានចំនួន ០៧កន្លែង មានផ្ទៃដីសរុប ២៣.៦៧០ (ពីរម៉ឺនបីពាន់ប្រាំមួយរយប៉ែតសិប) ហិកតា ដែលរួមមាន៖ តំបន់សហគមន៍ទី១ (CMZ1) ស្ថិតនៅក្បែរភូមិស្រែពកតូច និងធំ តំបន់ទី២ (CMZ2) ស្ថិតនៅក្បែរឃុំសេដា ជាតំបន់ដែលមានភូមិករ និងមានលំនៅដ្ឋានរបស់ប្រជាជន

ពលរដ្ឋ ហើយក្នុងនោះមានវាលស្រែ និងចំការរបស់ប្រជាជនឃុំសេដា តំបន់ទី៣ (CMZ3) ស្ថិតនៅជាប់ ព្រំប្រទល់តំបន់អភិរក្ស តំបន់ទី៤ (CMZ4) ស្ថិតនៅក្បែរភូមិកោះមើលលើ និងក្រោម តំបន់ទី៥ (CMZ5) ស្ថិតនៅក្បែរឃុំរយី តំបន់ទី៦ (CMZ6) ស្ថិតនៅក្បែរឃុំរាក់ និងតំបន់ទី៧ (CMZ7) ស្ថិតនៅ ជាប់ភូមិតូន និងស្រែហៀវ ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

មាត្រា៤ .-

តំបន់គ្រប់គ្រងនីមួយៗក្នុងដែនជម្រកសត្វព្រៃលំដាប់នេះ អាចត្រូវបានធ្វើការកែប្រែក្នុងករណី ចាំបាច់ ដោយយោងតាមការសិក្សាស្រាវជ្រាវលើធនធានធម្មជាតិ និងតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

មាត្រា៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃ គណៈអភិបាលខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

(Signature)
សាយ សំរោង

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធ២ នៃអនុក្រឹត្យលេខ: ០៤.៧៧.ក្រ.បក.ចុះថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧

ក. និយាមកាគោលតំបន់ស្នួល					
ID	X	Y	ID	X	Y
តំបន់ស្នួលទី១ (CRZ1): ៣៧.៤៥៣ហិកតា					
១	697603	1471420	៦	693716	1452850
២	704430	1472380	៧	683042	1453090
៣	706265	1469900	៨	676518	1455290
៤	705913	1464270	៩	676259	1459910
៥	701213	1458540			
តំបន់ស្នួលទី២ (CRZ2): ៤.៤៦៧ហិកតា					
១០	722074	1482240	១៤	727607	1472920
១១	728313	1481710	១៥	724321	1478600
១២	729204	1479080	១៦	722166	1479720
១៣	728630	1477470			

ខ. និយាមកាគោលតំបន់អភិរក្ស					
ID	X	Y	ID	X	Y
តំបន់អភិរក្ស (CSZ): ១០៥.២៨៥ហិកតា					
១	674345	1472970	៣០	735926	1481710
២	679677	1471590	៣១	730796	1476620
៣	681859	1478920	៣២	731788	1474550
៤	693129	1478960	៣៣	725084	1473520
៥	693143	1475010	៣៤	725501	1469410
៦	697125	1475080	៣៥	719657	1465310
៧	699053	1477190	៣៦	715551	1462750
៨	704642	1477260	៣៧	717395	1459460
៩	703311	1482500	៣៨	710828	1457510
១០	705572	1484330	៣៩	708150	1458770
១១	712372	1484330	៤០	704046	1457430
១២	714676	1482310	៤១	701663	1454110



១៣	712192	1479970	៤២	688875	1448670
១៤	716841	1474360	៤៣	698999	1448540
១៥	719523	1475920	៤៤	684092	1451050
១៦	715472	1482320	៤៥	673939	1452020
១៧	719281	1482320	៤៦	671620	1452410
១៨	718134	1483620	៤៧	666022	1452460
១៩	726609	1483430	៤៨	664103	1454270
២០	726617	1486300	៤៩	672075	1458360
២១	732641	1488160	៥០	676259	1459910
២២	733171	1484210	៥១	697603	1471420
២៣	738532	1485130	៥២	704430	1472380
២៤	738103	1489850	៥៣	705913	1464270
២៥	740932	1491060	៥៤	701213	1458540
២៦	755688	1475300	៥៥	693716	1452850
២៧	747971	1472570	៥៦	683042	1453090
២៨	742958	1478750	៥៧	676518	1455290
២៩	739485	1482280			

គ. និយាមការគោលតំបន់ប្រើប្រាស់ដោយចីរភាព

ID	X	Y	ID	X	Y
តំបន់ប្រើប្រាស់ដោយចីរភាពទី១ (SUZ 1): ៧០.៨៩៨ហិកតា					
១	673171	1487450	២៧	740932	1491060
២	693006	1490670	២៨	738103	1489850
៣	698768	1485110	២៩	738532	1485130
៤	703689	1492510	៣០	733171	1484210
៥	704772	1491880	៣១	732641	1488160
៦	704453	1491510	៣២	726617	1486300
៧	705659	1489480	៣៣	726609	1483430
៨	707572	1490330	៣៤	718134	1483620
៩	713572	1490330	៣៥	719281	1482320
១០	716881	1488680	៣៦	715472	1482320



១១	716971	1486880	៣៧	719523	1475920
១២	718231	1486600	៣៨	716841	1474360
១៣	717596	1491070	៣៩	712192	1479970
១៤	718603	1491740	៤០	714676	1482310
១៥	721644	1491840	៤១	712372	1484330
១៦	722908	1488230	៤២	705572	1484330
១៧	725881	1487770	៤៣	703311	1482500
១៨	725922	1490720	៤៤	701591	1482340
១៩	723581	1490730	៤៥	702563	1479000
២០	723607	1491780	៤៦	693129	1478960
២១	739162	1494290	៤៧	681859	1478920
២២	742424	1498220	៤៨	679677	1471590
២៣	749985	1490460	៤៩	674345	1472970
២៤	757140	1481030	៥០	674568	1475440
២៦	755688	1475300			

តំបន់ប្រើប្រាស់ដោយចីរភាពទី២ (SUZ 2):៤.០០៧ ហិកតា

៥១	715551	1462750	៥៥	726766	1466350
៥២	719657	1465310	៥៦	720543	1461710
៥៣	725501	1469410	៥៧	717395	1459460
៥៤	726544	1468360			

តំបន់ប្រើប្រាស់ដោយចីរភាពទី៣ (SUZ 3):៣.០២២ ហិកតា

៥៨	736883	1481860	៦១	739762	1473500
៥៩	739485	1482280	៦២	738332	1477410
៦០	742958	1478750			

តំបន់ប្រើប្រាស់ដោយចីរភាពទី៤ (SUZ ៤): ១.១៩៨ ហិកតា

៦៣	666022	1452460	៦៦	672140	1450340
៦៤	671620	1452410	៦៧	670536	1449570
៦៥	668109	1450180			

យ. និយាមការគោលតំបន់សហគមន៍

ID	X	Y	ID	X
----	---	---	----	---




តំបន់សហគមន៍ទី១ (CMZ 1): ២.៧៣៩ ហិកតា					
១	704772	1491880	៧	716971	1486880
២	704453	1491510	៨	718231	1486600
៣	705659	1489480	៩	717596	1491070
៤	707572	1490330	១០	712942	1494070
៥	713572	1490330	១១	706354	1489730
៦	716881	1488680			
តំបន់សហគមន៍ទី២ (CMZ 2): ៤.០៧៦ ហិកតា					
១២	721644	1491840	១៦	723581	1490730
១៣	722908	1488230	១៧	723607	1491780
១៤	725881	1487770	១៨	739162	1494290
១៥	725922	1490720	១៩	742424	1498220
តំបន់សហគមន៍ទី៣ (CMZ 3): ៣.៩២៣ ហិកតា					
២០	693129	1478960	២៤	704642	1477260
២១	702563	1479000	២៥	699053	1477190
២២	701591	1482340	២៦	697125	1475080
២៣	703311	1482500	២៧	693143	1475010
តំបន់សហគមន៍ទី៤ (CMZ 4): ៥.០៦៨ ហិកតា					
២៨	730796	1476620	៣១	739762	1473500
២៩	735926	1481710	៣២	731788	1474550
៣០	738332	1477410	៣៣	734704	1471990
តំបន់សហគមន៍ទី៥ (CMZ 5): ៣.៥០២ ហិកតា					
៣៤	717395	1459460	៣៧	725987	1460840
៣៥	720543	1461710	៣៨	721707	1457210
៣៦	726766	1466350			
តំបន់សហគមន៍ទី៦ (CMZ 6): ១.៧២៥ ហិកតា					
៣៩	701663	1454110	៤២	710828	1457510
៤០	704046	1457430	៤៣	706243	1455600
៤១	708150	1458770			
តំបន់សហគមន៍ទី៧ (CMZ 7): ២.៦៣៦ ហិកតា					
៤៤	673939	1452020	៤៨	676956	1448310



៤៥	684092	1451050	៤៩	674103	1448380
៤៦	666022	1452460	៥០	673489	1450380
៤៧	672140	1450340	៥១	671620	1452410







ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជំនាញ សាសនា ព្រះមហាក្សត្រ

លេខ: ០៥...ស.ណ.ក្រ. បក



អនុក្រឹត្យ

ស្តីពី

ការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងដែលជម្រកសត្វព្រៃតំបន់

ខេត្តមណ្ឌលគិរី



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមការស្នើសុំរបស់ក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានផ្ទៃដីសរុបទំហំ ២២២.៥០០ (ពីរសែនពីរម៉ឺនពីរពាន់ប្រាំរយ) ហិកតា ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា (Datum: WGS1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២។

មាត្រា ២ .-

- អនុក្រឹត្យនេះមានគោលបំណងដើម្បី៖
- ធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំព្រេច
 - លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា ៣ .-

ត្រូវបានបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ភូមិសាស្ត្រខេត្តមណ្ឌលគីរី ជា ៤ តំបន់ ដែលរួមមាន៖ តំបន់ស្នួល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយបីរោង និងតំបន់សហគមន៍សម្រាប់បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

១. តំបន់ស្នួល មានចំនួន ០២កន្លែង មានផ្ទៃដីសរុប ៤៥.៤៨០ (បួនម៉ឺនប្រាំពាន់បួនរយប៉ែតសិប) ហិកតា តំបន់ស្នួលទី១ (CRZ1) ស្ថិតនៅតំបន់ក្រុងជន្លក ព្រៃក្រង់ណាត និងព្រៃក្រង់រុក និងតំបន់ស្នួលទី២ (CRZ2) ភាគច្រើនជាតំបន់ព្រៃពាក់កណ្តាលស្រោងនៃតំបន់ភ្នំគូលាស្យាល់ ស្ថិតនៅភាគពាយ័ព្យ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

២. តំបន់អភិរក្ស មានចំនួន ០១កន្លែង មានផ្ទៃដីសរុប ៧៨.៨៥០ (ប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំបីរយហាសិប) ហិកតា តំបន់នេះភាគច្រើននៅជុំវិញតំបន់ស្នួល និងមួយផ្នែកទៀតស្ថិតនៅភាគនិរតី នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

៣. តំបន់ប្រើប្រាស់ដោយបីរោង មានចំនួន ០៥កន្លែង មានផ្ទៃដីសរុប ៩១.៣៩៥ (ប្រាំបួនម៉ឺនមួយពាន់បីរយកៅសិបប្រាំ) ហិកតា ដែលរួមមាន៖ តំបន់ (SUZ1) ស្ថិតនៅឃុំស្រែកឈូក និងឃុំប៊ូជ្រី (SUZ2) ស្ថិតនៅឃុំចុងប្លាស់និងឃុំប៊ូជ្រីនៃតំបន់អូរយោល តំបន់ (SUZ3) ស្ថិតនៅឃុំចុងប្លាស់នៃតំបន់ភ្នំហាវ តំបន់ (SUZ4) ស្ថិតនៅឃុំចុងប្លាស់ ឃុំពូជ្រៃ និងឃុំសុខសាននៃតំបន់ព្រែកឈូង និងតំបន់ (SUZ5) ស្ថិតនៅឃុំប៊ូជ្រី។

៤. តំបន់សហគមន៍ មានចំនួន ០៧កន្លែង មានផ្ទៃដីសរុប ៦.៧៧៥ (ប្រាំមួយពាន់ប្រាំពីររយប៉ែតសិបប្រាំ) ហិកតា ដែលរួមមាន៖ តំបន់សហគមន៍ទី១ (CMZ1) ស្ថិតនៅភូមិស្រែអ៊ុំ សង្កាត់រមនា តំបន់ទី២ (CMZ2) ស្ថិតនៅភូមិមេម៉ង់និងភូមិពូកេះ ឃុំមេម៉ង់ ភូមិពូទុង ភូមិពូដោល ភូមិញ៉ៅ ភូមិពូហ៊ុន និងភូមិទួល ឃុំចុងផ្លាស់ ភូមិខ្លែង ឃុំប៊ូជ្រី ភូមិពូចា និងភូមិទី១ ឃុំស្រែឈូក តំបន់ទី៣ (CMZ3) ស្ថិតនៅជាប់អូរទេនៃឃុំចុងផ្លាស់ តំបន់ទី៤ (CMZ4) ស្ថិតនៅភូមិព្រះ ឃុំចុងផ្លាស់ តំបន់ទី៥

(CMZ5) ស្ថិតនៅជាប់អូរឈូងនៃឃុំចុងផ្លាស់ តំបន់ទី៦ (CMZ6) ស្ថិតនៅតាមព្រែកឈូងនៃឃុំប្រីជ្រៃ និងតំបន់ទី៧ (CMZ7) ស្ថិតនៅឃុំសុខសាន្ត ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។

មាត្រា៤ .-

តំបន់គ្រប់គ្រងនីមួយៗក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចនេះ អាចត្រូវបានធ្វើការកែប្រែក្នុងករណី ចាំបាច់ដោយយោងតាមការសិក្សាស្រាវជ្រាវលើធនធានធម្មជាតិ និងតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

មាត្រា៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរី ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាយ សំរេង

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ: ០៤/អនក្រ.បក.ចុះថ្ងៃទី ០៤ ខែ ម.ស.វ...ឆ្នាំ ២០១៧

ក. និយាមកាគោលតំបន់ស្នួល

ID	X	Y	ID	X	Y
1	705721	1405939	18	720585	1414711
2	700872	1403298	19	722727	1416413
3	696794	1407459	20	728369	1411753
4	695010	1406598	21	726674	1410390
5	691943	1408652	22	727262	1407326
6	689350	1411169	23	726486	1405872
7	689298	1414983	24	723914	1402452
8	691480	1415075	25	720495	1401552
9	693535	1416268	26	718601	1404620
10	696010	1417268	27	714933	1405881
11	698247	1419124	28	711933	1405476
12	705388	1418172	29	709502	1405028
13	709719	1419601	30	705962	1406257
14	707315	1413789	31	705988	1408707
15	705712	1410611	32	706642	1412251
16	710639	1419728	33	709520	1414397
17	714689	1420355			

ខ. និយាមកាគោលអភិរក្ស

ID	X	Y	ID	X	Y
1	714689	1420355	46	683255	1383526
2	710639	1419728	47	676926	1387062
3	709719	1419601	48	677717	1387487
4	705388	1418172	49	680070	1387883
5	698247	1419124	50	680739	1389320
6	696010	1417268	51	681689	1390797
7	693535	1416268	52	681281	1391445
8	691480	1415075	53	678910	1390398
9	689298	1414983	54	676752	1389875



10	689350	1411169	55	676757	1393783
11	691943	1408652	56	679943	1395255
12	695010	1406598	57	679332	1397921
13	696794	1407459	58	680220	1399810
14	700872	1403298	59	684875	1400564
15	705721	1405939	60	686776	1402810
16	705962	1406257	61	689489	1408811
17	709502	1405028	62	686010	1408002
18	711933	1405476	63	684942	1413198
19	714933	1405881	64	682722	1416247
20	718601	1404620	65	680978	1415856
21	720495	1401552	66	682619	1419940
22	723914	1402452	67	686779	1418366
23	726486	1405872	68	691383	1417622
24	727262	1407326	69	691387	1416943
25	726674	1410390	70	694833	1418093
26	728369	1411753	71	704375	1425146
27	732385	1400059	72	708919	1423013
28	727206	1394667	73	713451	1422783
29	721549	1395014	74	714183	1423591
30	714304	1397367	75	718408	1421753
31	715490	1402096	76	718940	1419663
32	711911	1402590	77	721875	1418756
33	710137	1402832	78	722727	1416413
34	709888	1402085	79	720585	1414711
35	707393	1401184	80	688676	1392383
36	706735	1399795	81	686845	1388761
37	704756	1397870	82	683865	1389076
38	701715	1396486	83	683565	1390264
39	699483	1396832	84	684186	1391049
40	699959	1393021	85	682544	1393994



41	694625	1395355	86	681908	1394679
42	697191	1389435	87	682275	1396034
43	700094	1387131	88	683323	1397009
44	694280	1384869	89	683979	1396139
45	690192	1383832	90	684895	1395919
គ. និយាមការគោលប្រើប្រាស់ដោយចីរភាព					
ID	X	Y	ID	X	Y
1	733178	1399097	74	678910	1390398
2	731582	1396931	75	676752	1389875
3	731301	1394946	76	676757	1393783
4	730886	1392373	77	679943	1395255
5	729690	1391990	78	679332	1397921
6	727592	1390747	79	680220	1399810
7	725795	1390711	80	684875	1400564
8	724516	1390024	81	686776	1402810
9	722800	1390311	82	689489	1408811
10	722650	1386909	83	686010	1408002
11	722166	1387175	84	684942	1413198
12	721980	1386820	85	682722	1416247
13	721278	1386752	86	680978	1415856
14	721286	1386363	87	682619	1419940
15	721117	1385999	88	686779	1418366
16	721168	1385675	89	691383	1417622
17	721438	1385573	90	691387	1416943
18	722082	1385897	91	694833	1418093
19	721565	1384372	92	704375	1425146
20	711725	1389655	93	708919	1423013
21	711666	1391320	94	713451	1422783
22	713134	1391396	95	714183	1423591
23	713717	1391700	96	718408	1421753
24	712527	1392839	97	718940	1419663
25	712426	1393573	98	721875	1418756




26	713539	1394181	99	715168	1430703
27	710122	1394997	100	713806	1430177
28	708271	1395776	101	713081	1430455
29	708082	1396753	102	714002	1432840
30	709145	1398263	103	713772	1433274
31	706735	1399795	104	714226	1433763
32	707393	1401184	105	711754	1437259
33	709888	1402085	106	706123	1432874
34	710137	1402832	107	701075	1430713
35	711911	1402590	108	696784	1429866
36	715490	1402096	109	695186	1424352
37	714304	1397367	110	688711	1422806
38	721549	1395014	111	676237	1425425
39	727206	1394667	112	676239	1413272
40	732385	1400059	113	675011	1413137
41	706175	1394850	114	674649	1409337
42	704801	1392996	115	673714	1401828
43	702103	1391098	116	671094	1398261
44	700094	1387131	117	670875	1395221
45	697191	1389435	118	670907	1394743
46	694625	1395355	119	670235	1394619
47	699959	1393021	120	670135	1394868
48	699483	1396832	121	669587	1394668
49	701715	1396486	122	669512	1394451
50	704756	1397870	123	669288	1394021
51	683323	1397009	124	668242	1393803
52	683979	1396139	125	667745	1394071
53	684895	1395919	126	667115	1394143
54	688666	1392391	127	666749	1393971
55	686845	1388761	128	666350	1393921
56	683865	1389076	129	666101	1393423



57	683565	1390264	130	665006	1392975
58	684186	1391049	131	664631	1393056
59	682544	1393994	132	664227	1393125
60	681908	1394679	133	728253	1400560
61	682275	1396034	134	728074	1400492
62	674930	1386611	135	727924	1400641
63	674929	1387041	136	727710	1400727
64	674372	1388378	137	727693	1400847
65	674137	1388724	138	727830	1400960
66	674731	1389238	139	727878	1401070
67	675635	1389071	140	728026	1401076
68	675833	1389238	141	728072	1400941
69	676365	1388960	142	728283	1400871
70	677479	1388124	143	728385	1400826
71	677653	1387649	144	728395	1400746
72	680070	1387883	145	728350	1400654
73	680739	1389320	146	728240	1400624

ឃ. និយាមកាគោលសហគមន៍

ID	X	Y	ID	X	Y
1	711754	1437259	54	680739	1389320
2	712842	1438062	55	681244	1389850
3	714443	1435974	56	681689	1390797
4	715568	1433848	57	681281	1391445
5	715168	1430703	58	680102	1391229
6	713806	1430177	59	678910	1390398
7	713081	1430455	60	676926	1387062
8	714002	1432840	61	677717	1387487
9	713772	1433274	62	677479	1388124
10	714226	1433763	63	676365	1388960
11	711725	1389655	64	675833	1389238
12	711666	1391320	65	675635	1389071
13	713134	1391396	66	674731	1389238



14	713717	1391700	67	674137	1388724
15	713185	1392567	68	674372	1388378
16	712527	1392839	69	674929	1387041
17	712426	1393573	70	674930	1386611
18	713210	1393852	71	664227	1393125
19	713539	1394181	72	664631	1393056
20	713210	1394661	73	665006	1392975
21	711970	1395041	74	666101	1393423
22	710122	1394997	75	666350	1393921
23	709339	1395422	76	666749	1393971
24	708974	1395244	77	667115	1394143
25	708631	1395347	78	667745	1394071
26	708511	1395776	79	668242	1393803
27	708271	1395776	80	669288	1394021
28	708082	1396753	81	669512	1394451
29	708391	1397405	82	669587	1394668
30	708694	1397816	83	670135	1394868
31	709145	1398263	84	670235	1394619
32	709128	1398629	85	670907	1394743
33	708271	1398932	86	670875	1395221
34	707986	1399192	87	678323	1405373
35	707313	1399293	88	678335	1405991
36	706599	1399897	89	678581	1406097
37	704908	1398813	90	678768	1406263
38	704756	1397870	91	678705	1406628
39	706175	1394850	92	678421	1407104
40	722650	1386909	93	678026	1407388
41	722581	1387040	94	677642	1407333
42	722463	1387124	95	677321	1407104
43	722166	1387175	96	676975	1406956
44	722039	1387057	97	676666	1406473



45	722014	1386862	98	676691	1406085
46	721985	1386816	99	676507	1405565
47	721582	1386837	100	676813	1405367
48	721278	1386752	101	676950	1405398
49	721286	1386363	102	677012	1405732
50	721117	1385999	103	677395	1405534
51	721168	1385675	104	677865	1405571
52	721438	1385573	105	678025	1405355
53	722082	1385897			





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៥ អ.ស.រក. ប. ២២



អនុក្រឹត្យ

ស្តីពីការជូនមេធាវីការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

បំពាក់ **មេធាវីការងារ** តាមលំដាប់ថ្នាក់ ជូនលោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំង មន្ត្រីរាជការ និងស្មៀនឃុំ នៃខេត្តកំពង់ស្ពឺ ចំនួន ១៣៣រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- មេធាវីមាសការងារ

- | | |
|-----------------------------------|--|
| ១-លោក ម៉ែម ប័ន្ទសិរីវឌ្ឍនៈ | អភិបាលរងក្រុងច្បារមន ខេត្តកំពង់ស្ពឺ |
| ២-លោក កែវ សារ៉េត | អភិបាលរងក្រុងច្បារមន ខេត្តកំពង់ស្ពឺ |
| ៣-លោក ជឿន សមអំណ្តា | អភិបាលរងស្រុកថ្ពង ខេត្តកំពង់ស្ពឺ |
| ៤-លោក លន់ ចិន្តា | អភិបាលរងស្រុកថ្ពង ខេត្តកំពង់ស្ពឺ |
| ៥-លោក គ្រុយ សុវណ្ណសិរីវត្ត | នាយករងទីចាត់ការសាលាខេត្តកំពង់ស្ពឺ |
| ៦-លោក កង ប៊ុនណាត | នាយករដ្ឋបាលសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ |
| ៧-លោក ផាន តារ៉ា | នាយករដ្ឋបាលសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ |

៨-លោក ឈុន ឈុំ	នាយករដ្ឋបាលសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៩-លោក ឆេង មករា	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១០-លោក ស្រី ម៉េត	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១១-លោក ពៅ ម៉ុងឡើង	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១២-លោកស្រី ហៀង វណ្ណា	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៣-លោកស្រី ពិន សុផាណា	នាយករងរដ្ឋបាលសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១៤-លោក សន ពិសិដ្ឋ	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៥-លោកស្រី ស៊ីន លក្ខិណា	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៦-លោក អុន ម៉ុងឆាង	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៧-លោកស្រី មុត សក្រា	ប្រធានការិយាល័យសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ
១៨-លោកស្រី ម៉ិច ស៊ីឡើង	ប្រធានការិយាល័យសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ
១៩-លោកស្រី ស្រី ជាតិ	ស្មៀនឃុំល្វើស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២០-លោក ភួង ម៉ុងឡើង	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
២១-លោក ហាស កេន	មន្ត្រីសាលាខេត្តកំពង់ស្ពឺ ។
ខ- មេធាវីប្រាក់កាច់ចារ	
១-លោក ឈិន មុនី	អភិបាលរងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២-លោក ស្រេង ហែ	នាយករងទីចាត់ការសាលាខេត្តកំពង់ស្ពឺ
៣-លោក សន ម៉ុងហេង	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តកំពង់ស្ពឺ
៤-លោកស្រី ហុក កំពូល	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តកំពង់ស្ពឺ
៥-លោក អ៊ុំ សំឡើង	នាយករដ្ឋបាលសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៦-លោកស្រី ប្រាក់ លក្ខិណា	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
៧-លោក ឡុក ជារីវិទ្យ	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
៨-លោកស្រី ត្រង ឥសាន្តមុនី	ប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
៩-លោក ប្រាក់ ស៊ីឡើង	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១០-លោកស្រី ជាត ជាតិ	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១១-លោកស្រី នូ ឆនគន្ធា	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១២-លោកស្រី យ៉ន សុមនា	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៣-លោកស្រី ម៉ែន មុនីកុរ	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

១៤-លោក គង់ ថា	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៥-លោក សែ សុខឃ្លីង	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៦-លោក ជា សុខុន	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៧-លោកស្រី សែន ស៊ីណា	អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ
១៨-លោក ជា មនោ	ប្រធានការិយាល័យសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
១៩-លោក ឌឹម អេងលី	ប្រធានការិយាល័យសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២០-លោកស្រី ធី សុឡាវ៉ា	ប្រធានការិយាល័យសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២១-លោក ព្រំ ភក្តី	ប្រធានការិយាល័យសាលាក្រុងច្បារមេន ខេត្តកំពង់ស្ពឺ
២២-លោក គុជ សាភីន	ប្រធានការិយាល័យសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២៣-លោក ឱ សុឃីម	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២៤-លោកស្រី ឡាច សុផុល	អនុប្រធានការិយាល័យសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២៥-លោក វ៉ាន់ សុភាព	អនុប្រធានការិយាល័យសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២៦-លោកស្រី ធី ត្រីភូម	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២៧-លោក ហេង ពៅលីម	ស្មៀនឃុំព្រៃវែង ខេត្តកំពង់ស្ពឺ
២៨-លោក សៅ សុខ	ស្មៀនឃុំតាំងសំរោង ខេត្តកំពង់ស្ពឺ
២៩-លោក ស៊ុន សាឡើង	ស្មៀនឃុំក្រាំងដីវាយ ខេត្តកំពង់ស្ពឺ
៣០-លោក ឃុន ម៉ៅ	ស្មៀនឃុំព្រៃក្នុង ខេត្តកំពង់ស្ពឺ
៣១-លោក ស៊ុន សុខុម	ស្មៀនឃុំតាំងស្បា ខេត្តកំពង់ស្ពឺ
៣២-លោក ឃ្លីង សាម៉េត	ស្មៀនឃុំព្រៃគីរីវ័ន្ត ខេត្តកំពង់ស្ពឺ
៣៣-លោក ឡាច ខុល	ស្មៀនឃុំមហាសាំង ខេត្តកំពង់ស្ពឺ
៣៤-លោក ម៉ែន ចំរើន	ស្មៀនឃុំស្ពុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣៥-លោក ម៉ីន លី	ស្មៀនឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣៦-លោក ព្រំ សំណាង	ស្មៀនឃុំហោងសំណាំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៣៧-លោក ម៉ៅ សារិទ្ធ	ស្មៀនឃុំត្រាចទង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៣៨-លោក ម៉ៅ អ៊ុំម	ស្មៀនឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣៩-លោក សំឡើង សុបញ្ញា	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤០-លោកស្រី ចិត្ត ចាន់រ៉ា	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤១-លោកស្រី ឈឹម សារីម	មន្ត្រីសាលាខេត្តកំពង់ស្ពឺ

៤២-លោក ស្វាយ វ៉ាន់ឌី

មន្ត្រីសាលាខេត្តកំពង់ស្ពឺ

៤៣-លោក ផាន ភារម្យ

មន្ត្រីសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ

៤៤-លោក វ៉ាន់ លីដា

មន្ត្រីសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ខ- មេធាវីសំណើការចោទ

១-លោក សៅ រិទ្ធ

អភិបាលរងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

២-លោក សុខ លី

អភិបាលរងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

៣-លោក គង់ សោភ័ណ

នាយករងរដ្ឋបាលសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

៤-លោក ជុំ ចំរើន

អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

៥-លោក ឈឹម សាវ៉េន

អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

៦-លោក ហាំ ស៊ុម

អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

៧-លោក ហុក ធុឌី

អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

៨-លោក ហែម វ៉ា

អនុប្រធានការិយាល័យសាលាខេត្តកំពង់ស្ពឺ

៩-លោក ស៊ុម សុខុម

ប្រធានការិយាល័យសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

១០-លោកស្រី ស៊ុម ផល្លី

អនុប្រធានការិយាល័យសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

១១-លោកស្រី ហុក ស៊ីថា

អនុប្រធានការិយាល័យសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ

១២-លោក ភីម ផារី

អនុប្រធានការិយាល័យសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

១៣-លោក លឹម សាឡើង

អនុប្រធានការិយាល័យសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

១៤-លោក អូន គឹមស្រីម

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

១៥-លោក កែវ មូល

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

១៦-លោក ជា ខ្លា

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

១៧-លោក ខាត់ ឈឹម

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

១៨-លោក ម៉ម គុសល

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ

១៩-លោក គល់ វិបុល

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ

២០-លោក អ៊ឹម សុខោត

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

២១-លោក អ៊ឹម សំរោត

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

២២-លោក ហ៊ុម ថោះ

អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២៣-លោក អូន សុភ័ណ្ឌ

ស្មៀនឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

២៤-លោក គៀត សុខន

ស្មៀនឃុំដំបូករុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

៧៩

២៥-លោក សុខ នឹម	ស្មៀនឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២៦-លោក ម៉ាន់ ទូច	ស្មៀនឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២៧-លោក ស៊ឹម សុខន	ស្មៀនឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២៨-លោក ផាន់ សុខុម	ស្មៀនឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២៩-លោក ឈួន លៀង	ស្មៀនឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣០-លោក ឡុង ធុច	ស្មៀនឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣១-លោក យ៉ឹម សារ៉េត	ស្មៀនឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣២-លោក លឿង សៀក	ស្មៀនឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣៣-លោក សូត្រ រី	ស្មៀនឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣៤-លោក កុយ សុខគុន	ស្មៀនឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣៥-លោក ខាន់ ស្រេង	ស្មៀនឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣៦-លោក គួង សូផាត	ស្មៀនឃុំត្រពាំងដោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៣៧-លោក ម៉ែន ចន្ទា	ស្មៀនឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣៨-លោក មិន យ៉ាត	ស្មៀនឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣៩-លោក សំរិទ្ធ រោង	ស្មៀនឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៤០-លោក សឿង ចាន់ថន	ស្មៀនឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៤១-លោក កង សារឹម	ស្មៀនឃុំស្មៅសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៤២-លោក មិន ហេង	ស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៤៣-លោក ម៉ោក សុវណ្ណ	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៤-លោក រឹង គឹមសាត	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៥-លោក មៀម សាឡើង	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៦-លោកស្រី សុន ថាវិន	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៧-លោក សន វណ្ណា	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៨-លោកស្រី ធិត្យ បូធី	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៤៩-លោកស្រី ផុន ផានិត	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៥០-លោកស្រី អ៊ុយ ស្រីមុំ	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៥១-លោកស្រី នូ មានត្រា	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៥២-លោក ស៊ឹម លីហុន	មន្ត្រីសាលាខេត្តកំពង់ស្ពឺ

៥៣-លោកស្រី សុខ សាខន	មន្ត្រីសាលាខេត្តកំពង់ស្ពឺ
៥៤-លោកស្រី ឈួន សុខា	មន្ត្រីសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៥៥-លោក ចាន់ វុត្តា	មន្ត្រីសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៥៦-លោក ឃិន ប៊ុនឡើង	មន្ត្រីសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥៧-លោកស្រី សំ ស្រីឡៅត	មន្ត្រីសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥៨-លោកស្រី ទួន ស៊ី	មន្ត្រីសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៥៩-លោក ផុន សង្ឃត្តិ	មន្ត្រីសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៦០-លោកស្រី តេ ពិសី	មន្ត្រីសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៦១-លោកស្រី ប៉ាញ បែម	មន្ត្រីសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៦២-លោកស្រី សួស សុខាណី	មន្ត្រីសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦៣-លោក សួង រុន	មន្ត្រីសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦៤-លោកស្រី តែច សុជាតិ	មន្ត្រីសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦៥-លោក ហុន សិទ្ធិត្រា	មន្ត្រីសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦៦-លោកស្រី ឌឹម កញ្ញា	មន្ត្រីសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦៧-លោក ធី ធីបតី	មន្ត្រីសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៦៨-លោកស្រី ម៉ៅ រតនា	មន្ត្រីសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៥...សស/គ... ៣៩

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការ ចំនួន ០២ រូប ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៅក្រសួងមុខងារសាធារណៈ ដូចមានរាយនាមខាងក្រោម៖

- ១- លោក **សុខ សំរោត** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ
- ២- លោក **គង់ សុវត្ថិភាព** ជាប្រធាននាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌ នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ ជំនួសលោក **សុខ សំរោត** ដែលត្រូវទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អន្តេនទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលាល័យបន្ទាយកងរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៦ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីសង្ឃៀវរាជធានី

ថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៦/២០៧ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០០៦ ស្តីពីការបង្កើតគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.តត ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០០៦ ស្តីពីការបង្កើតថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើលិខិតលេខ ០៨៦/១៦ ស.ន.ក.ជ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

ស េ រ ប ប

មាត្រា ១ : ត្រូវបានតែងតាំងមន្ត្រីសង្ឃៀវ ចំនួន ពីរព្រះអង្គ នៅក្នុងស្ថាប័នថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម :

- ១- ព្រះហោសធម្ម ឆ្មោង សុភ័ក្ត្រ ជាសមាជិកថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា

២-ព្រះញាណវង្ស **ឃឹម សន** ជាសមាជិកថេរសភានៃព្រះពុទ្ធសាសនា
នៅព្រះរាជាណាចក្រកម្ពុជា

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង
ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ រាជធានី-ខេត្ត និងសាមីអង្គ ដូចមានព្រះនាមក្នុងមាត្រា១ខាងលើ
ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗអង្គ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម សោភ័ណ្ឌ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្ត/ក្រុង-ស្រុក-ខណ្ឌ
- ថេរសភារាជធានី-ខេត្ត/ក្រុង-ស្រុក-ខណ្ឌ
- ដូចមាត្រា ៣
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ...១៧...សស.ក្រ. ចត



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់ក្រុងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- លោក រាម វិន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
២- លោក ផល ជានី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៣- លោក នាង យ៉ិតជូ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៤- លោក ឯម សេនាមុនី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យបន្ទាយកងរដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ

សាសនា

ព្រះមហាក្សត្រ

លេខ: ១៨... អន.រ.ក្រ. តត



អនុក្រឹត្យ

ស្តីពី

ការតាំងសម្តែងក្របខ័ណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤១ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសិបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការចំនួន ៣៣ រូប ទៅក្នុងឋានន្តរស័ក្តិក្រមការ នៃក្របខ័ណ្ឌ មន្ត្រីក្រមការ និងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅក្រសួង ធម្មការ និងសាសនា ដូចមានរាយនាមខាងក្រោម ៖

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥

១- លោក ខាត់ ឃុន	ក្រមការ	ថ្នាក់លេខ ៤
------------------------	---------	-------------

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១

២- លោក ឌិត សៅ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
----------------------	--------------------------	-------------

៣- លោក សៀម សំរិទ្ធ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
---------------------------	--------------------------	-------------

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៣

៤- លោក អង្គ ស៊ីអេង	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
---------------------------	--------------------------	-------------

៥- លោក ជិន សុខសាន្ត	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
----------------------------	--------------------------	-------------

៦- លោក រី សារីម	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
------------------------	--------------------------	-------------

៧- លោក សួរ សារឿន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-------------------------	--------------------------	-------------

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៣

៨- លោក យួម វិបុល	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-------------------------	--------------------------	-------------

៩- លោក ម៉ុន ស៊ីនួន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
---------------------------	--------------------------	-------------

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤

១០- លោក យ៉ែម យាត	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-------------------------	--------------------------	-------------

១១- លោក នន ចុះ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-----------------------	--------------------------	-------------

១២- លោក ថា ណឹម	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-----------------------	--------------------------	-------------

១៣- លោក ផន សុភា	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
------------------------	--------------------------	-------------

១៤- លោក ខុម សុខយាង	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
---------------------------	--------------------------	-------------

១៥- លោក សយ សុភា	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
------------------------	--------------------------	-------------

១៦- លោក នេត សី	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-----------------------	--------------------------	-------------

១៧- លោក នយ ឈឿន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-----------------------	--------------------------	-------------

១៨- លោក ផាន់ វីន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
-------------------------	--------------------------	-------------

១៩-	លោក ឃឹម ម៉េងណាង	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២០-	លោក ស៊ី ចំរើន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២១-	លោក អ៊ុក ចន្ទ្រៈ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២២-	លោក ឌីប ពន្លក	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៣-	លោក កង លាងកិន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៤-	លោក ម៉ែន វិបុល	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៥-	លោក ខៀវ ភក្តី	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៦-	លោក ហេង រតនៈ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៧-	លោក អេង សារោ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៨-	លោក រោង សំអុល	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
២៩-	លោក កាន សារី	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
៣០-	លោក យន ពិសិដ្ឋ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
៣១-	លោក ឡាន សុជាតិ	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
៣២-	លោក នឹម ណារន	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤
៣៣-	លោក សេង សំណាង	គ្រូបង្រៀនកម្រិតមូលដ្ឋាន	ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ២២១ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០១១ រ.រ.រ

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១. -

ត្រូវបានផ្លាស់ប្តូរឯកឧត្តម **ហាប់ អូម៉ាលី** អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ។

ប្រការ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តប៉ៃលិន រដ្ឋបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៧

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី

សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០២២ រកត

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការកែតម្រូវកិច្ចសន្យាអនុវត្តក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ២២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងឯកឧត្តម **គួប ចំរើន** អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម។

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៧

គប.នាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.១៤៦៩...សហវ.ប្រក

ប្រកាស
ស្តីពី

ការប្រគល់សិទ្ធិជាអាណត្តិកម្មសិទ្ធិ
ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការតែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញ អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វយ័ត-រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងដាក់ឱ្យអនុវត្ត អង្គភាពថវិកា
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី

- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាថវិកា
- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំនិងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការ អង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានប្រគល់សិទ្ធិជាអាណត្តិបំណុលសិទ្ធិ សម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុលើឥណទានថវិកាប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០១៧ តទៅ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
២. អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
៣. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជាតិ

ប្រការ២.-

ឥណទានថវិការបស់អង្គភាពថវិកានីមួយៗ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយក្នុងឆ្នាំសារពើពន្ធត្រូវបានកំណត់នៅក្នុងប្រកាសស្តីពីការបែងចែកឥណទានចំណាយថវិកាថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំសារពើពន្ធ។

ឥណទាននេះត្រូវបែងចែកតាមមាតិកាថវិកា (អនុកម្មវិធី និងចង្កោមសកម្មភាព) និងមាតិកាសេដ្ឋកិច្ច (ក្រុមប្រភេទ ជំពូក គណនី និងអនុគណនី) ដែលត្រូវបានកំណត់ក្នុងសៀវភៅថវិកាថវិកាថ្នាក់ជាតិសារពើពន្ធសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជាតិ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦



បណ្ឌិត. អូន ឈ័យបូរីស្ត

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី